

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ – ៤

របាយការណ៍សវនករឯករាជ្យ

៥ – ៨

របាយការណ៍ហិរញ្ញវត្ថុ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៩

 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

១០

 របាយការណ៍បម្រែបម្រួលមូលធន

១១

 របាយការណ៍លំហូរសាច់ប្រាក់

១២

 កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១៣ – ១០៦

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាក្រុមហ៊ុនមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានទទួលលិខិតលេខ ធ៧.០២៣.១១២៥ ឆ.ត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ពីធនាគារជាតិនៃកម្ពុជា ដែលបានអនុម័តចំពោះការរួមបញ្ចូលគ្នាជាមួយ ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី និងបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជលេខ ធ.ព.៦៦ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និងបានប្តូរ នាមករណ៍ជា ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ)។ ធនាគារបានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ សម្រាប់ការចុះបញ្ជីរបស់ធនាគារ ជាមួយក្រសួងពាណិជ្ជកម្ម។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនៅលើទំព័រទី ១០ ។

ដើមទុន

ធនាគារបានបោះផ្សាយភាគហ៊ុនធម្មតាថ្មីចំនួន២០.២៧២.២៦៩ភាគហ៊ុន ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយហ៊ុន ជាថ្មីនឹងទ្រព្យសកម្ម និងបំណុលដែលបានផ្ទេរពីធនាគារ គូកមីន កម្ពុជា ភីអិលស៊ីសម្រាប់ការរួមបញ្ចូលគ្នានេះ។

ក្នុងអំឡុងឆ្នាំ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុករបស់ខ្លួនចំនួន ១៧៩.៧២៧.៧៣១ ដុល្លារអាមេរិក ទៅជាដើមទុន។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាពិតជាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យគ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីឥណទានយុទ្ធសាស្ត្ររបស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- ខ. មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដែលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវ ផលប៉ះពាល់ជាសារវន្តពី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាម យោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិន មានប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផលប៉ះពាល់ជាសារវន្ត ចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងរំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយ នាមដូចខាងក្រោម៖

- | | | |
|----|---------------------|--------------------------|
| ១. | លោក JUN Kwi Sang | ប្រធានក្រុមប្រឹក្សាភិបាល |
| ២. | លោក CHUNG Hui Tae | អភិបាល |
| ៣. | លោក អ៊ុំ សមរៀន | អភិបាល |
| ៤. | លោក CHOI Dong Hyun | អភិបាល |
| ៥. | លោក LEE Kyung Cheon | អភិបាលឯករាជ្យ |
| ៦. | លោក PAK Jaehong | អភិបាលឯករាជ្យ |
| ៧. | លោក ច័ន្ទ សុផល | អភិបាលឯករាជ្យ |

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំ ហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖


- i) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii) អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការ បង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបាន ត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូកពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមាន លក្ខណៈសមស្របក្នុងការសន្មតថា ធនាគារនឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- v) គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពល ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។


លោក JUN Kwi Sang
ប្រធានក្រុមប្រឹក្សាភិបាល



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤



**របាយការណ៍សវនករឯករាជ្យ
ជូនភាគទុនិកធនាគារ ខេប៊ីប្រាសាក់ ម.ក**

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ (ហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) បានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួម រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែម ទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែល កំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានវត្តមានទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យច្រៀងផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជាទីជំនុំនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមាន ការសមគំនិតការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកូនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ ចេតនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

២. ក្រុមហ៊ុន ប្រាយន៍តម្លៃហានិភ័យ (ខេមបូឌា)



គុយ លីម

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧	១២៧.៤២៣.៨២៧	៥២៤.៦០៣.៨៩៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា	៥	៥៤៥.៩៨៤.៨៦៥	២.២៣០.៣៤៨.១៧៤	៣២៦.២៨៤.៥៤១	១.៣៤៣.៣១៣.៤៥៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៦	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦
ឥណទាន និងបុរេប្រទានអតិថិជន	៧	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤	៤.២៩៦.១២១.៧៨៥	១៧.៦៨៧.១៣៣.៣៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI		៥៣.៧៥៥	២១៩.៥៨៩	២៨.១៦៧	១១៥.៩៦៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៣.៨២៣.៧០២	៥៦.៤៦៩.៨២៣	៤.៧៨៦.៧៣៥	១៩.៧០៦.៩៨៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៩	១៩.៥៦២.១០៩	៧៩.៩១១.២១៥	១៨.៤៨៣.៣១០	៧៦.០៩៥.៧៨៧
ទ្រព្យសកម្មអរូបី	១០	១៦.៤៨០.២៩៣	៦៧.៣២១.៩៩៧	១.០៧៩.៣២៧	៤.៤៤៣.៥៨៩
ពន្ធពន្យារជាទ្រព្យសកម្ម	១១	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥
ទ្រព្យសកម្មផ្សេងៗ	១២	៨.២១៦.០៣២	៣៣.៥៦២.៤៩១	៤.៣៤៦.១៤១	១៧.៨៩៣.០៦២
ទ្រព្យសកម្មសរុប		៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១	៤.៧៩៩.០១៦.៨៤០	១៩.៧៥៧.៥៥២.៣៧១
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥	២.៧២៧.២០៧.៨៦២	១១.២២៧.៩១៤.៧៦៨
ប្រាក់កម្ចី	១៥	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៥	៣.៩៩៨.៦៧៥.០៥៣
មូលបត្របំណុលបានបោះផ្សាយ	១៦	-	-	៣១.១៦៨.៤២៨	១២៨.៣២០.៤១៨
បំណុលកតិកាសន្យា	៩	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤	១៨.៩៧៣.២២៧	៧៨.១១២.៧៧៦
ពន្ធលើប្រាក់ចំណូលត្រូវបង់	១៧	២២.៥៣៨.៧៩៤	៩២.០៧០.៨១០	៤១.០៤៨.៩១៩	១៦៨.៩៩៨.៤០០
សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក	១៨	៤១១.៧៣១	១.៦៨១.៩២១	១.០៣១.៤២៥	៤.២៤៦.៣៧៧
បំណុលផ្សេងៗ	១៩	១០.៨៧១.៦០៤	៤៤.៤១០.៥០២	១២.៩៩៨.៥៨៦	៥៣.៥១៥.១៧៦
បំណុលបន្ទាប់បន្សំ	២០	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៩.៦៧៧.៤២៧	៣៦៩.២០១.៩៦៧
បំណុលសរុប		៤.៦០៩.៥៤៤.៦៣៣	១៨.៨២៩.៩៨៩.៨២៦	៣.៩៤៣.៤០២.៤១៧	១៦.២៣៤.៩៨៧.៧៥០
មូលធន					
ដើមទុន	២១	៦០០.០០០.០០០	២.៤០០.០០០.០០០	៤០០.០០០.០០០	១.៦០០.០០០.០០០
ទុនបម្រុង	៣៥	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	-	-
ចំណេញរក្សាទុក		៣៥៨.២៦០.៦៦០	១.៤៩២.១៦៣.២១០	៤២៣.៧៤១.៥០៦	១.៧៤២.២០២.៥៩៤
ទុនបម្រុងតាមច្បាប់	២២	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧
និយ័តកម្មសម្រាប់ការប្តូររូបិយប័ណ្ណ		-	៣០.៦៥១.៧៤៤	-	៥០.៦៦៥.៩៧០
មូលធនតាមទុតិកាសរុប		១.០៥៤.៧៥២.០៨៦	៤.៣០៨.៦៦២.២៥៥	៨៥៥.៦១៤.៤៣៣	៣.៥២២.៥៦៤.៦២១
បំណុល និងមូលធនសរុប		៥.៦៦៤.២៩៦.៧១៥	២៣.១៣៨.៦៥២.០៨១	៤.៧៩៩.០១៦.៨៤០	១៩.៧៥៧.៥៥២.៣៧១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ១០៦ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

	កំណត់ សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៦៦៧.៧១២.៦២៣	២.៧៤៤.២៩៨.៨៨១	៦០៦.៧៦៦.២៧៨	២.៤៧៩.៨៥៣.៧៧៨
ចំណាយការប្រាក់	២៣	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)	(២៤៥.៦៣៨.០៦៨)	(១.០០៣.៩២២.៧៨៤)
ចំណូលការប្រាក់សុទ្ធ		<u>៣៤៨.៦២៥.២៦២</u>	<u>១.៤៣២.៨៤៩.៨២៧</u>	<u>៣៦១.១២៨.២១០</u>	<u>១.៤៧៥.៩៣០.៩៩៤</u>
ចំណូលកម្រៃជើងសារ	២៤	១.៨២៤.៩៩៩	៧.៥០០.៧៤៦	៦៨២.១៧១	២.៧៨៨.០៣៣
ចំណាយកម្រៃជើងសារ	២៤	(២.៦៧៤.៧៣៣)	(១០.៩៩៣.១៥៣)	(១.៥១៦.៧៣០)	(៦.១៩៨.៨៧៦)
ចំណូលកម្រៃជើងសារសុទ្ធ		<u>(៨៤៩.៧៣៤)</u>	<u>(៣.៤៩២.៤០៧)</u>	<u>(៨៣៤.៥៥៩)</u>	<u>(៣.៤១០.៨៤៣)</u>
ចំណូលផ្សេងៗ	២៥	៣៣០.៦៩៣	១.៣៥៩.១៤៧	១.០៣៤.៥១០	៤.២២៨.០៤៣
ចំណូលបានពីអំណោយ		-	-	៩៣៣.០៧០	៣.៨១៣.៤៥៧
ចំណេញ/(ខាត)		<u>២.៤៥១.៧១២</u>	<u>១០.០៧៦.៥៣៧</u>	<u>(៣.១៣៣.៤២៣)</u>	<u>(១២.៨០៦.៣០០)</u>
ចំណូលប្រតិបត្តិការផ្សេងៗសរុប		<u>៣៥០.៥៥៧.៩៣៣</u>	<u>១.៤៤០.៧៩៣.១០៤</u>	<u>៣៥៩.១២៧.៨០៨</u>	<u>១.៤៦៧.៧៩៥.៣៥១</u>
ខាតពីការថយចុះតម្លៃឥណទាន	២៦	(១២៣.១០២.៨៦៨)	(៥០៥.៩៥២.៧៨៧)	(១៤.៨៩៩.២៤៦)	(៦០.៨៩៣.២១៩)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		<u>២២៧.៤៥៥.០៦៥</u>	<u>(៩៤.១៥៩.៦៨៣)</u>	<u>៣៤៤.២២៨.៥៦២</u>	<u>១.៤០៦.៩០២.១៣២</u>
ចំណាយបុគ្គលិក	២៧	(៨៦.៧៤៣.៦៤២)	(៣៥៦.៤១៦.៣៦៩)	(៩២.៩៦៥.១៥៩)	(៣៧៩.៩៤៨.៦០៥)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	(៧.៦៩៦.៦៤០)	(៣១.៦៣៣.១៩០)	(៦.៧៨១.៩៦២)	(២៧.៧១៧.៨៧៩)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(២៣.៦៧៧.៨០៦)	(៩៧.២៩៩.៣៤៣)	(១៨.៣៨៧.៥៦៣)	(៧៥.១៤៩.៩៧០)
ចំណេញមុនពន្ធលើប្រាក់ចំណូល		<u>១០៩.៣៤០.៩៧៧</u>	<u>៤៤៩.៣៩១.៤១៥</u>	<u>២២៦.០៩៣.៨៧៨</u>	<u>៩២៤.០៤៥.៦៧៨</u>
ចំណាយពន្ធលើប្រាក់ចំណូល	៣០(ក)	(២២.៤២០.៣៩៣)	(៩២.១៤៧.៨១៥)	(៤៤.៨១៨.៥៣៣)	(១៨៣.១៧៣.៣៤៤)
ចំណេញក្នុងឆ្នាំ		<u>៨៧.៩២០.៥៨៤</u>	<u>៣៥៧.២៤៣.៦០០</u>	<u>១៨១.២៧៥.៣៤៥</u>	<u>៧៤០.៨៧២.៣៣៤</u>
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២០.០១៤.២២៦)	-	៣៤.៤៣៤.៨៤២
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធរួច		-	(២០.០១៤.២២៦)	-	៣៤.៤៣៤.៨៤២
ចំណូលលម្អិតសរុបក្នុងឆ្នាំ		<u>៨៧.៩២០.៥៨៤</u>	<u>៣៣៧.២២៩.៣៧៤</u>	<u>១៨១.២៧៥.៣៤៥</u>	<u>៧៧៥.៣០៧.១៧៦</u>
ចំណេញរបស់៖					
ម្ចាស់ធនាគារ		<u>៨៧.៩២០.៥៨៤</u>	<u>៣៥៧.២៤៣.៦០០</u>	<u>១៨១.២៧៥.៣៤៥</u>	<u>៧៤០.៨៧២.៣៣៤</u>
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		<u>៨៧.៩២០.៥៨៤</u>	<u>៣៣៧.២២៩.៣៧៤</u>	<u>១៨១.២៧៥.៣៤៥</u>	<u>៧៧៥.៣០៧.១៧៦</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ១០៦ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ជារបស់ម្ចាស់ធនាគារ											
	ដើមទុន		ទុនបម្រុងមិនសម្រាប់បែងចែក		ចំណេញរក្សាទុក		ទុនបម្រុងតាមច្បាប់		និយ័តកម្មសម្រាប់ការប្តូររូបិយប័ណ្ណ		សរុប	
	ឡូទ្វារពរមេរិក	ពាន់រៀល	ឡូទ្វារពរមេរិក	ពាន់រៀល	ឡូទ្វារពរមេរិក	ពាន់រៀល	ឡូទ្វារពរមេរិក	ពាន់រៀល	ឡូទ្វារពរមេរិក	ពាន់រៀល	ឡូទ្វារពរមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៣០០.០០០.០០០	១.២០០.០០០.០០០	-	-	៣៤៩.៦០០.៩៣៩	១.៤៣០.៤៩០.០៩៨	២៤.៧៣៨.១៤៩	១០០.៥៣៦.២១៩	-	១៦.២៣១.១២៨	៦៧៤.៣៣៩.០៨៨	២.៧៤៧.២៥៧.៤៤៥
ចំណេញក្នុងឆ្នាំ	-	-	-	-	១៨១.២៧៥.៣៤៥	៧៤០.៨៧២.៣៣៤	-	-	-	-	១៨១.២៧៥.៣៤៥	៧៤០.៨៧២.៣៣៤
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	-	-	(៧.១៣៤.៧៧៨)	(២៩.១៥៩.៨៣៨)	៧.១៣៤.៧៧៨	២៩.១៥៩.៨៣៨	-	-	-	-
ចំណូលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	៣៤.៤៣៤.៨៤២	-	៣៤.៤៣៤.៨៤២
ចំណូលលម្អិតសរុបក្នុងឆ្នាំ	៣០០.០០០.០០០	១.២០០.០០០.០០០	-	-	៥២៣.៧៤១.៥០៦	២.១៤២.២០២.៥៩៤	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧	-	៥០.៦៦៩.៩៧០	៨៥៥.៦១៤.៤៣៣	៣.៥២២.៥៦៤.៦២១
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖												
មូលធនកម្មចំណេញរក្សាទុក	១០០.០០០.០០០	៤០០.០០០.០០០	-	-	(១០០.០០០.០០០)	(៤០០.០០០.០០០)	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ៖	១០០.០០០.០០០	៤០០.០០០.០០០	-	-	(១០០.០០០.០០០)	(៤០០.០០០.០០០)	-	-	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤០០.០០០.០០០	១.៦០០.០០០.០០០	-	-	៤២៣.៧៤១.៥០៦	១.៧៤២.២០២.៥៩៤	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧	-	៥០.៦៦៩.៩៧០	៨៥៥.៦១៤.៤៣៣	៣.៥២២.៥៦៤.៦២១
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៤០០.០០០.០០០	១.៦០០.០០០.០០០	-	-	៤២៣.៧៤១.៥០៦	១.៧៤២.២០២.៥៩៤	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧	-	៥០.៦៦៩.៩៧០	៨៥៥.៦១៤.៤៣៣	៣.៥២២.៥៦៤.៦២១
ចំណេញក្នុងឆ្នាំ	-	-	-	-	៨៦.៩២០.៥៨៤	៣៥៧.២៤៣.៦០០	-	-	-	-	៨៦.៩២០.៥៨៤	៣៥៧.២៤៣.៦០០
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	-	-	២៧.៣២៦.៣០១	១១១.៦២៧.៩៤០	(២៧.៣២៦.៣០១)	(១១១.៦២៧.៩៤០)	-	-	-	-
ចំណូលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(២០.០១៤.២២៦)	-	(២០.០១៤.២២៦)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	៤០០.០០០.០០០	១.៦០០.០០០.០០០	-	-	៥៣៧.៩៨៨.៣៩១	២.២១១.០៧៤.១៣៤	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	-	៣០.៦៥១.៧៤៤	៩៤២.៥៣៩.០១៧	៣.៨៥៩.៧៩៣.៩៩៥
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖												
ការរួមបញ្ចូលជាមួយ ធនាគារ ឥកមីន កម្ពុជា ភីអិលស៊ី (កំណត់សម្គាល់ ៣៥)	២០.២៧២.២៦៩	៨១.០៨៩.០៧៦	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	-	-	-	-	-	-	១១២.២១៧.០៦៥	៤៤៨.៨៦៨.២៦០
មូលធនកម្មចំណេញរក្សាទុក	១៧៩.៧២៧.៧៣១	៧១៨.៩១០.៩២៤	-	-	(១៧៩.៧២៧.៧៣១)	(៧១៨.៩១០.៩២៤)	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ៖	២០០.០០០.០០០	៨០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	(១៧៩.៧២៧.៧៣១)	(៧១៨.៩១០.៩២៤)	-	-	-	-	១១២.២១៧.០៦៥	៤៤៨.៨៦៨.២៦០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦០០.០០០.០០០	២.៤០០.០០០.០០០	៩១.៩៤៤.៧៩៦	៣៦៧.៧៧៩.១៨៤	៣៥៨.២៦០.៦៦០	១.៤៩២.១៦៣.២១០	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	-	៣០.៦៥១.៧៤៤	១.០៥៨.៧៥២.០៨២	៤.៣០៨.៦៦២.២៥៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ១០៦ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣២(a)	(៣០៤.៦៦៤.១០៣)	(១.២៥២.១៦៩.៤៦៤)	(៦០០.៨០០.២៣២)	(២.៤៥៥.៤៧០.៥៤៨)
ការប្រាក់បានទទួល		៦៥៩.៧២៨.៧១៩	២.៧១១.៤៨៥.០៣៥	៦០២.៣៦៥.៤១៨	២.៤៦១.៨៦៧.៤៦២
ការប្រាក់បានបង់		(២៨៥.៩៩១.៦៣២)	(១.១៧៥.៤២៥.៦០៨)	(២៣៥.០៤៩.៨៧៤)	(៩៦០.៦៤៨.៨៣៥)
ពន្ធលើប្រាក់ចំណូលបានបង់	១៧	(៤៧.២៤១.៩៤៨)	(១៩៤.១៦៤.៤០៦)	(៤០.៧១២.៥៣៨)	(១៦៦.៣៩២.១៤៣)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(៤.៨២៥.៧៨៩)	(១៩.៨៣៣.៩៩៣)	(៤.១១៥.៥២៧)	(១៦.៨២០.១៥៩)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		១៧.០០៥.២៨៧	៦៩.៨៩១.៥៦៤	(២៧៨.៣១២.៧៥៣)	(១.១៣៧.៤៦៤.២២៣)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៨	(១០.៥៩៤.៦៣១)	(៤៣.៥៤៣.៩៣៣)	(២.០៤២.៦៩៣)	(៨.៣៨៨.៤៨៦)
ការទិញទ្រព្យសកម្មអរូបី	១០	(១៥.៥៥៧.៤៧២)	(៦៣.៩៤១.២១០)	(១៦.៨០០)	(៦៨.៦៦២)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	១១០.៦៨៨	៤៥២.៣៨២
ការដាក់នៅ NBC		-	-	(៩១៩.១២២)	(៣.៧៥៦.៤៥២)
ការដាក់នៅធនាគារផ្សេងៗ		-	-	-	-
សាច់ប្រាក់បានពីការវិនិយោគ NCD		(៥.៥២១.៦៦២)	(២២.៦៩៤.០៣១)	៥២១.៩៩០	២.១៣៣.៣៧៣
ការប្រមូលប្រាក់ពីការវិនិយោគ NCD		៥៤៥.៣១៦	២.២៤១.២៤៩	-	-
ប្រាក់តម្កល់ធានាលើដើមទុន		(២៧.៥០០.០០០)	(១១៣.០២៥.០០០)	(១០.០០០.០០០)	(៤០.៨៧០.០០០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៥៨.៦២៨.៤៤៩)	(២៤០.៩៦២.៩២៥)	(១២.៣៤៥.៩៣៧)	(៥០.៤៥៧.៨៤៥)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥	៧៨១.៣៨៣.៤៦១	៣.២១១.៤៨៦.០២៥	៧៦៤.២៦២.៤១២	៣.១២៣.៥៤០.៤៧៨
ការទូទាត់សងប្រាក់កម្ចី		(៧១៦.៩៥៦.១០៣)	(២.៩៤៦.៦៨៩.៥៨៣)	(៦២០.៨៤២.៣៥២)	(២.៥៣៧.៣៨២.៦៩៣)
ការទូទាត់សងបំណុលបន្ទាប់បន្សំ	២០	(៣៨.៥០០.០០០)	(១៥៨.២៣៥.០០០)	(១៥.៣២១.៩២៩)	(៦២.៦២០.៧២៤)
ការទូទាត់សញ្ញាបណ្ណត្រូវបង់	១៦	(៣០.៩១១.៣០០)	(១២៧.០៤៥.៤៤៣)	-	-
ការទូទាត់ប្រាក់ដើមនៃកតិសន្យា		(៦.១២៦.៥៤០)	(២៥.១៨០.០៧៩)	(៣.៩៧៣.១១៣)	(១៦.២៣៨.១១៣)
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) ពីសកម្មភាពហិរញ្ញប្បទាន		(១១.១១០.៤៨២)	(៤៥.៦៦៤.០៨០)	១២៤.១២៥.០១៨	៥០៧.២៩៨.៩៤៨
កំហុសសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		(៥២.៧៣៣.៦៨៤)	(២១៦.៧៣៥.៤៤១)	(១៦៦.៥៣៣.៦៧២)	(៦៨០.៦២៣.១២០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលពីការរួមបញ្ចូលតាមផ្លូវ		១៩៨.៣៩៣.៥១៣	៨១០.៤៣៧.៥០១	៣៦៤.៩២៧.១៨៥	១.៤៨៦.៧១៤.៣៥២
ច្បាប់ជាមួយធនាគារ គូកម្ចី កម្ពុជា ភីអិលស៊ី		៨០.២៨៦.៧៥៨	៣២៩.៩៧៨.៥៧៥	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦៨៨.៨២៧)	-	១០.៦៩៥.៨៦២
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣១	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨	១៩៨.៣៩៣.៥១៣	៨១៦.៧៨៦.០៩៤

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ បានលាតត្រដាងក្នុងកំណត់សម្គាល់ផ្សេងៗ មានដូចខាងក្រោម៖

- ការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ - កំណត់សម្គាល់ ៩។
- ការរួមបញ្ចូលអាជីវកម្ម ក្រោមការគ្រប់គ្រងរួម - កំណត់សម្គាល់ ៣៥។
- មូលធនកម្មចំណេញរក្សាទុកទៅជាដើមទុន - កំណត់សម្គាល់ ២១។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១៣ ដល់ទំព័រទី ១០៦ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១. ព័ត៌មានទូទៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក (ហៅកាត់ថា ក្រុមហ៊ុន) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០១១៥៧ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ដែលត្រូវបានបន្តជាថ្មីនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ២១២ ផ្លូវលេខ ២៧១ សង្កាត់ ទួលទំពូង ២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារជាតិ នៃ កម្ពុជា (NBC) បានចេញអាជ្ញាបណ្ណមីក្រូហិរញ្ញវត្ថុឱ្យក្រុមហ៊ុន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧។ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីអតិថិជន ពីធនាគារជាតិ នៃ កម្ពុជា (NBC ឬ ធនាគារកណ្តាល) ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មទទួលប្រាក់បញ្ញើ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានទទួលលិខិតលេខ ធ៧.០២៣.១១២៥ ឆ.ក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ពីធនាគារជាតិនៃកម្ពុជា ដែលបានអនុម័តចំពោះការរួមបញ្ចូលគ្នាជាមួយ ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី និងបានទទួលអាជ្ញាបណ្ណធនាគារពាណិជ្ជលេខ ធ.ព.៦៦ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ និងបានប្តូរនាមករណ៍ជា ធនាគារ ខេប៊ីប្រាសាក់ ម.ក (ហៅកាត់ថា ធនាគារ)។ ធនាគារបានទទួលលិខិតលេខ ១២០៧ ព.ណ ចបព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ សម្រាប់ការចុះបញ្ជីរបស់ធនាគារ ជាមួយក្រសួងពាណិជ្ជកម្ម។

ធនាគារគឺជាបុត្រសម្ព័ន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Kookmin Bank Co., Ltd., (KB) ដែលមានទីតាំងស្ថិតនៅសាធារណរដ្ឋកូរ៉េ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់លទ្ធភាពដល់សហគមន៍ និងសហគ្រាសខ្នាតតូច និងមធ្យមនៃប្រទេសកម្ពុជា ដើម្បីទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងសាខាផ្សេងៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត

កំណត់សម្គាល់នេះផ្តល់នូវបញ្ជីនៃគោលការណ៍គណនេយ្យជាសារវន្ត ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុនៃឧបករណ៍មូលធនដែលវាស់វែងតាមតម្លៃសមស្រប។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មាន មានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ៖

- ការលាតត្រដាងគោលការណ៍គណនេយ្យ – វិសោធនកម្ម CIAS 1 និង របាយការណ៍អនុវត្ត 2 នៃ CIFRS
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម CIAS 8 និង
- ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធនកម្ម CIAS 12

ធនាគារបានអនុវត្តពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធនកម្ម CIAS 12 សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ វិសោធនកម្មខាងលើមិនមានផលប៉ះពាល់ចំពោះការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទេ ប៉ុន្តែមានផលប៉ះពាល់ចំពោះការលាតត្រដាងពន្ធពន្យារដែលកើតពីភតិសន្យា។ ដូចនេះ ធនាគារបានសម្រេចលាតត្រដាងឡើងវិញនូវលទ្ធផលនៃពន្ធពន្យារដែលកើតពីភតិសន្យាសម្រាប់ការិយបរិច្ឆេទមុនៗ (កំណត់សម្គាល់ ១១)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ (ត)

(ក) ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារបានអនុវត្ត (ត)

វិសោធនកម្មផ្សេងទៀតក្នុងបញ្ជីខាងលើ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ធនាគារមិនរំពឹងថាស្តង់ដារទាំងនេះ មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

២.៣ គោលការណ៍នៃការរួមបញ្ចូលអាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរួម

យោងតាមវិធីសាស្ត្រគណនេយ្យ predecessor សម្រាប់ការរួមបញ្ចូលអាជីវកម្ម ធនាគារទទួលទ្រព្យសកម្មនិងបំណុល (ទ្រព្យសកម្មសុទ្ធ) ពីអង្គភាពមួយទៀត (អ្នកទទួល) ក្រោមការគ្រប់គ្រងរួម និងទទួលស្គាល់លើកដំបូងនូវទ្រព្យសកម្មនិងបំណុលដែលបានផ្ទេរ តាមតម្លៃយោង នៅក្នុងគណនីរបស់អ្នកទទួល នាការលបរិច្ឆេទផ្ទេរ។ មិនមានទ្រព្យសកម្ម ឬបំណុល ត្រូវបានរាយការណ៍ឡើងវិញឱ្យស្មើនឹងតម្លៃសមស្របរបស់វា នាការលបរិច្ឆេទផ្ទេរទេ។

នៅពេលដែលមិនមានកេរ្តិ៍ឈ្មោះអាជីវកម្មត្រូវបានទទួលស្គាល់ក្នុងគ្រាមុន នៅកម្រិតអង្គភាពខ្ពស់ជាងគេបំផុតដែលមានការគ្រប់គ្រងរួមគ្នា នោះពេលរួមបញ្ចូលគ្នាក៏មិនមានការកត់ត្រាកេរ្តិ៍ឈ្មោះអាជីវកម្មដែរ។ ចំនួនលម្អៀងរវាងចំណាយប្រតិបត្តិការ និងតម្លៃយោងរបស់ទ្រព្យសកម្មសុទ្ធ ត្រូវបានកត់ត្រាជាទុនបម្រុងនៅក្នុងមូលធន។

ធនាគារសម្រេចជ្រើសរើសវិធីសាស្ត្រពេលអនាគត ដោយសាររបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ មិនបានឆ្លុះបញ្ចាំងពីលទ្ធផលរបស់អ្នកទទួល សម្រាប់ការិយបរិច្ឆេទមុនកាលបរិច្ឆេទផ្ទេរទេ។ ដូចនេះ ចំនួនប្រៀបធៀបសម្រាប់ឆ្នាំមុន មិនត្រូវបានរាយការណ៍ឡើងវិញ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៤ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្ត ចំពោះប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទរបាយការណ៍ ហើយមូលធនរបស់ភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទប្រតិបត្តិការនោះ។ លម្អៀងពីការប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាមធ្យមគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.១១០ រៀល (២០២២ ៖ ៤.០៨៧ រៀល) ហើយអត្រាថ្ងៃបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥ រៀល (២០២២ ៖ ៤.១១៧ រៀល)។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៥ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារ ផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាច បង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅក្នុងចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងបន្តបន្ទាប់តាមតម្លៃសមស្រប ក្នុង OCI និង
- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់

ចំពោះការវិនិយោគឧបករណ៍មូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារបានជ្រើសរើសការ ទទួលស្គាល់លើកដំបូង ដើម្បីកត់ត្រាការវិនិយោគមូលធន តាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ (FVOCI)។

ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង លក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុង កិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែ ទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំង នោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់ នាកាលបរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិ ទាំងអស់។ ចំណេញ ឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវ បានទទួលស្គាល់នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏បន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាម សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹងទុកលើទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍ពីលក្ខខណ្ឌនាពេលអនាគត

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.១ ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(ឃ) ការថយចុះតម្លៃ (ត)

ធនាគារបានអនុវត្តវិធីសាស្ត្រប្រតិបត្តិការដំណាក់កាល ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

ក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្រប្រតិបត្តិការដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី ១ ៖ ECL ១២ខែ

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើង នោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយអាយុកាល ដែលទាក់ទងនឹងប្រូបាបនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើងក្នុងរយៈពេល១២ខែបន្ទាប់។

ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពោលគឺ ឆ្លុះបញ្ចាំងពីអាយុកាលនៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃឥណទាន នៅពេលដែលមានព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះបានកើតឡើង។ ចំពោះចំនួនមានហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបានគណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដកដករំលស់ (កាត់កងជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL មិនត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុងចំណេញ-ខាតទេ។

សូមយោងទៅកំណត់សម្គាល់ ៣៧.១.គ ស្តីពី ហានិភ័យឥណទាន នៅក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ចំពោះសេចក្តីលម្អិតនៃការវាស់វែង ECL ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៦ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៦.២ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ ក្លាយជាកាតីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី មូលបត្របំណុល បំណុលបន្ទាប់បន្សំ និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានសងរំលស់អស់ ឬបើមិនដូច្នោះទេវាត្រូវបានសងផ្តាច់អស់។

២.៦.៣ កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាឥណទានណាមួយ តាមអត្រាក្រោមអត្រាទីផ្សារទេ ឬដែលអាចទូទាត់ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលនូវឥណទាន និងកិច្ចសន្យាមិនទាន់ដកប្រាក់ ធនាគារមិនអាចកំណត់រកការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពីសមាសធាតុឥណទានទាំងនោះបានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែលបណ្តុំការខាតឥណទានរំពឹងទុក លើសពីតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

២.៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៨ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសម្បត្តិនោះ មកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យវាបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការគ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្ទង់នៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែលត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោងរបស់ទ្រព្យសម្បត្តិ នៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានវាយតម្លៃដំបូងរបស់ទ្រព្យសម្បត្តិដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងការវិបល្លាសដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសម្បត្តិ ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

អាយុកាលប្រើប្រាស់	
សង្ហារឹមការិយាល័យ	ពី ៣ឆ្នាំ ទៅ ៥ឆ្នាំ
គ្រឿងម៉ាស៊ីនការិយាល័យ	ពី ៤ឆ្នាំ ទៅ ៥ឆ្នាំ
រថយន្ត និងទោចក្រយានយន្ត	ពី ៤ឆ្នាំ ទៅ ៥ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារបន្ទាប់បន្សំ	៤ ឆ្នាំ
បរិក្ខារទំនាក់ទំនង	៤ ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាងរវាងចីវេលាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វា
ការិយាល័យ	ចីវេលាជួល៖ ពី ១ឆ្នាំ ទៅ ១០ឆ្នាំ
ATM	ចីវេលាជួល៖ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ

តម្លៃសំណល់របស់ទ្រព្យសម្បត្តិ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសម្រប ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទរាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសម្បត្តិមួយត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាចស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសម្បត្តិនោះ មានចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូលនៅក្នុងចំណេញ-ខាត។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.៩ ទ្រព្យសកម្មអរូបី

អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានពី៥ឆ្នាំទៅ១០ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានប្រតិបត្តិការនោះបានកើតឡើង។

២.១០ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាគ្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១១ អត្ថប្រយោជន៍បុគ្គលិក

- i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកាត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។
- ii) បង្គរប្រាក់បំណាច់ការងារ
នេះគឺជាបង្គរប្រាក់បំណាច់ការងារ សម្រាប់បុគ្គលិកដែលមានកិច្ចសន្យាមានចរិយាលកំណត់ ដែលមានសិទ្ធិទទួលបាន ៥% នៃតម្លៃសរុបក្នុងកិច្ចសន្យានៅពេលបញ្ចប់នៃកិច្ចសន្យា។ បង្គរប្រាក់បំណាច់ការងារនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច នាការិយបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១១ អត្ថប្រយោជន៍បុគ្គលិក (ត)

iii) របបប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកាត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

២.១២ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រដែលត្រូវបានប្រើក្នុងការគណនាថ្លៃដើមដករំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកនិងទទួលស្គាល់ ចំណូលការប្រាក់ ឬចំណាយការប្រាក់ក្នុងចំណេញ-ខាត លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុ កាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្របចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំពោះថ្លៃដើមដករំលស់នៃបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រា ការប្រាក់មានប្រសិទ្ធភាព ធនាគារបានកាត់ត្រាលក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទានរំពឹងទុកទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី ៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៣ ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.១៤ ភតិសន្យា

ធនាគារជាភាគីអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមថ្លៃល្អដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកថាជាទ្រព្យសកម្មដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) ចំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៤ ភតិសន្យា (ត)

(i) ចំណុលភតិសន្យា (ត)

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារប្រើអត្រាប្រាក់កម្ចីចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យានោះ ដូចជា ចិញ្ចរិលរដ្ឋបាល ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាគ្រោងការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យាដែលមានរយៈពេលខ្លីត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៥ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ច នោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃ កាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយ ការប្រាក់។

២.១៦ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬឥណទានពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធ ពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួន លម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបាន អនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្ម ពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានចំនួនជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាតមកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងពន្ធ ទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែលសមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែពាក់ព័ន្ធជាមួយនឹងខ្ទង់ ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវ បានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (ត)

២.១៧ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាវ័ណ្ឌលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន និងសាវ័ណ្ឌលេខ ធ៧-០២១-២៣១៤ធន.ក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីកាតព្វកិច្ចធ្វើ ចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាង ការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ការបំពេញបន្ថែម - topping up នឹងត្រូវបានកាត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកាត់ត្រាក្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើ សំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាម ច្បាប់ត្រូវបានកម្ចាត់ចោលឡើងវិញ ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុង ការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៨ ការបង្កតម្លៃលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងក្នុងកំណត់ សម្គាល់ផ្សេងៗ ត្រូវបានបង្កតម្លៃជាប់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រា មុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផល ទៅតាមកាលៈទេសៈផ្សេងៗ។ ធនាគារធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាម និយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងការវិបាកហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

- i) ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក
ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដក រំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការ វាស់វែង ECL ត្រូវបានលម្អិតបន្ថែមទៀត នៅក្នុងកំណត់សម្គាល់ ៣៧.១(គ)។
ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ (ត)

- i) ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (ត)
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
 - ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
 - កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទាន និងបុរេប្រទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
 - អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍ពីអនាគត។

- ii) ការវិនិច្ឆ័យសំខាន់ៗក្នុងការកំណត់ថិរវេលាជួល
- ក្នុងការកំណត់ថិរវេលាជួល គណៈគ្រប់គ្រងពិចារណាទៅលើអង្គហេតុ និងកាលៈទេសៈទាំងអស់ ដែលបង្កើតនូវសម្បទានផ្នែកសេដ្ឋកិច្ច ដើម្បីកំណត់អំពីជម្រើសក្នុងការបន្តការជួល ឬមិនកំណត់ជម្រើសក្នុងការបញ្ឈប់ការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងថិរវេលាជួល ប្រសិនបើភតិសន្យានោះមានភាពសមហេតុផលជាក់លាក់ក្នុងការបន្ត (ឬ មិនបញ្ឈប់) តែប៉ុណ្ណោះ។

- iii) ការរួមបញ្ចូលអាជីវកម្មដែលស្ថិតក្រោមការគ្រប់គ្រងរួមគ្នា
- គណៈគ្រប់គ្រងបានវាយតម្លៃថាទាំង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក (ធនាគារ ខេប៊ីប្រាសាក់ ម.ក) និងធនាគារ គូកមីន កម្ពុជា ភីអិលស៊ី គឺសុទ្ធតែមានដំណើរការអាជីវកម្មរៀងៗខ្លួន មុនពេលរួមបញ្ចូលគ្នា និងស្ថិតនៅក្រោមការគ្រប់គ្រងរួមរបស់ Kookmin Bank Co., Ltd. ។ ការរួមបញ្ចូលគ្នានេះគឺជាការរួមបញ្ចូលអាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។ ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាភាគីអ្នកទិញ ដោយសារធនាគារមានការគ្រប់គ្រងលើធនាគារ គូកមីន កម្ពុជា ភីអិលស៊ី ដែលជាភាគីធនាគារលក់។ ធនាគារមានសិទ្ធិអំណាចលើធនាគារលក់ សិទ្ធិទទួលបានភាគលាភផ្សេងៗពីការវិនិយោគរបស់ខ្លួនជាមួយភាគីធនាគារលក់ និងលទ្ធភាពក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនលើភាគីធនាគារលក់ ដែលមានឥទ្ធិពលលើចំនួនភាគលាភរបស់ភាគទុនិក។

មិនមានគោលការណ៍ណែនាំនៅក្នុង CIFRS ចំពោះការកត់ត្រាគណនេយ្យសម្រាប់ការរួមបញ្ចូលអាជីវកម្ម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរួមទេ ដូចនេះ គណៈគ្រប់គ្រងបានអនុវត្ត CIAS 8 សម្រាប់ការកត់ត្រាគណនេយ្យ និងបានអនុវត្តស្តង់ដារនេះយ៉ាងមានសង្គតិភាព។

គណៈគ្រប់គ្រងបានវាយតម្លៃថាវិធីសាស្ត្រគណនេយ្យ predecessor មានភាពសមស្រប និងជាវិធីសាស្ត្រត្រឹមត្រូវសម្រាប់ការរួមបញ្ចូលគ្នា និងបានជ្រើសរើសយកវិធីសាស្ត្របង្ហាញទៅពេលខាងមុខ។ អង្គហេតុនិងកាលៈទេសៈ មួយចំនួនទាក់ទងនឹងការរួមបញ្ចូលអាជីវកម្ម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរួម ត្រូវបានប្រើប្រាស់ក្នុងការកំណត់ថាវិធីសាស្ត្រគណនេយ្យ predecessor បានឆ្លុះបញ្ចាំងនូវខ្លឹមសារដ៏ល្អបំផុតសម្រាប់ការរួមបញ្ចូលគ្នា ដូចជា៖

- ភាគីទាំងពីរត្រូវបានគ្រប់គ្រងទាំងស្រុង និងស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នារបស់ KB
- សម្រាប់ការផ្ទេរនេះ មិនមានទម្រង់ជាសាច់ប្រាក់ទេ និងត្រូវបានធ្វើឡើងតាមរយៈការបោះផ្សាយភាគហ៊ុនថ្មី
- ភាគីទាំងពីររាយការណ៍ទៅគណៈគ្រប់គ្រងតែមួយ និង
- មិនមានធាតុផ្នែកសេដ្ឋកិច្ចសម្រាប់គណនេយ្យលទ្ធកម្មទេ (មិនមាននិយ័តកម្មតម្លៃសមស្រប ធៀបនឹងទ្រព្យសកម្មសុទ្ធដែលបានផ្ទេរ)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ (ត)

i) ប្រាក់សោហ៊ុយទៅលើកម្ចីទូទាត់មុនកាលកំណត់:

ធនាគារគិតប្រាក់សោហ៊ុយសម្រាប់ប្រាក់កម្ចី ដែលបានទូទាត់មុនកាលកំណត់ក្នុងរយៈពេលហាមឃាត់។ ការប៉ាន់ប្រមាណលំហូរសាច់ប្រាក់នាពេលអនាគតពេញមួយរយៈពេលនៃប្រាក់កម្ចីត្រូវតែរួមបញ្ចូលការប៉ាន់ប្រមាណនៃប្រាក់សោហ៊ុយ។ ទោះយ៉ាងណាក៏ដោយដោយសារការកំណត់ចំនួននៃប្រាក់សោហ៊ុយ និងរយៈពេលរបស់វាមិនត្រូវបានប៉ាន់ប្រមាណដោយភាពជឿជាក់ក្នុងការទទួលស្គាល់ប្រាក់កម្ចីជាលើកដំបូងឡើយ។ ប្រាក់សោហ៊ុយមិនមានភាពជាសារវន្តទេបើប្រៀបធៀបទៅនឹងតម្លៃសមរម្យនៃប្រាក់កម្ចីបុគ្គលចាប់តាំងពីដើមមក។ ការទទួលស្គាល់ប្រាក់សោហ៊ុយពីប្រាក់កម្ចីដែលបានទូទាត់នៅពេលប្រតិបត្តិការកើតឡើង គឺជាការប៉ាន់ប្រមាណដ៏ល្អបំផុតនៃចំណូលការប្រាក់។

៤. សាច់ប្រាក់ក្នុងដៃ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ				
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៧៨.០៤៣.២២៩	៣១៨.៨០៦.៥៩១	១១៤.៤១៩.៦០២	៤៧១.០៦៥.៥០២
ប្រាក់រៀល	៣៦.២៤១.២៥២	១៤៨.០៤៥.៥១៤	១២.៧៣៦.០៥២	៥២.៤៣៤.៣២៦
ប្រាក់បាត	៣០៨.៨០១	១.២៦១.៤៥២	២៦៨.១៧៣	១.១០៤.០៦៨
	<u>១១៤.៥៩៣.២៨២</u>	<u>៤៦៨.១១៣.៥៥៧</u>	<u>១២៧.៤២៣.៨២៧</u>	<u>៥២៤.៦០៣.៨៩៦</u>

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
គណនីទូទាត់	៤៨.៧០៧.៩៥៨	១៩៨.៩៧២.០០៩	៥.៧៦៦.៧៧៨	២៣.៧៤១.៨២៥
គណនីចរន្ត	៤២.២៧៤.២៤៥	១៧២.៦៩០.២៩១	៥៨.៨២៣.៨៤០	២៤២.១៧៧.៧៤៩
មូលបត្រអាចជួញដូរបាន	៨.១៨១.១៤៧	៣៣.៤១៩.៩៨៥	៩១៨.១៨៥	៣.៧៨០.១៦៨
	<u>៩៩.១៦៣.៣៥០</u>	<u>៤០៥.០៨២.២៨៥</u>	<u>៦៥.៥០៨.៨០៣</u>	<u>២៦៩.៦៩៩.៧៤២</u>
ប្រាក់កម្ចីសម្រាប់ប្រាក់បញ្ញើ				
ទុនបម្រុងកាតព្វកិច្ច	៣៧៩.៣២១.៥១៥	១.៥៤៩.៥២៨.៣៨៩	២២០.៧៧៥.៧៣៨	៩០៨.៩៣៣.៧១៣
ប្រាក់កម្ចីលំដាប់នាបើកដើមទុន	៦៧.៥០០.០០០	២៧៥.៧៣៧.៥០០	៤០.០០០.០០០	១៦៤.៦៨០.០០០
	<u>៤៤៦.៨២១.៥១៥</u>	<u>១.៨២៥.២៦៥.៨៨៩</u>	<u>២៦០.៧៧៥.៧៣៨</u>	<u>១.០៧៣.៦១៣.៧១៣</u>
	<u>៥៤៥.៩៨៤.៨៦៥</u>	<u>២.២៣០.៣៤៨.១៧៤</u>	<u>៣២៦.២៨៤.៥៤១</u>	<u>១.៣៤៣.៣១៣.៤៥៥</u>
រយៈពេលខ្លី	៤៧៨.៤៨៤.៨៦៥	១.៩៥៤.៦១០.៦៧៤	២៨៦.២៨៤.៥៤១	១.១៧៨.៦៣៣.៤៥៥
រយៈពេលវែង	៦៧.៥០០.០០០	២៧៥.៧៣៧.៥០០	៤០.០០០.០០០	១៦៤.៦៨០.០០០
	<u>៥៤៥.៩៨៤.៨៦៥</u>	<u>២.២៣០.៣៤៨.១៧៤</u>	<u>៣២៦.២៨៤.៥៤១</u>	<u>១.៣៤៣.៣១៣.៤៥៥</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	គ្មាន	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន
មូលបត្រអាចជួញដូរបាន		
ប្រាក់ដុល្លារអាមេរិក	១,០០% - ២,៨០%	០,៨៣% - ៣,៦៥%
ប្រាក់រៀល	០,៣០% - ១,៣៥%	១,៥៤% - ១,៩៤%
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	១,៣៣%	១,១៩%

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៧%សម្រាប់ប្រាក់រៀល និង ៩% សម្រាប់រូបិយប័ណ្ណផ្សេងៗ (២០២២ ៖ ៨% សម្រាប់ប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណបរទេសផ្សេងៗរបស់ធនាគារ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន មិនមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធានាលើដើមទុនចំនួន ១០% នៃដើមទុន។ ប្រាក់តម្កល់នេះអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ
ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	១១.០២៤.៩០៩	៤៥.០៣៦.៧៥៣	៦.០០៦.១៩៨	២៤.៧២៧.៥១៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	៦.៨១៥.៨៧៥	២៧.៨៤២.៨៤៩	-	-
	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២	៦.០០៦.១៩៨	២៤.៧២៧.៥១៧
ជំរក៖				
សំវិធានធនសម្រាប់ការខាតសមតុល្យនៅធនាគារផ្សេងៗ	(១៣.៨៩៨)	(៥៦.៧៧៣)	(៦០.០៦១)	(២៤.៧២៧.៥១៧)
	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

ខ. វិភាគតាមប្រភេទគណនី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១៧.១០១.០៤៨	៦៩.៨៥៧.៧៨០	២.៨៥៨.៥០២	១១.៧៦៨.៤៥៣
គណនីសន្សំ	៧៣៩.៧៣៦	៣.០២១.៨២២	១៤៧.៦៩៦	៦០៨.០៦៤
ប្រាក់បញ្ញើមានកាលកំណត់	-	-	៣.០០០.០០០	១២.៣៥១.០០០
	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២	៦.០០៦.១៩៨	២៤.៧២៧.៥១៧
ជំរក៖				
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១៣.៨៩៨)	(៥៦.៧៧៣)	(៦០.០៦១)	(២៤.៧២៧.៥១៧)
	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

- ៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (ត)**
គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២	៦.០០៦.១៩៨	២៤.៧២៧.៥១៧
រយៈពេលវែង	-	-	-	-
	១៧.៨៤០.៧៨៤	៧២.៨៧៩.៦០២	៦.០០៦.១៩៨	២៤.៧២៧.៥១៧
<i>ជំរក៖</i>				
សំវិធានធនសម្រាប់ការខាតឥណទាន				
រំពឹងទុក	(១៣.៨៩៨)	(៥៦.៧៧៣)	(៦០.០៦១)	(២៤៧.២៧១)
	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីបន្ត		
ប្រាក់ដុល្លារអាមេរិក	០% - ១,៥០%	០% - ០,៥៤%
ប្រាក់រៀល	០% - ១,៥០%	០% - ០,៧៥%
ប្រាក់យន្ត	០% - ០,៣៥%	គ្មាន
ដុល្លារអូស្ត្រាលី អឺរ៉ូ ផោន យ៉េន រ័ន ដុល្លារសិង្ហបុរី បាត	សូន្យ	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ០,៥០%	០% - ០,៥០%
ប្រាក់រៀល	០% - ០,២០%	០% - ០,២០%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	គ្មាន	០% - ៣%
ប្រាក់រៀល	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. ឥណទាន និងបុរេប្រទានចាស់តែងតាមថ្លៃដើមដករំលស់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វាស់វែងតាមថ្លៃដើមដករំលស់				
ឥណទានពាណិជ្ជកម្ម	៣.០៦៧.០៣៧.០៩៤	១២.៥២៨.៨៤៦.៥២៨	២.៧៥៩.២៣៩.០៧៣	១១.៣៥៩.៧៨៧.២៦៤
ឥណទានវិបារូបន៍	៨.៤១៩.៤៥៣	៣៤.៣៩៣.៤៦៦	-	-
ឥណទានចំពោះអ្នកប្រើប្រាស់				
ឥណទានគេហដ្ឋាន	៧១២.១៦០.៤២៧	២.៩០៩.១៧៥.៣៤៤	៦៥០.៦៤៥.៣៩៨	២.៦៧៨.៧០៧.១០៤
ឥណទានយានយន្ត	៣៣៦.២៥០.៧២៦	១.៣៧៣.៥៨៤.២១៦	៣២៦.៥៦០.៥៤១	១.៣៤៤.៤៤៩.៧៤៧
ឥណទានបុគ្គលិក	៦.៣៨៣.៦៤៨	២៦.០៧៧.២០២	៥.៣៣៣.៨១៤	២១.៩៥៩.៣១២
ឥណទានឯកជន	៩៣៦.២២៥.៩៩៦	៣.៨២៤.៤៨៣.១៩៤	៦០៨.៣០៦.៣៣៧	២.៥០៤.៣៩៧.១៨៩
ឥណទានដុលស្យុប	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦
សំវិធានធនសម្រាប់ការខាតបង់	(១៦០.៤៣០.០៤៨)	(៦៥៥.៣៥៦.៧៤៦)	(៥៣.៩៦៣.៣៧៨)	(២២២.១៦៧.២២៧)
ឥណទានសុទ្ធសរុប	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤	៤.២៩៦.១២១.៧៨៥	១៧.៦៨៧.១៣៣.៣៨៩

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	១៧.៤១៤.៨៤១	៧១.១៣៩.៦២៥	១២.៥២៦.៨៣៨	៥១.៥៧២.៩៩២
ECL ពេញមួយអាយុកាល - មិនមាន				
ការថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី២)	២២.០១២.៦៧២	៨៩.៩២១.៧៦៥	១១.៦៧៩.៨២៦	៤៨.០៨៥.៨៤៤
ECL ពេញមួយអាយុកាល - មានការ				
ថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី៣)	១២១.០០២.៥៣៥	៤៩៤.២៩៥.៣៥៦	២៩.៧៥៦.៧១៤	១២២.៥០៨.៣៩១
	១៦០.៤៣០.០៤៨	៦៥៥.៣៥៦.៧៤៦	៥៣.៩៦៣.៣៧៨	២២២.១៦៧.២២៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. ឥណទាន និងបុរេប្រទានចាស់រ៉េអាល់តេស្តដើមជករលស់ (ត)

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក លើឥណទានអតិថិជន ក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	៥៣.៩៦៣.៣៧៨	២២២.១៦៧.២២៧	៥៦.៧៩០.៤៣២	២៣១.៣៦៤.២២០
ទទួលស្គាល់ក្នុងចំណេញ-ខាត	១២៧.២៦០.៤៦៥	៥២៣.០៤០.៥១១	១៩.០១៤.៩៨៣	៧៧.៧១៤.២៣៦
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវ				
ច្បាប់ជាមួយ KBC	៤.២៨៨.០៦០	១៧.៥៩៨.១៩៨	-	-
ជម្រុះចេញពីបញ្ជី	(២៥.០៨១.៨៥៥)	(១០៣.០៨៦.៤២៤)	(២១.៨៤២.០៣៧)	(៨៩.២៦៨.៤០៦)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	-	(៤.៣៨៨.៤៩៥)	-	២.៣៥៧.១៧៧
នៅថ្ងៃទី៣១ ខែធ្នូ	១៦០.៤៣០.០៨៨	៦៥៥.៣៣៦.៧៨៦	៥៣.៩៦៣.៣៧៨	២២២.១៦៧.២២៧

ខ. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ឥណទានដំណើរការ</i>				
ចំនួនដុល	៤.៤៣០.៩២៦.២០៦	១៨.១០០.៣៣៣.៥៥២	៤.០៦៣.៧៥៦.២០៩	១៦.៧៣០.៤៨៤.៣១២
ចំនួនមានហានិភ័យពេលមិនសង	៤.៤៣០.៩២៦.២០៦	១៨.១០០.៣៣៣.៥៥២	៤.០៦៣.៧៥៦.២០៩	១៦.៧៣០.៤៨៤.៣១២
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១៧.៤១៤.៨៤១)	(៧១.១៣៩.៦២៥)	(១២.៥២៦.៨៣៨)	(៥១.៥៧២.៩៩២)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនដុល	៤៤១.២៤៣.៦១៦	១.៨០២.៤៨០.១៧០	២៣២.៧៩០.០៣០	៩៥៨.៣៩៦.៥៥៤
ចំនួនមានហានិភ័យពេលមិនសង	៤៤១.២៤៣.៦១៦	១.៨០២.៤៨០.១៧០	២៣២.៧៩០.០៣០	៩៥៨.៣៩៦.៥៥៤
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(២២.០១២.៦៧២)	(៨៩.៩២១.៧៦៥)	(១១.៦៧៩.៨២៦)	(៤៨.០៨៥.៨៤៤)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនដុល	១៩៤.៣០៧.៥២២	៧៩៣.៧៤៦.២២៨	៥៣.៥៣៨.៩២៤	២២០.៤១៩.៧៥០
ចំនួនមានហានិភ័យពេលមិនសង	១៩៤.៣០៧.៥២២	៧៩៣.៧៤៦.២២៨	៥៣.៥៣៨.៩២៤	២២០.៤១៩.៧៥០
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១២១.០០២.៥៣៥)	(៤៩៤.២៩៥.៣៥៦)	(២៩.៧៥៦.៧១៤)	(១២២.៥០៨.៣៩១)
<i>ឥណទានសរុបដុល</i>				
ចំនួនដុល	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦
ចំនួនមានហានិភ័យពេលមិនសង	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(១៦០.៤៣០.០៨៨)	(៦៥៥.៣៣៦.៧៨៦)	(៥៣.៩៦៣.៣៧៨)	(២២២.១៦៧.២២៧)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. ឥណទាន និងបុរេប្រទានចាស់តែងតាមថ្លៃដើមជករំលស់ (ត)

គ. វិភាគតាមកាលកំណត់ឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេល១ខែ	៣.៦៤០.០១៩	១៤.៨៦៩.៤៧៨	២.៣០០.៤១៨	៩.៤៧០.៨២១
លើស១ខែទៅ៣ខែ	១០.១៧៨.៧៦៩	៤១.៥៨០.២៧១	៦.៦៨៤.៧៥៧	២៧.៥២១.១៤៥
លើស៣ខែទៅ១២ខែ	១០៦.៤៣៨.៤៨៥	៤៣៤.៨០១.២១១	៥៩.៩៥១.៤១៣	២៤៦.៨១៩.៩៦៧
លើស១ឆ្នាំទៅ៥ឆ្នាំ	១.៩៤៩.១១៦.៧៦៧	៧.៩៦២.១៤១.៩៩៣	១.៨៨៣.៩៦០.៧០៨	៧.៧៥៦.២៦៦.២៣៥
លើស៥ឆ្នាំ	២.៩៩៧.១០៣.៣០៤	១២.២៤៣.១៦៦.៩៩៧	២.៣៩៧.១៨៧.៨៦៧	៩.៨៦៩.២២២.៤៤៨
ឥណទានដុលសរុប	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦

ឃ. វិភាគតាមហានិភ័យឥណទាន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	២.៤៧៦.៨៨៩.៣៣៧	១០.១១៨.០៩២.៩៤២	២.៣៥៨.៤៩៥.៤៩៤	៩.៧០៩.៩២៥.៩៤៩
ហានិភ័យធម្មតា	២.៥៨៩.៥៨៨.០០៧	១០.៥៧៨.៤៦៧.០០៨	១.៩៩១.៥៨៩.៦៦៩	៨.១៩៩.៣៧៤.៦៦៧
ឥណទានដុលសរុប	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦

ង. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ (រួមទាំងឥណទាន បុគ្គលិក)	៦.១០៥.៥៨៧	២៤.៩៤១.៣២៣	៥.៧២១.២៣៣	២៣.៥៥៤.៣១៦
ភាគីមិនពាក់ព័ន្ធ	៥.០៦០.៣៧១.៧៥៧	២០.៦៧១.៦១៨.៦២៧	៤.៣៤៤.៣៦៣.៩៣០	១៧.៨៨៥.៧៤៦.៣០០
ឥណទានដុលសរុប	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. **ឥណទាន និងបុរេប្រទានចាស់រ៉េអូតាមផ្លូវដើមជកលេស (ត)**
 ច. **វិភាគតាមវិសាលភាព**

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសន	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦
អនិវាសន	-	-	-	-
ឥណទានដុលសរុប	៥.០៦៦.៤៧៧.៣៤៤	២០.៦៩៦.៥៥៩.៩៥០	៤.៣៥០.០៨៥.១៦៣	១៧.៩០៩.៣០០.៦១៦

ន. អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ឥណទានរយៈពេលខ្លី		
ប្រាក់ដុល្លារអាមេរិក	៧% - ១៨%	៩,៦% - ១៨%
ប្រាក់រៀល	៦,៥% - ១៨%	១០,៨% - ១៨%
ឥណទានរយៈពេលវែង		
ប្រាក់ដុល្លារអាមេរិក	(១០,០០%-២១,៦០% មុនខែមេសា ឆ្នាំ២០១៧)	(៦,៤៨%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
ប្រាក់រៀល	(១៤,៤០% - ២០,៤០% មុនខែមេសា ឆ្នាំ២០១៧)	(៦,៤៨%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
ប្រាក់បាត	(៤,១០% - ១៨,០០% មុនខែមេសា ឆ្នាំ២០១៧)	(៦,៤៨%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
ប្រាក់បៀវត្ស	៥,១០%-១៨,០០%	(២២,៨០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧)
ប្រាក់បាត	(២៤,០០%-២៥,២០% មុនខែមេសា ឆ្នាំ២០១៧)	(១២,៦០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)
	(១៣,២០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)	(១២,៦០%-១៨,០០% បន្ទាប់ពីខែមេសា ឆ្នាំ២០១៧)

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទានថ្មី និងឥណទានរៀបចំឡើងវិញទាំងអស់ ត្រូវបានកំណត់ត្រឹម ១៨% តាមតម្រូវការរបស់ប្រកាសលេខ ៨៧-០១៧-១០៩ប្រ.ក ស្តីពីការកំណត់ពិធានអត្រាការប្រាក់លើឥណទាន។ ឥណទាន និងបុរេប្រទានអតិថិជនមិនទាន់ទូទាត់ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំលើសពី១៨% គឺជាឥណទានទាំងឡាយណាដែលបានឱ្យខ្ចី មុនពេលចេញប្រកាសនេះ ហើយនៅមិនទាន់ទូទាត់រួចនាកាលបរិច្ឆេទរាយការណ៍។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ

	សង្ហារឹម ការិយាល័យ ដុល្លារអាមេរិក	ម៉ាស៊ីនក្នុង ការិយាល័យ ដុល្លារអាមេរិក	រថយន្ត និងម៉ូតូ ដុល្លារអាមេរិក	កុំព្យូទ័រ និង បរិក្ខារបន្លាស់ប្តូរ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ទំនាក់ទំនង ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣								
ថ្លៃដើម	១.១០៦.៨៧៨	៤.៩៣៦.០៨៦	៣.២៨០.៤០២	១០.៥០៦.៥២៨	២.៤១៥.៨៥៦	៣៤៦.៤២៦	៥៣.៦០៣	២២.៦៤៥.៧៧៩
រំលស់បង្គរ	(៩៤៧.២៧៦)	(៣.៨៨៤.៩៥០)	(២.៧០០.៩២៣)	(៧.៩៩៤.២៥១)	(២.០២០.៧៤៤)	(៣១០.៩០០)	-	(១៧.៨៩៩.០៤៤)
តម្លៃចុះបញ្ជីសុទ្ធ	១៥៩.៦០២	១.០៥១.១៣៦	៥៧៩.៤៧៩	២.៥១២.២៧៧	៣៩៥.១១២	៣៥.៥២៦	៥៣.៦០៣	៤.៧៤៦.៧៣៥
គិតជាពាន់រៀល	៦៥៧.០៨១	៤.៣២៧.៥២៧	២.៣៨៥.៧១៥	១០.៣៤៣.០៤៤	១.៦២៦.៦៧៦	១៤៦.២៦១	២២០.៦៨៤	១៩.៧០៦.៩៨៨
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៥៩.៦០២	១.០៥១.១៣៦	៥៧៩.៤៧៩	២.៥១២.២៧៧	៣៩៥.១១២	៣៥.៥២៦	៥៣.៦០៣	៤.៧៤៦.៧៣៥
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៩១.៩២៥	១២.៦៤០	៥៩.៣៤០	២៦៦.១១២	៣២៩.៧០២	៤២.៦៨៩	-	៨០២.៤០៨
បន្ថែម	៤១.៧៣៣	៩៦១.៨២១	-	៦៦៩.៧០២	១៧.៤០៦	៥.៣៩៣	៨.៨៩៨.៥៧៦	១០.៥៩៤.៦៣១
ផ្ទេរពីការងារកំពុងដំណើរការ	-	៦២៣.៦៤៨	-	៥០១.៦៧៩	៥២៨.០៧០	-	(១.៦៥៣.៣៩៧)	-
លក់ចេញ - សុទ្ធ	(៤៧៦)	-	-	(៤៤២)	(៧.៧៥២)	-	-	(៨.៦៧០)
រំលស់	(១៤៣.១៧៧)	(៤៤០.៩៣២)	(២៦១.៧៦៣)	(១.២៨០.១៨៣)	(១៩៩.៧១៨)	(២៥.៦២៩)	-	(២.៣៥១.៤០២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៤៩.៦០៧	២.២០៨.៣១៣	៣៧៧.០៩៦	២.៦៦៩.១៤៥	១.០៦២.៨២០	៥៧.៩៧៩	៧.២៩៨.៧៨២	១៣.៨២៣.៧០២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ថ្លៃដើម	១.៣៩០.២១៩	៦.៣៦៤.៥៥៦	៣.៣២៦.៧៧៧	១១.៨៨៨.២០៩	៣.២៣៦.៦៧៣	៣៨៣.៤៣២	៧.២៩៨.៧៨២	៣៣.៨៨៨.៦៤៨
រំលស់បង្គរ	(១.០០៤.៥២៦)	(៤.៣២៥.៨៨២)	(២.៩៤៩.៧២១)	(៩.២៧៤.៤៣៤)	(២.១៧៣.៨៥៤)	(៣៣៦.៥២៩)	-	(២០.០៦៤.៩៤៦)
តម្លៃចុះបញ្ជីសុទ្ធ	៣៨៥.៦៩៣	២.០៣៨.៦៧៤	៣៧៧.០៥៦	២.៦១៣.៧៧៥	១.០៦២.៨១៩	៤៦.៩០៣	៧.២៩៨.៧៨២	១៣.៨២៣.៧០២
គិតជាពាន់រៀល	១.៥៧៥.៥៥៦	៨.៣២៧.៩៨៣	១.៥៤០.២៧៤	១០.៦៧៧.២៧១	៤.៣៤១.៦១៦	១៩១.៥៩៩	២៩.៨១៥.៥២៤	៥៦.៤៦៩.៨២៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	សង្ហារឹម ការិយាល័យ បុណ្យរោមរិក	ម៉ាស៊ីនក្នុង ការិយាល័យ បុណ្យរោមរិក	រថយន្ត និងម៉ូតូ បុណ្យរោមរិក	កុំព្យូទ័រ និង បរិក្ខារបន្លាស់ប្តូរ បុណ្យរោមរិក	ការកែលម្អ ទ្រព្យជួល បុណ្យរោមរិក	បរិក្ខារ ទំនាក់ទំនង បុណ្យរោមរិក	ការងារកំពុង ដំណើរការ បុណ្យរោមរិក	សរុប បុណ្យរោមរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២								
ថ្លៃដើម	១.០៦០.៣២៩	៤.៤៥៦.៨០២	៣.២១២.៤០១	៩.៧៩៧.៧០១	២.៤១៩.២០៧	៣៤៤.០៧២	២៨៨.៦៩៦	២១.៥៧៩.២០៨
រំលស់បង្គរ	(៩០៤.១៩៣)	(៣.៦៧៧.៩៨៦)	(២.៦៦៧.១២៧)	(៧.២៣៥.៨៧៧)	(១.៩៩២.១៤៧)	(២៨០.៣៦០)	-	(១៦.៧១៧.៦៩០)
តម្លៃចុះបញ្ជីសុទ្ធ	១៥៦.១៣៦	៧៧៨.៨១៦	៥៤៥.២៧៤	២.៥៦១.៨២៤	៤២៧.០៦០	៦៣.៧១២	២៨៨.៦៩៦	៤.៨៦១.៥១៨
គិតជាពាន់រៀល	៦៣៦.០៩៨	៣.១៧២.៨៩៦	២.២២១.៤៤៦	១០.៤៣៦.៨៧១	១.៩០២.៨០២	២៥៩.៥៦៣	១.១៧៦.១៤៨	១៩.៨០៥.៨២៤
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៥៦.១៣៦	៧៧៨.៨១៦	៥៤៥.២៧៤	២.៥៦១.៨២៤	៤២៧.០៦០	៦៣.៧១២	២៨៨.៦៩៦	៤.៨៦១.៥១៨
បន្ថែម	៥៧.២១១	៣៩៦.១៦២	៣០៨.៥០០	៤៧៥.៧៩៤	២៣.៥៧០	៣.២៧៧	៧៧៨.១៧៩	២.០៤២.៦៩៣
ធ្វើពីការងារកំពុងដំណើរការ	-	២០៣.៩៦០	-	៧៦៣.០០៣	៤៦.៣០៩	-	(១.០១៣.២៧២)	-
លក់ចេញ - សុទ្ធ	(២៣៦)	(៦៤៥)	-	(១០.០៤៥)	(៥២៧)	-	-	(១១.៤៥៣)
រំលស់	(៥៣.៥០៨)	(៣២៧.១៥៨)	(២៧៤.២៩៥)	(១.២៧៨.២៩៨)	(១៤១.៣០០)	(៣១.៤៦៤)	-	(២.១០៦.០២៣)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១៥៩.៦០៣	១.០៥១.១៣៥	៥៧៩.៤៧៩	២.៥២២.២៧៨	៣៩៥.១១២	៣៥.៥២៥	៥៣.៦០៣	៤.៧៨៦.៧៣៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ថ្លៃដើម	១.១០៦.៨៧៨	៤.៩៣៦.០៨៦	៣.២៨០.៤០២	១០.៥០៦.៥២៨	២.៤១៥.៨៥៦	៣៤៦.៤២៦	៥៣.៦០៣	២២.៦៤៥.៧៧៩
រំលស់បង្គរ	(៩៤៧.២៧៦)	(៣.៨៨៤.៩៩០)	(២.៧០០.៩២៣)	(៧.៩៩៤.២៥១)	(២.០២០.៧៤៤)	(៣១០.៩០០)	-	(១៧.៨៥៩.០៤៤)
តម្លៃចុះបញ្ជីសុទ្ធ	១៥៩.៦០២	១.០៥១.១៣៦	៥៧៩.៤៧៩	២.៥១២.២៧៧	៣៩៥.១១២	៣៥.៥២៦	៥៣.៦០៣	៤.៧៨៦.៧៣៥
គិតជាពាន់រៀល	៦៤៧.០៤១	៤.៣២៧.៥២៧	២.៣៨៥.៧១៥	១០.៣៤៣.០៤៤	១.៦២៦.៦៧៦	១៤៦.២៦១	២២០.៦៨៤	១៩.៧០៦.៩៨៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាភាគីអ្នកជួល។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើជាការិយាល័យកណ្តាល ប្រតិបត្តិការសាខា និងទីតាំងម៉ាស៊ីន ATM។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេល លក្ខខណ្ឌក្នុងការបន្ត និងសិទ្ធិ ខុសៗគ្នា។ នៅពេលបន្តជាថ្មី លក្ខខណ្ឌនៃភតិសន្យាត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)៖</i>				
អគារ	១៩.២៦១.៧៦២	៧៨.៦៨៤.២៩៨	១៨.១៦៧.០៩៥	៧៤.៧៩៣.៩៣០
ATM	៣០០.៣៤៧	១.២២៦.៩១៧	៣១៦.២១៥	១.៣០១.៨៥៧
	<u>១៩.៥៦២.១០៩</u>	<u>៧៩.៩១១.២១៥</u>	<u>១៨.៤៨៣.៣១០</u>	<u>៧៦.០៩៥.៧៨៧</u>
<i>បំណុលភតិសន្យា៖</i>				
រយៈពេលខ្លី	៥.០០៥.០១៤	២០.៤៤៥.៤៨២	៣.៩៩៨.៩៥៤	១៦.៤៦៣.៦៩២
រយៈពេលវែង	១៤.៩១៧.៥៧៧	៦០.៩៣៨.៣០២	១៤.៩៧៤.២៧៣	៦១.៦៤៩.០៨៤
	<u>១៩.៩២២.៥៩១</u>	<u>៨១.៣៨៣.៧៨៤</u>	<u>១៨.៩៧៣.២២៧</u>	<u>៧៨.១១២.៧៧៦</u>

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងឆ្នាំ មានចំនួន ៥.៣៧១.៤២៣ ដុល្លារអាមេរិក (២០២២៖ ៦.៧៧១.៨៤០ដុល្លារអាមេរិក)។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ដែលបានផ្ទេរ ក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC មានចំនួន ១.២០៥.០៧៩ ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៩. ភតិសន្យា (ត)

(ខ) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	៤.៨៣២.៨២៦	១៩.៨៦២.៩១៤	៤.២០២.១១២	១៧.១៧៤.០៣២
ATM	២១៤.០១៦	៨៧៩.៦០៦	១៨១.៨២៥	៧៤៣.១១៩
	<u>៥.០៤៦.៨៤២</u>	<u>២០.៧៤២.៥២០</u>	<u>៤.៣៨៣.៩៣៧</u>	<u>១៧.៩១៧.១៥១</u>
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	<u>១.៥០០.៥២៨</u>	<u>៦.១៦៧.១៧០</u>	<u>១.៨៩៨.០៨៨</u>	<u>៧.៧៥៧.៤៨៦</u>
ចំណាយផ្តល់ពាក់ព័ន្ធនឹងភតិសន្យារយៈ ពេលខ្លី និងមានទ្រព្យសកម្មតម្លៃទាប (រួមបញ្ចូលក្នុង ចំណាយប្រតិបត្តិការផ្សេងៗ) (កំណត់សម្គាល់ ២៩)	<u>៤៤៨.៦៤៣</u>	<u>១.៨៤៣.៩២៣</u>	<u>៧២៦.០៧៦</u>	<u>២.៩៦៧.៤៧៣</u>
ចំណាយដឹកជញ្ជូនចំពោះភតិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	<u>១.១៦៨.៧១២</u>	<u>៤.៨០៣.៤០៦</u>	<u>១.០៩៥.៩៧៣</u>	<u>៤.៤៧៩.២៤២</u>
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	<u>៨.១៦៤.៧២៥</u>	<u>៣៣.៥៥៧.០១៩</u>	<u>៨.១០៤.០៧៤</u>	<u>៣៣.១២១.៣៥២</u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យា ក្នុងឆ្នាំមានចំនួន ៦.២៥៦.៣២៥ ដុល្លារអាមេរិក (២០២២ ៖ ៤.៣៥៦.៣៤៩ អាមេរិក)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១០. ទ្រព្យសកម្មអន្តរជាតិ

	កម្មវិធីប្រព័ន្ធ កម្មវិធីប្រព័ន្ធ កម្មវិធីប្រព័ន្ធ	កម្មវិធីប្រព័ន្ធ កម្មវិធីប្រព័ន្ធ កម្មវិធីប្រព័ន្ធ	ការងារកំពុង ដំណើរការ កំពុងដំណើរការ	សរុប កំពុងដំណើរការ
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣				
ថ្លៃដើម	១.២៦៤.០៥៤	២.៨៩១.៥៨៧	១៦.៨០០	៤.១៧២.៤៤១
រំលស់បង្គរ	(១.០២៩.៤៨៧)	(២.០៦៣.៦២៧)	-	(៣.០៩៣.១១៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៣៤.៥៦៧	៨២៧.៩៦០	១៦.៨០០	១.០៧៩.៣២៧
គិតជាពាន់រៀល	៩៦៥.៧១២	៣.៤០៨.៧១១	៦៩.១៦៦	៤.៤៤៣.៥៨៩
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៣៤.៥៦៧	៨២៧.៩៦០	១៦.៨០០	១.០៧៩.៣២៧
កំណើនក្រោមការបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	១៣៥.៨៣៧	៦.០៥៣	-	១៤១.៨៩០
ផ្ទេរពីការងារកំពុងដំណើរការ	១៨០.៥០០	៤២.០០០	(២២២.៥០០)	-
បន្ថែម	-	-	១៥.៥៥៧.៤៧២	១៥.៥៥៧.៤៧២
រំលស់	(១០៦.៩៦១)	(១៩១.៤៣៥)	-	(២៩៨.៣៩៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៤៣.៩៤៣	៦៨៤.៥៧៨	១៥.០៣៥.៧៧២	១៦.១៦៤.២៩៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ថ្លៃដើម	១.៥៨០.៣៩០	២.៩៣៩.៦៤១	១៥.០៣៥.៧៧២	១៩.៥៥៥.៤០៣
រំលស់បង្គរ	(១.១៣៦.៤៤៨)	(២.២៥៥.០៦២)	-	(៣.៣៩១.៥១០)
តម្លៃចុះបញ្ជីសុទ្ធ	៤៤៣.៩៤២	៦៨៤.៥៧៩	១៥.០៣៥.៧៧២	១៦.១៦៤.២៩៣
គិតជាពាន់រៀល	១.៨១៣.៥០៣	២.៧៩៦.៥០៥	៦២.៧១១.៩៨៩	៦៦.៣២១.៩៩៧
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២				
ថ្លៃដើម	១.២៦៤.០៥៤	២.៨៩១.៥៨៧	-	៤.១៥៥.៦៤១
រំលស់បង្គរ	(៩២៥.៨៣៧)	(១.៨៧៥.២៧៥)	-	(២.៨០១.១១២)
តម្លៃចុះបញ្ជីសុទ្ធ	៣៣៨.២១៧	១.០១៦.៣១២	-	១.៣៥៤.៥២៩
គិតជាពាន់រៀល	១.៣៧៧.៨៩៦	៤.១៤០.៤៥៥	-	៥.៥១៨.៣៥១
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣៣៨.២១៧	១.០១៦.៣១២	-	១.៣៥៤.៥២៩
ផ្ទេរពីការងារកំពុងដំណើរការ	-	-	-	-
បន្ថែម	-	-	១៦.៨០០	១៦.៨០០
រំលស់	(១០៣.៦៥០)	(១៨៨.៣៥២)	-	(២៩២.០០២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៣៤.៥៦៧	៨២៧.៩៦០	១៦.៨០០	១.០៧៩.៣២៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ថ្លៃដើម	១.២៦៤.០៥៤	២.៨៩១.៥៨៧	១៦.៨០០	៤.១៧២.៤៤១
រំលស់បង្គរ	(១.០២៩.៤៨៧)	(២.០៦៣.៦២៧)	-	(៣.០៩៣.១១៤)
តម្លៃចុះបញ្ជីសុទ្ធ	២៣៤.៥៦៧	៨២៧.៩៦០	១៦.៨០០	១.០៧៩.៣២៧
គិតជាពាន់រៀល	៩៦៥.៧១២	៣.៤០៨.៧១១	៦៩.១៦៦	៤.៤៤៣.៥៨៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១១. ពន្ធពន្យារជាទ្រព្យសកម្ម

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	២៥.៦៤៦.០៣៣	១០៤.៧៦៤.០៤៥	១៨.៤៨៥.១១៧	៦០.៨៨៤.០៧៣
ពន្ធពន្យារជាបំណុល	(៣.៩៣៧.៥៣៨)	(១៦.០៨៤.៨៤៣)	(៣.៩៦៨.២៣៧)	(១.១១៨.០៧៨)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥	១១.៧២៧.៦៣៥	៤៧.៧៧៨.៣៨៥
បន្ទុកក្នុងចំណេញ-ខាត	៦.៣២០.២៦២	២៥.៩៧៦.២៧៧	២.៧៨៩.២៤៥	១១.៣៩៩.៦៤៤
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់				
ជាមួយ KBC	៨៧១.៣៥៣	៣.៥៨១.២៦១	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៤៤.៣៣១)	-	៥៨៧.៩៦៦
នាដំណាច់ឆ្នាំ	២១.៧០៨.៤៩៥	៨៨.៦៧៩.២០២	១៤.៥១៦.៨៨០	៥៩.៧៦៥.៩៩៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១១. ពន្ធពន្យារជាទ្រព្យសកម្ម (ត)

	ខាតពីការ ថយចុះតម្លៃ ដុល្លារអាមេរិក	កម្រៃឥណទាន មិនទាន់រកបាន ដុល្លារអាមេរិក	ការប្រាក់បង្គុះ ត្រូវទទួលស្គម ដុល្លារអាមេរិក	ចំណុល អតិសន្យា ដុល្លារអាមេរិក	ចំណាយការប្រាក់ ដុល្លារអាមេរិក	បង្គុះចំណាយ ដុល្លារអាមេរិក	ចំណេញ/ខាតពីការ ប្តូររូបិយប័ណ្ណមិន ទាន់ទទួលស្គាល់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២២								
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៣.៥១០.០៦២	៦.៩៦៨.១២២	៥.៦៩៦	៣.១១៨.២៨៨	២៨២.៤៩៣	៤៨៧.៦២១	៨១៧.៤០៩	១៥.១៨៩.៦៩១
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	៣១៣.៦០៦	១.០៤៦.០៧៣	៥៩.៩១៥	៦៧៦.៣៥៧	(១០៨.១៣៧)	៦៥២.៥៣៨	៦៥៥.០៧៤	៣.២៩៥.៤២៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.៨២៣.៦៦៨	៨.០១៤.១៩៥	៦៥.៦១១	៣.៧៩៤.៦៤៥	១៧៤.៣៥៦	១.១៤០.១៥៩	១.៤៧២.៤៨៣	១៨.៤៨៥.១១៧
គិតជាពាន់រៀល	១៥.៧៤២.០៤១	៣២.៩៩៤.៤៤១	២៧០.១២០	១៥.៦២២.៥៥៣	៧១៧.៨២៤	៤.៦៩៤.០៣៤	៦.០៦២.២១៣	៧៦.១០៣.២២៦
២០២៣								
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣.៨២៣.៦៦៨	៨.០១៤.១៩៥	៦៥.៦១១	៣.៧៩៤.៦៤៥	១៧៤.៣៥៦	១.១៤០.១៥៩	១.៤៧២.៤៨៣	១៨.៤៨៥.១១៧
(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	៦.៣៩១.៥២១	៤៩៨.៩៣០	៤៧.៥៤៣	២៣៨.៩៣៩	(៨៦.៦៦០)	(២៩៩.៨៦៨)	(៦៨១.៧៩៣)	៦.១០៨.៦១២
ពីការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៤៣៥.៩៧១	៣៧០.៥២៤	-	២៤៥.៨០៩	-	-	-	១.០៥២.៣០៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០.៦៥១.១៦០	៨.៨៨៣.៦៤៩	១១៣.១៥៤	៤.២៧៩.៣៩៣	៨៧.៦៩៦	៨៤០.២៩១	៧៩០.៦៩០	២៥.៦៤៦.០៣៣
គិតជាពាន់រៀល	៤៣.៥០៩.៩៨៩	៣៦.២៨៩.៧០៦	៤៦២.២៣៤	១៧.៤៨១.៣២០	៣៥៨.២៣៨	៣.៤៣២.៥៨៨	៣.២២៩.៩៦៩	១០៤.៧៦៤.០៤៤

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១១. ពន្ធពន្យារជាទ្រព្យសកម្ម (ត)

i. ពន្ធពន្យារជាបំណុល

	ទ្រព្យសកម្មដែល មានសិទ្ធិប្រើប្រាស់ បុគ្គលិក	រំលស់ បុគ្គលិក	ការប្រាក់បន្ត ត្រូវបានទទួលស្គាល់ បុគ្គលិក	សរុប បុគ្គលិក
២០២២				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៣.២១៩.៥២៩	២៤២.៥២៧	-	៣.៤៦២.០៥៦
បន្ទុកក្នុងចំណេញ-ខាត	៤៧៧.១៣៣	២៩.០៤៨	-	៥០៦.១៨១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.៦៩៦.៦៦២	២៧១.៥៧៥	-	៣.៩៦៨.២៣៧
គិតជាពាន់រៀល	១៥.២១៩.១៥៧	១.១១៨.០៧៤	-	១៦.៣៣៧.២៣១
២០២៣				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣.៦៩៦.៦៦២	២៧១.៥៧៥	-	៣.៩៦៨.២៣៧
បន្ទុក/(ឥណទាន)ក្នុងចំណេញ-ខាត	(២១៥.៥៩៨)	៣.៩៤៨	-	(២១១.៦៥០)
ពីការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	២៤៥.២៤០	(៦៤.២៨៩)	-	១៨០.៩៥១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.៧២៦.៣០៤	២១១.២៣៤	-	៣.៩៣៧.៥៣៨
គិតជាពាន់រៀល	១៥.២២១.៩៥២	៨៦២.៨៩១	-	១៦.០៨៤.៨៤៣

ធនាគារបានអនុវត្តពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធនកម្ម CIAS 12 (កំណត់សម្គាល់ ២.២)។ ពន្ធពន្យារដែលកើតពីភស្តុតាងត្រូវបានលាតត្រដាងឡើងវិញ ដូចជា ពន្ធពន្យារជាទ្រព្យសកម្មពីបំណុលភស្តុតាង និងពន្ធពន្យារជាបំណុលពីទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានលាតត្រដាងដាច់ដោយឡែកពីគ្នា នៅក្នុងកំណត់សម្គាល់។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១២. ទ្រព្យសកម្មផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុន	៥.៥១០.៨៩៩	២២.៥១២.០២២	៣.៤១៣.៥៣១	១៤.០៥៣.៥០៧
គណនីអតិថិជន	៩៧៧.៣១៨	៣.៩៩២.៣៤៤	-	-
ប្រាក់កក់	១.៦២៣.១៦៥	៦.៦៣០.៦២៩	៩៥០.៨២៤	៣.៩១៤.៥៤២
គណនីអតិថិជនផ្សេងៗ	១០៧.៧៨៣	៤៤០.២៩៤	៨០២	៣.៣០២
	៨.២១៩.១៦៥	៣៣.៥៧៥.២៨៩	៤.៣៦៥.១៥៧	១៧.៩៧១.៣៥១
ដក៖				
សំវិធានធនសម្រាប់ ECLs លើប្រាក់កក់	(៣.១៣៣)	(១២.៧៩៨)	(១៩.០១៦)	(៧៨.២៨៩)
	៨.២១៦.០៣២	៣៣.៥៦២.៤៩១	៤.៣៤៦.១៤១	១៧.៨៩៣.០៦២
រយៈពេលខ្លី	៨.២១៦.០៣២	៣៣.៥៦២.៤៩១	៤.៣៤៦.១៤១	១៧.៨៩៣.០៦២
រយៈពេលវែង	-	-	-	-
	៨.២១៦.០៣២	៣៣.៥៦២.៤៩១	៤.៣៤៦.១៤១	១៧.៨៩៣.០៦២

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	២.៣៤៦.៣៦៥	៩.៥៨៤.៩០០	-	-
គណនីសន្សំ	៤០៥.៥៣៩	១.៦៥៦.៦២៧	១៨០.៦៨៧	៧៤៣.៨៨៨
ប្រាក់បញ្ញើមានកាលកំណត់	១០៤.៥៧៦.០២០	៤២៧.១៩៣.០៤២	៤៨.៩១០.៩២៥	២០១.៣៦៦.២៧៨
	១០៧.៣២៧.៩២៤	៤៣៨.៤៣៤.៥៦៩	៤៩.០៩១.៦១២	២០២.១១០.១៦៦
បន្ថែម៖				
បង្កការប្រាក់ត្រូវបង់	២.៤៩៩.៣២១	១០.២០៩.៧២៧	៩៤៥.៥០៦	៣.៨៩២.៦៤៩
	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥
រយៈពេលខ្លី	១០៨.២៧៦.១៧១	៤៤២.៣០៨.១៥៩	៥០.០៣៧.១១៨	២០៦.០០២.៨១៥
រយៈពេលវែង	១.៥៥១.០៧៤	៦.៣៣៦.១៣៧	-	-
	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៤. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	១០៩.៧៦៥.៣៦៤	៤៤៨.៣៩១.៥១២	៥០.០១៣.៩៤៤	២០៥.៩០៧.៤០៨
ប្រាក់រៀល	៦១.៨៨១	២៥២.៧៨៤	២៣.១៧៤	៩៥.៤០៧
	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៨៥.៧៨២.៩១៥	៣៥០.៤២៣.២០៨	២៧.២៧៧.១៣៤	១១២.២៩៩.៩៦១
ភាគីមិនពាក់ព័ន្ធ	២៤.០៤៤.៣៣០	៩៨.២២១.០៨៨	២២.៧៩៩.៩៨៤	៩៣.៧០២.៨៥៤
	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	០% - ០,៥០%	០% - ១,៥០%
ប្រាក់រៀល	០% - ០,៧០%	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	៣,៨០% - ៨,០០%	៣,០០% - ៦,៥០%
ប្រាក់រៀល	គ្មាន	គ្មាន

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	២.៣៥៣.៧៥៨	៩.៦១៥.១០១	-	-
គណនីសន្សំ	១៤០.៦៦១.៥៧៤	៥៧៤.៦០២.៥៣០	១៥០.៦០៣.៧៦៨	៦២០.០៣៥.៧១៣
ប្រាក់បញ្ញើមានកាលកំណត់	២.៧៧២.៣៣៧.៩៩៣	១១.៣២៥.០០០.៧០២	២.៥០៨.៥៩៩.៨៦៣	១០.៣២៧.៩០៥.៦៣៦
	២.៩១៥.៣៥៣.៣២៥	១១.៩០៩.២១៨.៣៣៣	២.៦៥៩.២០៣.៦៣១	១០.៩៤៧.៩៤១.៣៤៩
បន្ថែម៖				
បង្កការប្រាក់ត្រូវបង់	៨៥.០២០.៦៥៩	៣៤៧.៣០៩.៣៩២	៦៨.០០៤.២៣១	២៧៩.៩៧៣.៤១៩
	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥	២.៧២៧.២០៧.៨៦២	១១.២២៧.៩១៤.៧៦៨
រយៈពេលខ្លី	២.៩១៨.៥៦៥.៨៣៣	១១.៩២២.៣៤១.៤២៨	២.៦៥១.១១៤.៣៣៤	១០.៩១៤.៦៣៧.៧១៣
រយៈពេលវែង	៨៦.៨០៨.១៥១	៣៣៤.១៨៦.២៩៧	៧៨.០៨៩.៤២៨	៣១៣.២៧៧.០៥៥
	៣.០០៥.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥	២.៧២៩.២០៣.៧៦២	១១.២២៧.៩១៤.៧៦៨

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
ប្រាក់ដុល្លារអាមេរិក	២.៧៦៨.៦៣៦.៧៧៦	១១.៣០៩.៨៨១.២៣០	២.៥៤៦.០៤៦.៣៤៥	១០.៤៨២.០៧២.៨០៣
ប្រាក់រៀល	២៣១.៦៨៥.៦២៥	៩៤៦.៤៣៥.៧៧៨	១៨១.០២៦.០៣៦	៧៤៥.២៨៤.១៩០
ប្រាក់បាត	៥១.៥៨៣	២១០.៧១៧	១៣៥.៤៨១	៥៥៧.៧៧៥
	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥	២.៧២៧.២០៧.៨៦២	១១.២២៧.៩១៤.៧៦៨

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
ភាគីពាក់ព័ន្ធ	២.៩៨៨.៤៣៤.៨៥៨	១២.២០៧.៧៥៦.៣៩៥	២.៧១០.៣៣២.៨៥៤	១១.១៥៨.៤៤០.៣៦០
ភាគីមិនពាក់ព័ន្ធ	១១.៩៣៩.១២៦	៤៨.៧៧១.៣៣០	១៦.៨៧៥.០០៨	៦៩.៨៧៤.៤០៨
	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥	២.៧២៧.២០៧.៨៦២	១១.២២៧.៩១៤.៧៦៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៤. ប្រាក់បញ្ញើរបស់អតិថិជន (ត)

គ. វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីចរន្ត		
ប្រាក់ដុល្លារអាមេរិក	0% - 0,២0%	គ្មាន
ប្រាក់រៀល	គ្មាន	គ្មាន
ប្រាក់បាត	គ្មាន	គ្មាន
គណនីសន្សំ		
ប្រាក់ដុល្លារអាមេរិក	0,00% - ៣,00%	0,00% - ៣,00%
ប្រាក់រៀល	0,00% - ៣,00%	0,00% - ៣,00%
ប្រាក់បាត	0,00% - 0,90%	0,00% - 0,90%
ប្រាក់បញ្ញើមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	៣,00% - ៨,៧៥%	២,៧៥% - ៨,៥0%
ប្រាក់រៀល	៣,៧៥% - ៩,៧៥%	២,00% - ១0,១៥%
ប្រាក់បាត	គ្មាន	0,90% - ៧,២៥%

១៥. ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដើម	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨	៩៦៥.៥៧៦.៤៦៦	៣.៩៧៥.២៧៨.៣១១
ការប្រាក់	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣	៥.៦៨២.៩៥៩	២៣.៣៩៦.៧៤២
	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៥	៣.៩៩៨.៦៧៥.០៥៣

ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយម្ចាស់ប្រាក់កម្ចីជាច្រើន រួមមាន ភាគីពាក់ព័ន្ធ និងភាគីមិនពាក់ព័ន្ធ។ ប្រាក់កម្ចីមិនមានការធានាទេ និងត្រូវទូទាត់សងទាំងប្រាក់ដើម និងការប្រាក់ តាមមូលដ្ឋានប្រចាំត្រីមាសប្រចាំឆមាស ឬ ប្រចាំឆ្នាំ ផ្អែកទៅតាមតារាងសងប្រាក់ នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៥. ប្រាក់កម្ចី (ត)

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី				
ប្រាក់កម្ចីមានកាលកំណត់	៩.៨៣៣.៧០២	៤០.១៧០.៦៧៣	១៨៧.០១៤.៨៩៦	៧៦៩.៩៤០.៣២៧
ឥណទានវិបារូបន៍	២០.៣៤៣.៥៣៤	៨៣.១០៣.៣៣៦	៣០.០០០.០០០	១២៣.៥១០.០០០
ប្រាក់កម្ចីរយៈពេលវែងសរុប	៣០.១៧៧.២៣៦	១២៣.២៧៤.០០៩	២១៧.០១៤.៨៩៦	៨៩៣.៤៥០.៣២៧
ប្រាក់កម្ចីរយៈពេលវែងសរុប	១.៣៦៤.៦១៧.១២៤	៥.៥៧៤.៤៦០.៩៥២	៧៥៤.២៤៤.៥២៩	៣.១០៥.២២៤.៧២៦
	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៥	៣.៩៩៨.៦៧៥.០៥៣

ក. វិភាគតាមប្រភេទរូបិយប័ណ្ណ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដុល្លារអាមេរិក	១.១៤៤.១០១.៣៣៤	៤.៦៧៣.៦៥៣.៩៥០	៧៩៨.៣៧៥.៤៦៧	៣.២៨៦.៩១១.៧៩៨
ប្រាក់រៀល	២៥០.៦៩៣.០២៦	១.០២៤.០៨១.០១១	១៧២.៨៨៣.៩៥៨	៧១១.៧៦៣.២៥៥
ប្រាក់បាត	-	-	-	-
	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៥	៣.៩៩៨.៦៧៥.០៥៣

ខ. វិភាគតាមទំនាក់ទំនង

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ភាគីមិនពាក់ព័ន្ធ	៧៦៤.១២៩.២៦៣	៣.១២១.៤៦៨.០៤០	៦៨៩.០៩២.៤២០	២.៨៣៦.៩៩៣.៤៩៣
ភាគីពាក់ព័ន្ធ	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១	២៨២.១៦៧.០០៩	១.១៦១.៦៨១.៥៦០
	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៩	៣.៩៩៨.៦៧៥.០៥៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៥. ប្រាក់កម្ចី (ត)

គ. បម្រែបម្រួលចំណូលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	៩៦៥.៥៧៦.៤៦៦	៣.៩៧៥.២៧៨.៣១១	៨២៤.១៩៧.៧៥៣	៣.៣៥៧.៧៨១.៦៤៦
បន្ថែម	៧៨១.៣៨៣.៤៦១	៣.២១១.៤៨៦.០២៥	៧៦៤.២៦២.៤១២	៣.១២៣.៥៤០.៤៧៨
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	៣៥០.០០០.០០០	១.៤៣៨.៥០០.០០០	-	-
ទូទាត់សងប្រាក់ដើម	(៦៦៧.២០៦.១០៣)	(២.៧៤២.២១៧.០៨៣)	(៦២០.៨៤២.៣៥២)	(២.៥៣៧.៣៨២.៦៩៣)
ការទូទាត់សងដែលត្រូវជម្រុះ	(៤៩.៧៥០.០០០)	(២០៤.៤៧២.៥០០)		
ផ្សេងៗ	-	-		
លម្អៀងពីការផ្តោះប្តូរ	១.៣២០.២៨៨	៥.៤២៦.៣៨៤	(២.០៤១.៣៤៧)	(៨.៣៤២.៩៨៥)
ការប្តូររូបិយប័ណ្ណ	-	(៤១.២៩២.១៣៩)	-	៣៩.៦៨១.៨៦៥
នាដិណាច់ឆ្នាំ	១.៣៨១.៣២៤.១១២	៥.៦៤២.៧០៨.៩៩៨	៩៦៥.៥៧៦.៤៦៦	៣.៩៧៥.២៧៨.៣១១
<i>ការប្រាក់ត្រូវបង់</i>				
នៅថ្ងៃទី០១ ខែមករា	៥.៦៨២.៩៥៩	២៣.៣៩៦.៧៤២	៥.៦២៤.១១០	២២.៩១២.៦២៤
បន្ទុកក្នុងឆ្នាំ	១០៩.៦២៦.៧០៨	៤៥០.៥៦៥.៧៧០	៥៨.៩១៤.៣៦៨	២៤០.៧៨៣.០២២
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	៣.៧៤២.៩២៤	១៥.៣៨៣.៤១៨	-	-
ទូទាត់សងការប្រាក់	(១០៣.៣២៧.២៣៥)	(៤២៤.៦៧៤.៩៣៦)	(៥៨.៨៤២.៥៦០)	(២៤០.៤៨៩.៥៤៣)
ការទូទាត់សងដែលត្រូវជម្រុះ	(២.២៦២.៤៩៣)	(៩.២៩៨.៨៤៦)	-	-
ផ្សេងៗ	-	-		
លម្អៀងពីការផ្តោះប្តូរ	៧.៣៨៥	៣០.៣៥២	(១២.៩៥៩)	(៥២.៩៦៣)
ការប្តូររូបិយប័ណ្ណ	-	(៣៧៦.៥៣៧)		២៤៣.៦០២
នាដិណាច់ឆ្នាំ	១៣.៤៧០.២៤៨	៥៥.០២៥.៩៦៣	៥.៦៨២.៩៥៩	២៣.៣៩៦.៧៤២

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចី មានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ប្រាក់កម្ចីមានកាលកំណត់		
ប្រាក់ដុល្លារអាមេរិក	២,០០% - ១០,០៥%	២,០០% - ១០,២១%
ប្រាក់រៀល	២,០០% - ៨,០៥%	២,០០% - ៧,៤០%
ប្រាក់បាត	គ្មាន	គ្មាន

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៦. មូលបត្របំណុល

ក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនបានបោះផ្សាយសញ្ញាបណ្ណមានការធានាដែលមានអត្រាការប្រាក់ថេរ ចំនួន ១២៧,២ពាន់លានរៀល (ស្មើនឹង ៣១,៧លានដុល្លារអាមេរិក) និងផុតកំណត់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ សញ្ញាបណ្ណនេះត្រូវបានធានាដោយ ការធានាលើឥណទាន និង ហ្វាស៊ីលីធីនិយោគ ដែលជាបធរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ សញ្ញាបណ្ណនេះត្រូវបានចុះបញ្ជីនៅក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (CSX) និងត្រូវបានកំណត់តម្លៃចំនួន ១០០.០០០រៀលក្នុងមួយសន្លឹកបណ្ណ និងមានអត្រាគុប៉ុង ៧,៥% ក្នុងមួយឆ្នាំ ដែលត្រូវទូទាត់សងតាមមូលដ្ឋានប្រចាំឆមាស ដោយចាប់ផ្តើមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ក្រុមហ៊ុនមានបំណុលដែលកើតពីចំណាយសម្រាប់ការបោះផ្សាយចំនួន ៦,២១ពាន់លានរៀល (ស្មើនឹងនឹង ១,៥២លានដុល្លារអាមេរិក)។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ធនាគារបានទូទាត់ទាំងស្រុងឱ្យអ្នកវិនិយោគ នូវសមតុល្យសញ្ញាបណ្ណសាជីវកម្មដែលនៅមិនទាន់ទូទាត់ ដែលមានទឹកប្រាក់ចំនួន ៣១.៩៧០.០០០.០០០រៀល។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	-	-	៣០.៧៦៧.១២៥	១២៦.៦៦៨.២៥៤
ការប្រាក់	-	-	៤០១.៣០៣	១.៦៥២.១៦៤
	-	-	៣១.១៦៨.៤២៨	១២៨.៣២០.៤១៨
រយៈពេលខ្លី	-	-	៣១.១៦៨.៤២៨	១២៨.៣២០.៤១៨
រយៈពេលវែង	-	-	-	-
	-	-	៣១.១៦៨.៤២៨	១២៨.៣២០.៤១៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៦. មូលបត្របំណុល (ត)

គ. បម្រែបម្រួលមូលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - មូលបត្របំណុល

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	៣០.៧៦៧.១២៥	១២៦.៦៦៨.២៥៤	៣០.៩៤២.០៧១	១២៦.០៥៧.៩៩៧
បន្ថែម	-	-	-	-
ទូទាត់សង	(៣០.៩១១.៣០០)	(១២៧.០៤៥.៤៤៣)	-	-
លម្អៀងពីការផ្តោះប្តូរ	១៤៤.១៧៥	៥៩២.៥៥៩	(១៧៤.៩៤៦)	(៧១៥.០០៤)
ការប្តូររូបិយប័ណ្ណ	-	(២១៥.៣៧០)	-	១.៣២៥.២៦១
នាដិណាច់ឆ្នាំ	-	-	៣០.៧៦៧.១២៥	១២៦.៦៦៨.២៥៤
<i>ការប្រាក់ត្រូវបង់</i>				
នៅថ្ងៃទី០១ ខែមករា	៤០១.៣០៣	១.៦៥២.១៦៤	៤០០.០២៩	១.៦២៩.៧១៨
បន្ទុកក្នុងឆ្នាំ	៧៧៣.១៣៦	៣.១៧៧.៥៨៩	២.៥១០.១៥៨	១០.២៥៩.០១៦
ទូទាត់សងការប្រាក់	(១.១៧៧.៥៨៣)	(៤.៨៣៩.៨៦៦)	(២.៥០៤.៧០៧)	(១០.២៣៦.៧៣៨)
លម្អៀងពីការផ្តោះប្តូរ	៣.១៤៤	១២.៩២០	(៤.១៧៧)	(១៧.០៧១)
ការប្តូររូបិយប័ណ្ណ	-	(២.៨០៧)	-	១៧.២៣៩
នាដិណាច់ឆ្នាំ	-	-	៤០១.៣០៣	១.៦៥២.១៦៤

១៧. ពន្ធលើប្រាក់ចំណូលត្រូវបង់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី</i>				
នាដើមឆ្នាំ	៤១.០៤៨.៩១៩	១៦៨.៩៩៨.៤០០	៣៤.១៥៣.៦៧៩	១៣៩.១៤២.០៨៨
ពន្ធក្នុងឆ្នាំ	២៨.២៩០.៦៥៥	១១៦.២៧៤.៥៩២	៤៧.២៣៤.៨៥១	១៩៣.០៤៨.៨៣៦
ការកាត់ត្រាខ្វះពីឆ្នាំមុន	-	-	១.១៥៦.០០៥	៤.៧២៤.៥៩២
ការលើកទឹកចិត្តពន្ធ ពីការចុះបញ្ជី				
សញ្ញាបណ្ណ	-	-	(៧៨៣.០៧៨)	(៣.២០០.៤៤០)
កំណើនក្រោមការរួមបញ្ចូលគ្នាតាមផ្លូវ				
ច្បាប់ជាមួយ KBC	៤៤១.១២៨	១.៨៣៤.២១០	-	-
ពន្ធលើប្រាក់ចំណូលបានបង់	(៤៧.២៤១.៩៤៨)	(១៩៤.១៦៤.៤០៦)	(៤០.៧១២.៥៣៨)	(១៦៦.៣៩២.១៤៣)
ការប្តូររូបិយប័ណ្ណ	-	(៨៧១.៩៨៦)	-	១.៦៧៥.៤៦៧
	២២.៥៣៨.៧៥៤	៩២.០៧០.៨១០	៤១.០៤៨.៩១៩	១៦៨.៩៩៨.៤០០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៨. សំវិធានធនសម្រាប់អត្ថប្រយោជន៍បុគ្គលិក

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាតព្វកិច្ចប្រាក់បំណាច់ការងារ	៤១១.៧៣១	១.៦៨១.៩២១	១.០៣១.៤២៥	៤.២៤៦.៣៧៧
	៤១១.៧៣១	១.៦៨១.៩២១	១.០៣១.៤២៥	៤.២៤៦.៣៧៧

១៩. បំណុលផ្សេងៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តបង្គរ	១.១៥៨.៩៨៧	៤.៧៣៤.៤៦២	២.៨៤៤.៦៩៥	១១.៧១១.៦០៩
ចំណាយបង្គរ	៣.៥៩៣.៦៥៥	១៤.៦៨០.០៨១	៣.៥៤៦.៨៣០	១៤.៦០២.២៩៩
ពន្ធកាត់ទុក	៣.១៦២.២៨៦	១២.៩១៧.៩៣៨	១.៩៣៣.៦០៤	៧.៩៦០.៦៤៨
គណនីអ្នកផ្គត់ផ្គង់	១.២៩៧.៦៥២	៥.៣០០.៩០៨	៤៩៨.៥៧៣	២.០៥២.៦២៥
ពន្ធលើប្រាក់បៀវត្ស	១.៦៤៦.៧៣២	៦.៧២៦.៩០០	៤.១៦៦.២៥៩	១៧.១៥២.៤៨៨
ផ្សេងៗ	១២.២៩២	៥០.២១៣	៨.៦២៥	៣៥.៥០៧
	១០.៨៧១.៦០៤	៤៤.៤១០.៥០២	១២.៩៩៨.៥៨៦	៥៣.៥១៥.១៧៦

២០. បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧	៨៨.៦៤១.៣៦៧	៣៦៤.៩៣៦.៥០៨
ការប្រាក់	៥៩៨.៣០៦	២.៤៤៤.០៨០	១.០៣៦.០៦០	៤.២៦៥.៤៥៩
	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៩.៦៧៧.៤២៧	៣៦៩.២០១.៩៦៧
រយៈពេលខ្លី	-	-	៣.០២៦.៣៣៨	១២.៤៥៩.៤៣៤
រយៈពេលវែង	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៦.៦៥១.០៨៩	៣៥៦.៧៤២.៥៣៣
	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៩.៦៧៧.៤២៧	៣៦៩.២០១.៩៦៧
អ្នកផ្តល់ប្រាក់កម្ចីនៅក្រៅប្រទេស (ភាគី មិនពាក់ព័ន្ធ)	១០.៥៧២.០៧៥	៤៣.១៨៦.៩២៦	៣៩.៤០២.៤៥៤	១៦២.២១៩.៩០៣
ភាគីពាក់ព័ន្ធ	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១	៥០.២៧៤.៩៧៣	២០៦.៩៨២.០៦៤
	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៩.៦៧៧.៤២៧	៣៦៩.២០១.៩៦៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២០. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំទាំងនេះត្រូវទូទាត់សង ដោយផ្អែកទៅតាមតារាងសងប្រាក់ក្នុងកិច្ចព្រមព្រៀងឥណទាន។ បំណុលបន្ទាប់បន្សំពីភាគទុនិក ត្រូវបានអនុម័តដោយធនាគារកណ្តាល ដែលអាចរួមបញ្ចូលទៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ។ ក្នុងអំឡុងឆ្នាំ បំណុលបន្ទាប់បន្សំមានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងចន្លោះពី ៦,៩៨% ទៅ ៨,៩៥% (២០២២ ៖ ៦,៩៨% ទៅ ១០,៤៧%)។

បម្រែបម្រួលបំណុលដែលកើតពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	៨៨.៦៤១.៣៦៧	៣៦៤.៩៣៦.៥០៨	១០៣.៩៦៣.២៩៦	៤២៣.៥៤៦.៤៦៨
ទូទាត់សង	(៣៨.៥០០.០០០)	(១៥៨.២៣៥.០០០)	(១៥.៣២១.៩២៩)	(៦២.៦២០.៧២៤)
លម្អៀងពីការផ្តោះប្តូរ	៦៤.៦៩១	២៦៥.៨៨០	-	-
ការប្តូររូបិយប័ណ្ណ	-	(១.៨៧៥.៦៤១)	-	៤.០១០.៧៦៤
នាដំណាច់ឆ្នាំ	៥០.២០៦.០៥៨	២០៥.០៩១.៧៤៧	៨៨.៦៤១.៣៦៧	៣៦៤.៩៣៦.៥០៨
<i>ការប្រាក់ត្រូវបង់</i>				
នៅថ្ងៃទី០១ ខែមករា	១.០៣៦.០៦០	៤.២៦៥.៤៥៩	១.២២៨.៤៩៤	៥.០០៤.៨៨៥
បន្ទុកក្នុងឆ្នាំ	៧.៦៧៣.៩៨៥	៣១.៥៤០.០៧៨	៩.៣៩៧.៩៨១	៣៨.៤០៩.៥៤៨
ទូទាត់សងការប្រាក់	(៨.១១១.៧៣៩)	(៣៣.៣៣៩.២៤៧)	(៩.៥៩០.៤១៥)	(៣៩.៤៨៣.៧៣៩)
ការប្តូររូបិយប័ណ្ណ	-	(២២.២១០)	-	៣៣៤.៧៦៥
នាដំណាច់ឆ្នាំ	៥៩៨.៣០៦	២.៤៤៤.០៨០	១.០៣៦.០៦០	៤.២៦៥.៤៥៩

២១. ដើមទុន

ធនាគារបានបោះផ្សាយភាគហ៊ុនថ្មីចំនួន ២០.២៧២.២៦៩ ភាគហ៊ុនធម្មតា ដែលមានតម្លៃចារិក១ដុល្លារ អាមេរិកក្នុងមួយភាគហ៊ុន ជាថ្នូរនឹងទ្រព្យសកម្ម និងបំណុលដែលបានផ្ទេរពីធនាគារ គូកមិន កម្ពុជា ភីអិលស៊ី សម្រាប់ការ រួមបញ្ចូលគ្នានេះ។

ក្នុងឆ្នាំ ធនាគារបានបង្វិលប្រាក់ចំណេញរក្សាទុកចំនួន ១៧៩.៧២៧.៧៣១ ដុល្លារអាមេរិក ទៅជាដើមទុន ដែលបានទទួលការអនុម័តជាផ្លូវការពីធនាគារជាតិ នៃ កម្ពុជា និង ក្រសួងពាណិជ្ជកម្ម។

ភាគហ៊ុនដែលបានអនុម័តសរុបមានចំនួន ៦០០លានភាគហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (២០២២ ៖ ៤០០លានភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០២២ ៖ ១ដុល្លារអាមេរិកក្នុងមួយ ភាគហ៊ុន)។ ភាគហ៊ុនដែលបានបោះផ្សាយរួច ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២១. ដើមទុន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ដុល្លារអាមេរិក	ពាន់រៀល	%
Kookmin Bank Co, Ltd.	៦០០.០០០.០០០	២.៤០០.០០០.០០០	១០០%
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
	ដុល្លារអាមេរិក	ពាន់រៀល	%
Kookmin Bank Co, Ltd.	៣៩៩.៩៩៩.៩៩៩	១.៥៩៩.៩៩៩.៩៩៦	១០០%
ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី	១	៤	០%
	៤០០.០០០.០០០	១.៦០០.០០០.០០០	១០០%

២២. ទុនបម្រុងតាមច្បាប់

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមឆ្នាំ	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧	២៤.៧៣៨.១៤៩	១០០.៥៣៦.២១៩
ផ្ទេរ(ទៅ)/ពី ចំណេញរក្សាទុក	(២៧.៣២៦.៣០១)	(១១១.៦២៧.៩៤០)	៧.១៣៤.៧៧៨	២៩.១៥៩.៨៣៨
លម្អៀងការប្តូររូបិយប័ណ្ណ	-	-	-	-
នាដំណាច់ឆ្នាំ	៤.៥៤៦.៦២៦	១៨.០៦៨.១១៧	៣១.៨៧២.៩២៧	១២៩.៦៩៦.០៥៧

២៣. ចំណូលការប្រាក់សុទ្ធ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់៖				
ឥណទាន និងបុរេប្រទាន	៦៦៥.០៦២.២៤៨	២.៧៣៣.៤០៥.៨៤០	៦០៦.២៩៨.៨៣៧	២.៤៧៧.៩៤៣.៣៤៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ផ្សេងៗ	១.៥៥៣.០៨៦	៦.៣៨៣.១៨៣	៧៥.១៩៧	៣០៧.៣៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ជាតិ នៃ កម្ពុជា	១.០៩៧.២៨៩	៤.៥០៩.៨៥៨	៣៩២.២៤៤	១.៦០៣.១០១
ចំណូលការប្រាក់សរុប	៦៦៧.៧១២.៦២៣	២.៧៤៤.២៩៨.៨៨១	៦០៦.៧៦៦.២៧៨	២.៤៧៩.៨៥៣.៧៧៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៣. ចំណូលការប្រាក់សុទ្ធ (ត)

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់៖</i>				
ប្រាក់បញ្ញើរបស់អតិថិជន	(១៩៥.០៤២.៩២៤)	(៨០១.៦២៦.៤១៨)	(១៧០.៨៨០.៤៩១)	(៦៩៨.៣៨៨.៥៦៧)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៤.៤៧០.០៨០)	(១៨.៣៧២.០២៩)	(២.០៣៦.៩៨២)	(៨.៣២៥.១៤៥)
ប្រាក់កម្ចី	(១០៩.៦២៦.៧០៨)	(៤៥០.៥៦៥.៧៧០)	(៥៨.៩១៤.៣៦៨)	(២៤០.៧៨៣.០២២)
បំណុលបន្ទាប់បន្សំ	(៧.៦៧៣.៩៨៥)	(៣១.៥៤០.០៧៨)	(៩.៣៩៧.៩៨១)	(៣៨.៤០៩.៥៤៨)
មូលបត្របំណុល	(៧៧៣.១៣៦)	(៣.១៧៧.៥៨៩)	(២.៥១០.១៥៤)	(១០.២៥៩.០១៦)
បំណុលកតិកសុទ្ធ	(១.៥០០.៥២៤)	(៦.១៦៧.១៧០)	(១.៨៩៨.០៨៨)	(៧.៧៥៧.៤៨៦)
ចំណាយការប្រាក់សរុប	(៣១៩.០៨៧.៣៦១)	(១.៣១១.៤៤៩.០៥៤)	(២៤៥.៦៣៨.០៦៨)	(១.០០៣.៩២២.៧៨៤)
ចំណូលការប្រាក់សុទ្ធ	៣៤៨.៦២៥.២៦២	១.៤៣២.៨៤៩.៨២៧	៣៦១.១២៨.២១០	១.៤៧៥.៩៣០.៩៩៤

២៤. ចំណាយកម្រៃជើងសារ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលកម្រៃជើងសារ៖</i>				
ចំណូលកម្រៃពីសេវាផ្តល់ឥណទាន	២១៥.៨៤៤	៨៨៧.១១៩	-	-
ចំណូលកម្រៃជើងសារពីសេវាផ្ទេរប្រាក់ ក្នុងស្រុក	១.៦០៩.១៥៥	៦.៦១៣.៦២៧	៦៨២.១៧១	២.៧៨៨.០៣៣
ចំណូលកម្រៃជើងសារសរុប	១.៨២៤.៩៩៩	៧.៥០០.៧៤៦	៦៨២.១៧១	២.៧៨៨.០៣៣
សេវាប្រាក់កម្ចី	(២.៤៧២.៤៣៦)	(១០.១៦១.៧១២)	(១.៣៨៨.១៩៦)	(៥.៦៧៣.៥៥៧)
សេវាធនាគារ	(២០០.៦០៨)	(៨២៤.៤៩៩)	(១២៣.១៤២)	(៥០៣.២៨១)
	(១.៦៨៩)	(៦.៩៤២)	(៥.៣៩២)	(២២.០៣៨)
ចំណាយកម្រៃជើងសារសរុប	(២.៦៧៤.៧៣៣)	(១០.៩៩៣.១៥៣)	(១.៥១៦.៧៣០)	(៦.១៩៨.៨៧៦)
ចំណូលកម្រៃជើងសារសុទ្ធ	(៨៤៩.៧៣៤)	(៣.៤៩២.៤០៧)	(៨៣៤.៥៥៩)	(៣.៤១០.៨៤៣)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៥. ចំណូលប្រតិបត្តិការផ្សេងៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលផ្សេងៗ	៣៣០.៦៩៣	១.៣៥៩.១៤៧	១.០៣៤.៥១០	៤.២២៨.០៤៣
	៣៣០.៦៩៣	១.៣៥៩.១៤៧	១.០៣៤.៥១០	៤.២២៨.០៤៣

២៦. ខាតពីការថយចុះតម្លៃឥណទាន

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ខាតឥណទានរំពឹងទុក (ECL) / កត់ត្រា</i>				
<i>ក្រឡាប់មកវិញ៖</i>				
ឥណទាននិងបុរេប្រទានអតិថិជន	១២៧.៨៤៥.៩៣៤	៥២៥.៤៤៦.៧៨៩	១៩.០១៤.៩៨៣	៧៧.៧១៤.២៣៦
ទ្រព្យសកម្មផ្សេងៗ	(១៦.៧២៣)	(៦៨.៧៣២)	៦.៧៨៣	២៧.៧២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	(៧០.៦៤៣)	(២៩០.៣៤៣)	៣៦.៧៤៨	១៥០.១៨៩
ខ្ទង់ក្រៅតារាងតុល្យការ	(៤៧៩.៥២៤)	(១.៩៧០.៨៤៤)	-	-
	១២៧.២៧៩.០៤៤	៥២៣.១១៦.៨៧០	១៩.០៥៤.៥១៤	៧៧.៨៩២.១៤៧
ឥណទានបាត់បង់ប្រមូលមកវិញបាន	(៤.១៧៦.១៧៦)	(១៧.១៦៤.០៨៣)	(៤.១៥៩.២៦៨)	(១៦.៩៩៨.៩២៨)
	១២៣.១០២.៨៦៨	៥០៥.៩៥២.៧៨៧	១៤.៨៩៥.២៤៦	៦០.៨៩៣.២១៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៧. ចំណាយបុគ្គលិក

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស	៦៣.២០៣.៤៥៥	២៥៩.៧៦៦.២០០	៧៥.៨៣០.៩៩៩	៣០៩.៩២១.២៩៣
ប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់	១៦.០២៤.៤៩១	៦៥.៨៦០.៦៥៨	៩.៦៣៥.៨៨៩	៣៩.៣៨១.៨៧៨
អត្ថប្រយោជន៍បុគ្គលិក	៤.២២០.៧៩៦	១៧.៣៤៧.៤៧២	៤.៩០៩.០៤៦	២០.០៦៣.២៧១
ចំណាយមូលនិធិសុខុមាលភាពសង្គម របស់បុគ្គលិក	១.៩៤៩.៦៥០	៨.០១៣.០៦២	១.២៦៤.៩០២	៥.១៦៩.៦៥៤
ចំណាយផ្នែកសុខភាព	៩១.២១៧	៣៧៤.៩០២	៧៥.៧៣០	៣០៩.៥០៩
ឯកសណ្ឋានរបស់បុគ្គលិក	៧១៤.១៤៥	២.៩៣៥.១៣៦	៦១១.៥៤២	២.៤៩៩.៣៧២
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៥៣៩.៨៨៨	២.២១៨.៩៣៩	៦៣៧.០៥១	២.៦០៣.៦២៨
	៨៦.៧៤៣.៦៤២	៣៥៦.៥១៦.៣៦៩	៩២.៩៦៥.១៥៩	៣៧៩.៩៤៨.៦០៥

២៨. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់ សម្គាល់៨)	២.៣៥១.៤០២	៩.៦៦៤.២៦២	២.១០៦.០២៣	៨.៦០៧.៣១៦
រំលស់ទ្រព្យសកម្មអរូបី(កំណត់សម្គាល់ ១០) -ថ្លៃដើមកម្មវិធី	២៩៨.៣៩៦	១.២២៦.៤០៨	២៩២.០០២	១.១៩៣.៤១២
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើ ប្រាស់ (កំណត់សម្គាល់៩.ii)	៥.០៤៦.៨៤២	២០.៧៤២.៥២០	៤.៣៨៣.៩៣៧	១៧.៩១៧.១៥១
	៧.៦៩៦.៦៤០	៣១.៦៣៣.១៩០	៦.៧៨១.៩៦២	២៧.៧១៧.៨៧៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៩. ចំណាយប្រតិបត្តិការ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រេងឥន្ធនៈ	៤.៩៩០.១៨៥	២០.៥០៩.៦៦០	៤.៣០០.៣៥១	១៧.៥៧៥.៥៣៥
កម្រៃសេវាវិជ្ជាជីវៈ	៣.៥១០.៥៦១	១៤.៤២៨.៤០៦	២.៨៨៤.៣០៥	១១.៧៨៨.១៥៥
ថែទាំ	៣.០៨៩.៦៨៧	១២.៦៩៨.៦១៤	១.៦៨៣.៣០២	៦.៨៧៩.៦៥៥
ទីផ្សារ និងការផ្សព្វផ្សាយ	១.៤៨៥.៥៥៧	៦.១០៥.៦៣៩	៦៣១.៨៨៣	២.៥៨២.៥០៦
ទឹក-ភ្លើង	១.៤១៣.៧៦១	៥.៨១០.៥៥៨	១.១៩០.៣៤៥	៤.៨៦៤.៩៤០
ការបោះពុម្ព និងសម្ភារការិយាល័យ	១.២២២.៥៧៩	៥.០២៤.៨០០	១.២១៧.២១៧	៤.៩៧៤.៧៦៦
ចំណាយដឹកជញ្ជូនលើភតិសន្យាដែល មានទ្រព្យសកម្មតម្លៃទាប	១.១៦៨.៧១២	៤.៨០៣.៤០៦	១.០៩៥.៩៧៣	៤.៤៧៩.២៤២
ទំនាក់ទំនង	១.០៦៦.៧៧២	៤.៣៨៤.៤៣៣	៩៣០.៣៥៥	៣.៨០២.៣៦១
ចំណាយពន្ធផ្សេងៗ	៩២៧.៤៧៩	៣.៨១១.៩៣៩	៨១៥.២៦៦	៣.៣៣១.៩៩២
ការបរិច្ចាគ	៦៤៧.៩៥០	២.៦៦៣.០៧៥	២៣៧.៥៨៩	៩៧១.០២៦
កម្រៃអាជ្ញាប័ណ្ណ	៥៩៧.១៧៩	២.៤៥៥.៤០៦	៥០៥.៧៥៤	២.០៦៧.០១៧
ចំណាយថ្លៃជួលពាក់ព័ន្ធនឹង ភតិសន្យា យៈពេលខ្លី និងភតិសន្យាដែលមាន ទ្រព្យសកម្មតម្លៃទាប	៤៤៨.៦៤៣	១.៨៤៣.៩២៣	៧២៦.០៧៦	២.៩៦៧.៤៧៣
សម្ភារផ្គត់ផ្គង់ការិយាល័យ	៣៩៤.៨៤៧	១.៦២២.៨២១	៣០១.៣៦៥	១.២៣១.៦៧៩
ប្រាក់ប្រចាំថ្ងៃ និងការធ្វើដំណើរ	៣៥៦.៧៩៣	១.៤៦៦.៤១៩	១៥៣.៧១៥	៦២៨.២៣៣
សេវាធនាគារ	៣៤២.០៤៩	១.៤០៥.៨២១	១៣១.៤៦៤	៥៣៧.២៩៣
ពន្ធប្រចាំបត្រា	២៩៨.២៧៧	១.២២៥.៩១៨	១៥៨.២២៩	៦៤៦.៦៨២
ចំណាយការកំសាន្ត	២៨៤.០៧៣	១.១៦៧.៥៤០	២៥៧.៤៨៨	១.០៥២.៣៥៣
ការបណ្តុះបណ្តាល	២៤៧.៧១៤	១.០១៨.១០៥	៣៨៣.០២៩	១.៥៦៥.៤៤០
ការដឹកជញ្ជូន	១៩៥.១៨១	៨០២.១៩៤	១៧០.២២៣	៦៩៥.៧០១
ចំណាយផ្សេងៗ	៩៨៥.៨០៧	៤.០៥១.៦៦៦	៦១៣.៦៣៤	២.៥០៧.៩២១
	២៣.៦៧៣.៨០៦	៩៧.២៩៩.៣៤៣	១៨.៣៨៧.៥៦៣	៧៥.១៤៩.៩៧០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៩. ចំណាយប្រតិបត្តិការ (ត)

ព័ត៌មានតម្រូវសវនកម្ម

ខាងក្រោមនេះគឺជាកម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយីតជំរហ៍ខ្វែក្ស (ខេមបូឌា)។

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	១១៤.០០០	៤៦៨.៥៤០	-	-
សេវា Assurance				
ការធ្វើសវនកម្មលើរបាយការណ៍				
ហិរញ្ញវត្ថុសម្រាប់គោលបំណង			-	-
ពិសេស	៦០.០០០	២៤៦.៦០០		
ការត្រួតពិនិត្យសម្រាប់ដំណាច់ការិយ			-	-
បរិច្ឆេទថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣	១៨.៥០០	៧៦.០៣៥		
	<u>១៩២.៥០០</u>	<u>៧៩១.១៧៥</u>		

ក្រុមហ៊ុន ប្រាយីតជំរហ៍ខ្វែក្ស (ខេមបូឌា)មិនមែនជាសវនកររបស់ធនាគារសម្រាប់ឆ្នាំមុនទេ។

៣០. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូល

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	២៨.៧៣១.៧៨៣	១១៨.០៨៧.៦២៨	៤៧.២៣៤.៨៥១	១៩៣.០៤៨.៨៣៦
សំវិធានធនខ្វះពីឆ្នាំមុន	-	-	១.១៥៦.០០៥	៤.៧២៤.៥៩២
ការលើកទឹកចិត្តផ្នែកពន្ធចំពោះការចុះ				
បញ្ជីសញ្ញាបណ្ណ	-	-	(៧៨៣.០៧៨)	(៣.២០០.៤៤០)
ពន្ធពន្យារលើប្រាក់ចំណូល	(៦.៣១១.៣៩០)	(២៥.៩៣៩.៨១៣)	(២.៧៨៩.២៤៥)	(១១.៣៩៩.៦៤៤)
	<u>២២.៤២០.៣៩៣</u>	<u>៩២.១៤៧.៨១៥</u>	<u>៤៤.៨១៨.៥៣៣</u>	<u>១៨៣.១៧៣.៣៤៤</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣០. ចំណាយពន្ធលើប្រាក់ចំណូល (ត)

ខ. ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៦	២២៦.០៩៣.៨៧៨	៩២៤.០៤៥.៦៧៨
អត្រាពន្ធមានប្រសិទ្ធភាព ២០%	២១.៨៦៨.១៩៥	៨៩.៨៧៨.២៨១	៤៥.២១៨.៧៧៦	១៨៤.៨០៩.១៣៨
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងតាមច្បាប់ពន្ធ	៥៥២.១៩៨	២.២៦៩.៥៣៤	៣៨២.៨៣៥	១.៥៦៤.៦៤៦
ការលើកទឹកចិត្តផ្នែកពន្ធចំពោះការចុះ បញ្ជីសញ្ញាបណ្ណ	-	-	(៧៨៣.០៧៨)	(៣.២០០.៤៤០)
ចំណាយពន្ធលើប្រាក់ចំណូល	២២.៤២០.៣៩៣	៩២.១៤៧.៨១៥	៤៤.៨១៨.៥៣៣	១៨៣.១៧៣.៣៤៤

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារ ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

ឃ. បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរបាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិត ប្រកាសពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន និងបានកត់ត្រាសំវិធានធន តាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុង ក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផល ពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុល ពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតជូនដំណឹងផ្នែកពន្ធ ពីអគ្គនាយដ្ឋានពន្ធដារ (GDT) ចំពោះការធ្វើសវនកម្មពន្ធពេញលេញ សម្រាប់ការិយបរិច្ឆេទពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ GDT មិនទាន់ចេញលទ្ធផលសវនកម្មឱ្យធនាគារនៅឡើយទេ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧	១២៧.៤២៣.៨២៧	៥២៤.៦០៣.៨៩៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិ នៃ កម្ពុជា៖				
គណនីចរន្ត	៩០.៩៨២.២០៣	៣៧១.៦៦២.២៩៩	៦៤.៥៩០.៦១៨	២៦៥.៩១៩.៥៧៤
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	២.៥៣០.៣១៨	១០.៣៣៦.៣៤៩	៣៧២.៨៦៩	១.៥៣៥.១០២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ ៖				
គណនីចរន្ត	១៧.១០១.០៤៨	៦៩.៨៥៧.៧៨១	២.៨៥៨.៥០២	១១.៧៦៨.៤៥៣
គណនីសន្សំ	៧៣៩.៧៣៦	៣.០២១.៨២២	១៤៧.៦៩៧	៦០៨.០៦៩
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ដំបូងបីខែ ឬ តិចជាង)	-	-	៣.០០០.០០០	១២.៣៥១.០០០
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	<u>២២៥.១៤៦.៥៤៧</u>	<u>៩២២.៩៩១.៨០៨</u>	<u>១៩៨.៣៩៣.៥១៣</u>	<u>៨១៦.៧៨៦.០៩៤</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣២. ព័ត៌មានអំពីលំហូរសាច់ប្រាក់ ក. លំហូរសាច់ប្រាក់ពីប្រតិបត្តិការ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	១០៩.៣៤០.៩៧៧	៤៤៩.៣៩១.៤១៦	២២៦.០៩៣.៨៧៨	៩២៤.០៤៥.៦៧៨
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ២៨)	៧.៦៩៦.៦៤០	៣១.៦៣៣.១៩០	៦.៧៨១.៩៦២	២៧.៧១៧.៨៧៩
ខាតពីការថយចុះតម្លៃឥណទាន (កំណត់សម្គាល់ ២៦)	១២៣.១០២.៨៦៨	៥០៥.៩៥២.៧៨៧	១៤.៨៩៩.២៤៦	៦០.៨៩៣.២១៩
ខាត/(ចំណេញ)ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	៨.៦៧០	៣៥.៦៣៤	(៩៩.២៣៥)	(៤០៥.៥៧៣)
ចំណេញពីការបញ្ចប់កិច្ចសន្យាមុនពេលកំណត់ និងការកែប្រែ ភតិសន្យា	(២៦៩.៦២៣)	(១.១០៨.១៥១)	-	-
ចំណាយអត្ថប្រយោជន៍បុគ្គលិក (កំណត់សម្គាល់ ២៧)	៤.២២០.៧៩៦	១៧.៣៤៧.៤៧២	៤.៩០៩.០៤៦	២០.០៦៣.២៧១
ចំណេញ/ខាតមិនបានទទួលស្គាល់	(២.៤៥១.៧១២)	(១០.០៧៦.៥៣៧)	៣.២៨៤.៣១៤	១៣.៤២២.៩៩១
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៣)	(៣៤៨.៦២៥.២៦២)	(១.៤៣២.៨៤៩.៨២៧)	(៣៦១.១២៨.២១០)	(១.៤៧៥.៩៣០.៩៩៤)
បម្រែបម្រួលដើមទុនបង្វិល៖				
ទុនបម្រុងតាមច្បាប់	(១១៦.៩១២.៧៦៤)	(៤៨០.៥១១.៤៦០)	(២២.៧៣៤.៩៣១)	(៩២.៩១៧.៦៦៣)
ឥណទាន និងបុរេប្រទាន	(៣១៧.៤៦៨.១៥៤)	(១.៣០៤.៧៩៤.១១៣)	(៦២០.៥២២.២១២)	(២.៥៣៦.០៧៤.២៨០)
ទ្រព្យសកម្មផ្សេងៗ	(២.៩៣៤.១៣៦)	(១២.០៥៩.២៩៩)	(២.៥៥២.៥៨៧)	(១០.៤៣២.៤២៤)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០.១៤៥.០៦១	៨២.៧៩៦.២០១	(៣១.១២០.៥៣១)	(១២៧.១៨៩.៦១០)
ប្រាក់បញ្ញើរបស់អតិថិជន	២២២.០៧១.៩៨០	៩១២.៧១៥.៨៣៨	១៨៣.០១៨.២៩៤	៧៤៧.៩៩៥.៧៦៨
បំណុលផ្សេងៗ	(២.៥៨៩.៤៤៤)	(១០.៦៤២.៦១៥)	(១.៦២៩.២៦៦)	(៦.៦៥៨.៨១០)
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ	(៣០៤.៦៦៤.១០៣)	(១.២៥២.១៦៩.៤៦៤)	(៦០០.៨០០.២៣២)	(២.៤៥៥.៤៧០.៥៤៨)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣២. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលសុទ្ធ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨	១៩៨.៣៩៣.៥១៣	៨១៦.៧៨៦.០៩៤
ប្រាក់កម្ចី	(១.៣៩៤.៧៩៤.៣៦០)	(៥.៦៩៧.៧៣៤.៩៦១)	(៩៧១.២៥៩.៤២៥)	(៣.៩៩៨.៦៧៥.០៥៣)
បំណុលបន្ទាប់បន្សំ	(៥០.៨០៤.៣៦៤)	(២០៧.៥៣៥.៨២៧)	(៨៩.៦៧៧.៤២៧)	(៣៦៩.២០១.៩៦៧)
មូលបត្របំណុល	-	-	(៣១.១៦៨.៤២៨)	(១២៨.៣២០.៤១៨)
បំណុលកកស្ទះ	(១៩.៩២២.៥៩១)	(៨១.៣៨៣.៧៨៤)	(១៨.៩៧៣.២២៧)	(៧៨.១១២.៧៧៦)
បំណុលសុទ្ធ	(១.២៣៩.៥៧៤.៧២៨)	(៥.០៦៣.៦៦២.៧៦៤)	(៩១២.៦៨៤.៩៩៤)	(៣.៧៥៧.៥២៤.១២០)
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់				
ដោយស្រួល	២២៥.៩៤៦.៥៨៧	៩២២.៩៩១.៨០៨	១៩៨.៣៩៣.៥១៣	៨១៦.៧៨៦.០៩៤
បំណុលដុល – អត្រាការប្រាក់ថេរ	(២៩.៦០៥.២៣៥)	(១២០.៩៣៧.៣៨៥)	(៤៤០.៩៧០.០២៤)	(១.៨១៥.៤៧៣.៥៨៩)
បំណុលដុល – អត្រាការប្រាក់អថេរ	(១.៤៣៥.៩១៦.០៨០)	(៥.៨៦៥.៧១៧.១៨៧)	(៦៧០.១០៨.៤៨៣)	(២.៧៥៨.៨៣៦.៦២៥)
បំណុលសុទ្ធ	(១.២៣៥.៥៧៤.៧២៨)	(៥.០៦៣.៦៦២.៧៦៤)	(៩១២.៦៨៤.៩៩៤)	(៣.៧៥៧.៥២៤.១២០)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣២. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

ខ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	ប្រាក់កម្ចី បញ្ចូលរយៈពេល	បំណុល បន្តបំបន្លំ បញ្ចូលរយៈពេល	មូលបត្រ បំណុល បញ្ចូលរយៈពេល	បំណុល កម្ចីសន្យា បញ្ចូលរយៈពេល	សរុបរួម បញ្ចូលរយៈពេល	សាច់ប្រាក់ និង សម្របសម្រួល បញ្ចូលរយៈពេល	សរុប បញ្ចូលរយៈពេល
បំណុលសុទ្ធគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	(៨២៩.៨២១.៨៦៤)	(១០៥.១៩១.៧៩០)	(៣១.៣៤២.០៩៩)	(១៥.៥៩១.៤៣៨)	(៩៨១.៩៨៦.១៩១)	៣៦៤.៩២៧.១៨៥	(៦១៧.០៦០.០០៦)
លំហូរសាច់ប្រាក់	(១៤៣.៤២០.០៦០)	១៥.៣២១.៩២៩	-	២.៥៣៤.៣០០	(១២៥.៥៦៣.៨៣១)	(១៦៦.៥៣៣.៦៧២)	(២៩២.០៩៧.៥០៣)
ភតិសន្យាថ្មី	-	-	-	(៦.៧៨២.១៣៨)	(៦.៧៨២.១៣៨)	-	(៦.៧៨២.១៣៨)
លម្អៀងពីការផ្តោះប្តូរ	២.០៤១.៣៤៧	-	១៧៤.៩៤៦	(១៨៧.៤៨៧)	២.០២៨.៨០៦	-	២.០២៨.៨០៦
បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់	(៥៨.៨៤៨)	១៩២.៤៣៤	(១.២៧៥)	១.០៥៣.៥៣៦	១.១៨៥.៨៤៧	-	១.១៨៥.៨៤៧
បំណុលសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(៩៧១.២៥៩.៤២៥)	(៨៩.៦៧៧.៤២៧)	(៣១.១៦៨.៤២៨)	(១៨.៩៧៣.២២៧)	(១.១១១.០៧៨.៥០៧)	១៩៨.៣៩៣.៥១៣	(៩១២.៦៨៤.៩៩៤)
គិតជាពាន់រៀល	(៣.៩៩៨.៦៧៥.០៥៣)	(៣៦៩.២០១.៩៦៧)	(១២៨.៣២០.៤១៨)	(៧៨.១១២.៧៧៦)	(៤.៥៧៨.៣១០.២១៤)	៨១៦.៧៨៦.០៩៤	(៣.៧៥៧.៥២៤.១២០)
បំណុលសុទ្ធគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(៩៧១.២៥៩.៤២៥)	(៨៩.៦៧៧.៤២៧)	(៣១.១៦៨.៤២៨)	(១៨.៩៧៣.២២៧)	(១.១១១.០៧៨.៥០៧)	១៩៨.៣៩៣.៥១៣	(៩១២.៦៨៤.៩៩៤)
លំហូរសាច់ប្រាក់	(១១៤.១៧៧.៣៥៨)	៣៨.៥០០.០០០	៣០.៩១១.៣០០	៤.៦៣៨.៩៧០	(៤០.១២៧.០៨៨)	២៧.៥៥៣.០៧៤	(១២.៥៧៤.០១៤)
ភតិសន្យាថ្មី	-	-	-	(៥.០៦៦.៨១៧)	(៥.០៦៦.៨១៧)	-	(៥.០៦៦.៨១៧)
លម្អៀងពីការផ្តោះប្តូរ	(១.៣២០.២៨៨)	(៦៤.៦៩១)	(១៤៤.១៧៥)	(១១៤.៩៨៨)	(១.៦៤៤.១៤២)	-	(១.៦៤៤.១៤២)
បម្រែបម្រួលផ្សេងៗ - មិនមែនសាច់ប្រាក់	(៣០៨.០៣៧.២៨៩)	៤៣៧.៧៥៤	៤០១.៣០៣	(៤០៦.៥២៩)	(៣០៧.៦០៨.៧៦១)	-	(៣០៧.៦០៨.៧៦១)
បំណុលសុទ្ធគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(១.៣៩៤.៧៩៤.៣៥០)	(៥០.៨០៤.៣៦៤)	-	(១៩.៩២២.៥៤១)	(១.៤២៥.៥២១.៣១៤)	២២៥.៩៤៦.៥៨៧	(១.២៣៩.៥៧៤.៧២៧)
គិតជាពាន់រៀល	(៥.៦៩៧.៧៣៤.៩៦១)	(២០៧.៥៣៥.៨២៧)	-	(៨១.៣៨៣.៧៨៤)	(៥.៩០៦.៦៥៤.៨៧២)	៩២២.៩៩១.៨០៨	(៥.០៦៣.៦៦៦.៧៦៤)

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៣. កិច្ចសន្យាផ្សេងៗ

ក. កិច្ចសន្យាផ្តល់ឥណទាន

ចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ធនាគារ ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានវិញ្ញាបន៍មិនបានប្រើ	៣.១៤៥.៣៥២	១២.៨៤៨.៧៦៣	-	-
លិខិតធានា	២.៣៧១.៣១៥	៩.៦៨៦.៨២២	-	-
ចំនួនមានហានិភ័យសុទ្ធ	៥.៥១៦.៦៦៧	២២.៥៣៥.៥៨៥	-	-

ខ. កិច្ចសន្យាភតិសន្យា

កិច្ចសន្យាភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និងភតិសន្យាដែលមានរយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

៣៤. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេជាមួយធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង

ក្រុមហ៊ុនមេធំជាងគេ

ក្រុមហ៊ុនមេផ្ទាល់

ក្រុមហ៊ុនពាក់ព័ន្ធ

ភាគីពាក់ព័ន្ធ

KB FINANCIAL GROUP INC.

Kookmin Bank Co, Ltd.

ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី

ធនាគារឯកទេស ខេប៊ី ដេហាន ម.ក

Kookmin Bank Hong Kong Branch

KB Bank Myanmar Co., Ltd.

បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ អភិបាលទាំងអស់របស់ធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៤. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

ខ. ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ	៨១៨.៥១៩	៣.៣៤៣.៦៥០	៥២៧.៥២១	២.១៧១.៨០៤
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	៦១.៤១៥	២៥២.៤១៦	៦២.៣៨៦	២៥៤.៩៧២

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៤,១០% ទៅ ១០,៨០% ក្នុងមួយឆ្នាំ (២០២២ ៖ ៨,០០% ទៅ ១០,៨០% ក្នុងមួយឆ្នាំ)។ សំវិធានធនសម្រាប់ការខាតរំពឹងទុកនៃឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ ដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមានចំនួន ៣.២៧៩ ដុល្លារអាមេរិក (៣១ ធ្នូ ២០២២ ៖ ៦៩០ ដុល្លារអាមេរិក)។

គ. ប្រាក់កម្ចីពីក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីមិនទាន់ទូទាត់				
Kookmin Bank Co., Ltd.	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១	១៣៥.៤៤៤.៨៤៦	៥៥៧.៦២៦.៤៣១
ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី	-	-	៧.៩៣៨.៦៥៦	៣២.៦៨៣.៤៤៧
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក	-	-	២.៩២២.៩៦៥	១២.០៣៣.៨៤៧
Kookmin Bank Hong Kong Branch	-	-	១៣៥.៨៦០.៥៣៨	៥៥៩.៣៣៧.៨៣៥
	៦៣០.៦៦៥.០៩៧	២.៥៧៦.២៦៦.៩២១	២៨២.១៦៧.០០៥	១.១៦១.៦៨១.៥៦០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៤. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)
 គ. ប្រាក់កម្ចីពីក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធ (ត)

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណាយការប្រាក់</i>				
Kookmin Bank Co., Ltd.	៤២.៧២២.៣៧៨	១៧៥.៥៨៨.៩៧៤	២.៣៨៩.៣៩៤	៩.៧៦៥.៤៥៣
Kookmin Bank Hong Kong				
Branch	-	-	៧.៣៨៦.០៨១	៣០.១៨៦.៩១៣
	៤២.៧២២.៣៧៨	១៧៥.៥៨៨.៩៧៤	៩.៧៧៥.៤៧៥	៣៩.៩៥២.៣៦៦

សូមយោងទៅកំណត់សម្គាល់ ១៦ សម្រាប់លក្ខខណ្ឌនៃប្រាក់កម្ចី។

- ឃ. បំណុលបន្ទាប់បន្សំពីក្រុមហ៊ុនមេ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>បំណុលបន្ទាប់បន្សំមិនទាន់ទូទាត់</i>				
Kookmin Bank Hong Kong				
Branch	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១	៥០.២៧៤.៩៧៣	២០៦.៩៨២.០៦៤
	៤០.២៣២.២៨៩	១៦៤.៣៤៨.៩០១	៥០.២៧៤.៩៧៣	២០៦.៩៨២.០៦៤

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណាយការប្រាក់</i>				
Kookmin Bank Hong Kong				
Branch	៤.៤០២.១៣២	១៨.០៩២.៧៦៣	៤.៥៣៨.៩២១	១៨.៥៥០.៥៧០
	៤.៤០២.១៣២	១៨.០៩២.៧៦៣	៤.៥៣៨.៩២១	១៨.៥៥០.៥៧០

សូមយោងទៅកំណត់សម្គាល់ ២១ សម្រាប់លក្ខខណ្ឌនៃបំណុលបន្ទាប់បន្សំ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៤. ប្រតិបត្តិការ និងសមតុល្យតាគីពាក់ព័ន្ធ (ត)

ខ. ប្រាក់បញ្ញើពីតាគីពាក់ព័ន្ធ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ក្រុមប្រឹក្សាភិបាល	៧៤.៦២៧	៣០៤.៨៥១	៦០.៥៣៤	២៤៩.២១៨
គណៈគ្រប់គ្រងសំខាន់ៗ	១១.៨៦៤.៤៩៩	៤៨.៤៦៦.៤៧៨	១៥.៩៩៤.៣៨៦	៦៥.៨៤៨.៨៨៧
ធនាគារកម្ពុជា ខេប៊ី ដេហ្វាន ម.ក	៣៧៤.០០៦	១.៥២៧.៨១៥	៩៧០	៣.៩៩៣
KB Bank Myanmar Co., Ltd.	២៣.១២៧.២៩០	៩៤.៤៧៤.៩៨០	២២.៤៥១.៥០០	៩២.៤៣២.៨២៦
Kookmin Bank Seoul	-	-	-	-
ការប្រាក់ត្រូវបង់	៥៤៣.០៣៤	២.២១៨.២៩៤	៥៧៥.១៧៧	២.៣៦៨.០០២
	៣៥.៩៨៣.៤៥៦	១៤៦.៩៩២.៤១៨	៣៩.០៨២.៥៦៧	១៦០.៩០២.៩២៦
	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយការប្រាក់				
ក្រុមប្រឹក្សាភិបាល	៣.៩៤៦	១៦.២១៨	១.៤២៤	៥.៨២០
គណៈគ្រប់គ្រងសំខាន់ៗ	៦៦៧.៥១៨	២.៧៤៣.៤៩៩	៨១៨.៦៦៤	៣.៣៤៥.៨៨០
KB Bank Myanmar Co., Ltd.	១.០៥៩.៦២២	៤.៣៥៥.០៤៦	៦១៧.៦៨៦	២.៥៤៣.០១៣
	១.៧៣១.០៨៦	៧.១១៤.៧៦៣	១.៤៣៧.៧៧៤	៥.៨៩៤.៧១៣

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៤. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)

ខ. ប្រាក់បញ្ញើពីភាគីពាក់ព័ន្ធ (ត)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទ/ឆ្នាំ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ភាគទុនិក		
ក្រុមប្រឹក្សាភិបាល		
ប្រាក់សន្សំ		
- ប្រាក់រៀល	១,៥០%	គ្មាន
- ប្រាក់ដុល្លារអាមេរិក	១,៥០%-២,៥០%	២,៥០%
ប្រាក់បញ្ញើមានកាលកំណត់		
- ប្រាក់ដុល្លារអាមេរិក	៥,៧៥%-៨,២៥%	៥,៥០%-៧,៥០%
គណៈគ្រប់គ្រងសំខាន់ៗ		
ប្រាក់សន្សំ		
- ប្រាក់រៀល	១,៥០%-២,៥០%	១,៥០%-២,៥០%
- ប្រាក់ដុល្លារអាមេរិក	១,៥០%-២,៧៥%	១,៥០%-២,៧៥%
ប្រាក់បញ្ញើមានកាលកំណត់		
- ប្រាក់រៀល	៦,០០%-៨,៥០%	៤,០០%-៨,០០%
- ប្រាក់ដុល្លារអាមេរិក	៣,៥០%-៨,២៥%	៣,៥០%-៨,០០%
ក្រុមហ៊ុនពាក់ព័ន្ធ		
ប្រាក់បញ្ញើមានកាលកំណត់		
- ប្រាក់ដុល្លារអាមេរិក	៦,០០%	៣,៥០%
ប្រាក់កម្ចី		
- ប្រាក់រៀល	គ្មាន	៦,២០%
- ប្រាក់ដុល្លារអាមេរិក	៦,៤៨%-១០,៤៦%	៤,៨៤%-៩,៥៧%

ប. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ជុំនួនអាមេរិក	ពាន់រៀល	ជុំនួនអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	២៨៤.៨១៦	១.១៧០.៥៩៤	២៧៧.០៩៧	១.១៣២.៤៩៥
គណៈគ្រប់គ្រងសំខាន់ៗ				
ប្រាក់លើកទឹកចិត្តគណៈគ្រប់គ្រង -រយៈពេលខ្លី	២.៣៥៦.៤២៣	៩.៦៨៤.៨៩៩	៥.៦៣៦.៨០០	២៣.០៣៧.៦០២
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍បុគ្គលិក				
- រយៈពេលខ្លី	៨.១៧៦.១១៨	៣៣.៦០៣.៨៤៥	៥.១៩៩.៩៥៧	២១.២៥២.២២៤
	១០.៥៣២.៥៤១	៤៣.២៨៨.៧៤៤	១០.៨៣៦.៧៥៧	៤៤.២៨៩.៨២៦

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៥. ការរួមបញ្ចូលអាជីវកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និងធនាគារ គូកមីន កម្ពុជា ភីអិលស៊ី គឺជាបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយ Kookmin Bank Co., Ltd. (KB) ។ គណៈគ្រប់គ្រងបានសម្រេចប្រើវិធីសាស្ត្រគណនេយ្យ predecessor សម្រាប់ការរួមបញ្ចូលគ្នានេះ និងបានជ្រើសរើសប្រើវិធីសាស្ត្រសម្រាប់ពេលអនាគត ចាប់ពីកាលបរិច្ឆេទនៃការរួមបញ្ចូលគ្នា។ សមតុល្យនៃអង្គភាពដែលបានរួមបញ្ចូលគ្នា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺជាសមតុល្យដើមគ្រានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានប្តូរនាមករណ៍តាមផ្លូវច្បាប់ទៅជា ធនាគារ ខេប៊ីប្រាសាក់ ម.ក ។ ការរួមបញ្ចូលនេះគឺជាប្រតិបត្តិការមិនមែនសាច់ប្រាក់ និងត្រូវបានធ្វើឡើងតាមរយៈការបោះផ្សាយភាគហ៊ុនចំនួន ២០.២៧២.២៦៩ ភាគហ៊ុនថ្មី ទៅឱ្យ KB ។

យោងតាមវិធីសាស្ត្រគណនេយ្យ predecessor មិនមានការទទួលស្គាល់កេរ្តិ៍ឈ្មោះអាជីវកម្ម សម្រាប់ការរួមបញ្ចូលអាជីវកម្មទេ។ ភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្មសុទ្ធ និងចំណាយប្រតិបត្តិការ ត្រូវបានកត់ត្រាជាទុនបម្រុង ក្នុងមូលធន។ មិនមានការរួមបញ្ចូលអាជីវកម្មក្នុងឆ្នាំ២០២២ទេ។ ទ្រព្យសកម្ម បំណុល និងមូលធន ពីការរួមបញ្ចូលអាជីវកម្ម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា មានដូចខាងក្រោម៖

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៥. ការរួមបញ្ចូលអាជីវកម្ម (ត)

	តម្លៃយោងនៃទ្រព្យ សកម្មដែលបានផ្ទេរ ជុំវិញការរួមវិក
ទ្រព្យសកម្ម	
សាច់ប្រាក់ក្នុងដៃ	៤.៨៦៩.០៥២
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	៨៤.៦៤២.៩៥៦
សមតុល្យនៅធនាគារផ្សេងៗ	៣២.៨៣៤.៤០៥
ឥណទាន និងបុរេប្រទានអតិថិជន	៤០៣.៧៦៦.០៤៨
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI	២៥.៥៨៨
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨០២.៤០៨
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១.២០៩.០៧៩
ទ្រព្យសកម្មអរូបី	១៤១.៨៩០
ពន្ធពន្យារជាទ្រព្យសកម្ម	៨៨០.២២៧
ទ្រព្យសកម្មផ្សេងៗ	៩១៩.០៣៤
ទ្រព្យសកម្មសរុប	៥៣០.០៨៦.៦៨៧
ចំណុល	
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣៨.៨៩២.៧៨៤
ប្រាក់បញ្ញើរបស់អតិថិជន	២៣.២១៩.០០៥
ប្រាក់កម្ចី	៣៥៣.៧៤២.៩២៤
បំណុលកតិសន្យា	១.២២៩.០៤៤
ពន្ធលើប្រាក់ចំណូលត្រូវបង់	៤៥០.០០០
បំណុលផ្សេងៗ	៣៣៥.៨៦៥
ចំណុលសរុប	៤១៧.៨៦៩.៦២២
ទ្រព្យសកម្មសុទ្ធ	១១២.២១៧.០៦៥
ការបោះផ្សាយភាគហ៊ុន	
ទុនបម្រុង (1)	២០.២៧២.២៦៩
	៩១.៩៤៤.៧៩៦
	១១២.២១៧.០៦៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលបានធ្វើលក្ខណៈ	៨០.២៧០.៥០៤
ផលប៉ះពាល់នៃការលុបចោលសមតុល្យអន្តរក្រុមហ៊ុន (2)	១៦.២៥៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល – បានធ្វើនិយ័តកម្ម	៨០.២៨៦.៧៥៨

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៥. ការរួមបញ្ចូលអាជីវកម្ម (ត)

- (1) ធនាគារកណ្តាលបានចេញលិខិតលេខ ធ៧-០២៣-២៣៧៧ឆ.ត ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយបានអនុម័តការរួមបញ្ចូលមូលធនពីធនាគារ គូកម័ន កម្ពុជា ភីអិលស៊ី ទៅក្នុងទុនបម្រុង ក្រៅពីទុនបម្រុងសម្រាប់ការវាយតម្លៃ។ ចំនួនទឹកប្រាក់ដែលបានអនុម័តដំបូងមាន ១១២.៦៧៥.៧៥១ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទឹកប្រាក់ចំនួន ៩១.៩៤៤.៧៩៦ ដុល្លារអាមេរិក ត្រូវបានបែងចែកទៅក្នុងទុនបម្រុង។
- (2) ផលប៉ះពាល់នៃការលុបចោលទ្រព្យសកម្មសុទ្ធ នៅពេលរួមបញ្ចូលអាជីវកម្ម រួមមាន សមតុល្យប្រាក់បញ្ញើដែលធនាគារ ខេប៊ីប្រាសាក់ ម.ក មាននៅ ធនាគារ គូកម័ន កម្ពុជា ភីអិលស៊ី ចំនួន ១៣.៩៤១ ដុល្លារអាមេរិក និងចំណូលការប្រាក់ចំនួន ២.៣១៣ ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៦. ការធ្វើបំណាច់ថ្នាក់ឆ្នាំមុនឡើងវិញ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់ឆ្នាំមុន ត្រូវបានរាយការណ៍ឡើងវិញ ដើម្បីចាត់ថ្នាក់ឡើងវិញនូវព័ត៌មានដែលអាចទុកចិត្តបាន និងមានភាពសមស្របទៅតាមលក្ខណៈរបស់វា និងមានសង្គតិភាពជាមួយនឹងការបង្ហាញក្នុងឆ្នាំនេះ។

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ចាត់ថ្នាក់ឡើងវិញ		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(រាយការណ៍ក្នុងគ្រាមុន)	(រាយការណ៍ក្នុងគ្រាមុន)			(រាយការណ៍ឡើងវិញ)	(រាយការណ៍ឡើងវិញ)
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (ជាកម្រិត)						
ចំណូលការប្រាក់	៥៩៣.២២៥.៦២២	២.៤២៤.៥១៣.១១៧	១៣.៥៤០.៦៥៦	៥៥.៣៤០.៦៦១	៦០៦.៧៦៦.២៧៨	២.៤៧៩.៨៥៣.៧៧៨
ចំណូលផ្សេងៗ	៩.៧៣៨.៤៦១	៣៩.៨០១.០៩០	(៨.៧០៣.៩៥១)	(៣៥.៥៧៣.០៤៧)	១.០៣៤.៥១០	៤.២២៨.០៤៣
ចំណូលកម្រៃជើងសារ	៩.៦៧៨.១៤៤	៣៩.៥៥៤.៥៧៥	(៨.៩៩៥.៩៧៣)	(៣៦.៧៦៦.៥៤២)	៦៨២.១៧១	២.៧៨៨.០៣៣
ខាតពីការថយចុះតម្លៃឥណទាន	(១៩.០៥៨.៥១៤)	(៧៧.៨៩២.១៤៧)	៤.១៥៩.២៦៨	១៦.៩៩៨.៩២៨	(១៤.៨៩៩.២៤៦)	(៦០.៨៩៣.២១៩)
	<u>៥៩៣.៥៨៣.៧១៣</u>	<u>២.៤២៥.៩៧៦.៦៣៥</u>	<u>-</u>	<u>-</u>	<u>៥៩៣.៥៨៣.៧១៣</u>	<u>២.៤២៥.៩៧៦.៦៣៥</u>

កំណត់សម្គាល់ចំពោះការចាត់ថ្នាក់ឡើងវិញ៖

- 1) ប្រាក់ពិន័យចំពោះការទូទាត់សងឥណទានមុនកាលកំណត់ គឺជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាព ដូចនេះទឹកប្រាក់ចំនួន ៤.៥៤៤.៦៨៣ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីចំណូលផ្សេងៗ ទៅជា ចំណូលការប្រាក់។
- 2) កម្រៃបុរេបញ្ចេញប្រាក់ដែលបានគិតសម្រាប់ការកែប្រែឥណទានឡើងវិញ គឺជាចំណេញពីការកែប្រែឡើងវិញ និងជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាព ដូចនេះទឹកប្រាក់ចំនួន ៨.៩៩៥.៩៧៣ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីចំណូលកម្រៃជើងសារ ទៅជា ចំណូលការប្រាក់។
- 3) ការប្រមូលឥណទានបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីក្នុងគ្រាមុនរួច គឺជាការកាត់ត្រាត្រឡប់មកវិញនូវការខាតពីការថយចុះតម្លៃ ដូចនេះទឹកប្រាក់ចំនួន ៤.១៥៩.២៦៨ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីចំណូលផ្សេងៗ ទៅជា ខាតពីការថយចុះតម្លៃឥណទាន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗដូចជា ៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យ អត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ ងាយស្រួល។ អាជីវកម្មផ្នែកហិរញ្ញវត្ថុងាយនឹងមានហានិភ័យ ហើយហានិភ័យផ្នែកប្រតិបត្តិការ គឺជាផលវិបាកដែលមិន អាចចៀសរួចក្នុងដំណើរការអាជីវកម្ម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី ការពារហានិភ័យរបស់ខ្លួនទេ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម ថ្លៃ ដើមដករំលស់៖</i>				
សាច់ប្រាក់ក្នុងដៃ	១១៤.៥៩៣.២៨២	៤៦៨.១១៣.៥៥៧	១២៧.៤២៣.៨២៧	៥២៤.៦០៣.៨៩៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារជាតិ នៃ កម្ពុជា	៩៩.១៦៣.៣៥០	៤០៥.០៨២.២៨៥	៦៥.៥០៨.៨០៣	២៦៩.៦៩៩.៧៤២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារផ្សេងៗ	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦
ឥណទាន និងបុរេប្រទាន	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤	៤.២៩៦.១២១.៧៨៥	១៧.៦៨៧.១៣៣.៣៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០៥.១៣៣	១១.០៥០.៤៦៨	៩៣២.៦១០	៣.៨៣៩.៥៥៥
	<u>៥.១៤០.៣៣៥.៩៤៧</u>	<u>២០.៩៩៨.២៧២.៣៤៣</u>	<u>៤.៤៩៥.៩៣៣.១៦២</u>	<u>១៨.៥០៩.៧៥៦.៨២៨</u>
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃ សមស្របក្នុងចំណូលលម្អិតផ្សេងៗ</i>	៥៣.៧៥៥	២១៩.៥៨៩	២៨.១៦៧	១១៥.៩៦៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>៥.១៩៤.០៩០.៧០២</u>	<u>២១.២១៧.៨៦១.៩៣២</u>	<u>៤.៥២៤.១៦១.៣២៩</u>	<u>១៨.៦២៥.៧២២.៧៩២</u>

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុវាស់វែងតាម ថ្លៃ ដើមដករំលស់៖

ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១០៩.៨២៧.២៤៥	៤៤៨.៦៤៤.២៩៦	៥០.០៣៧.១១៨	២០៦.០០២.៨១៥
ប្រាក់បញ្ញើរបស់អតិថិជន	៣.០០០.៣៧៣.៩៨៤	១២.២៥៦.៥២៧.៧២៥	២.៧២៧.២០៧.៨៦២	១១.២២៧.៩១៤.៧៦៨
ប្រាក់កម្ចី	១.៣៩៤.៧៩៤.៣៦០	៥.៦៩៧.៧៣៤.៩៦១	៩៧១.២៥៩.៤២៥	៣.៩៩៨.៦៧៥.០៥៣
មូលបត្របំណុល	-	-	៣១.១៦៨.៤២៨	១២៨.៣២០.៤១៨
បំណុលកតិសន្យា	១៩.៩២២.៥៩១	៨១.៣៨៣.៧៨៤	១៨.៩៧៣.២២៧	៧៨.១១២.៧៧៦
បំណុលបន្ទាប់បន្សំ	៥០.៨០៤.៣៦៤	២០៧.៥៣៥.៨២៧	៨៩.៦៧៧.៤២៧	៣៦៩.២០១.៩៦៧
បំណុលផ្សេងៗ	៦.០៦២.៥៨៦	២៤.៧៦៥.៦៦៤	៦.៨៩៨.៧២៣	២៨.៤០២.០៤៣
បំណុលហិរញ្ញវត្ថុសរុប	<u>៤.៥៨១.៧៨៥.១៣០</u>	<u>១៨.៧១៦.៥៥២.២៨៧</u>	<u>៣.៨៩៥.២២២.២១០</u>	<u>១៦.០៣៦.៦២៩.៨៨០</u>

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ និងកិច្ចសន្យាផ្តល់ឥណទាន។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ឥណទាន។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ធនាគារកណ្តាលមិនមានប្រវត្តិនៃការខាតបង់ទេ និងមានសមត្ថភាពពេញលេញក្នុងការបំពេញកាតព្វកិច្ចក្នុងពេលអនាគតឆាប់ៗនេះ ដូចនេះ ការខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានចំនួនសូន្យ។ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានទាប។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីរកការថយចុះតម្លៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្រប៊ីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៧.១(គ)។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យពេលមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើ ហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ (ត)

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- បន្ទុកលើទ្រព្យសកម្មអាជីវកម្ម ដូចជាដីធ្លី និងអគារ។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្រប៊ីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាការបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្រប៊ីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាប៊ីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។ អតិថិជនម្នាក់ ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប្រសិនបើហួសកាលកំណត់សង ៣០ ថ្ងៃ ឬលើស។

(ii) និយមន័យនៃការមិនសងប្រាក់ និងទ្រព្យសកម្មដែលមានការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និង មានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- អតិថិជន/អ្នកជាប់កាតព្វកិច្ច ហួសកំណត់សងលើស៩០ថ្ងៃ ឬលើស ពីកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា។
- ឥណទានត្រូវបានដាក់ឱ្យថយចុះតម្លៃ ដោយសារមូលហេតុផ្សេងៗដូចជា ការក្លែងបន្លំ ផលវិបាកធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុ ជាដើម។ ក្នុងករណីដែលឥណទានមិនមានការមិនសងប្រាក់ ឬហួសកាលកំណត់សង ប៉ុន្តែត្រូវបានដាក់ឱ្យថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ជាឥណទានថយចុះតម្លៃ ដោយមានការអនុម័តរបស់គណៈគ្រប់គ្រង។
- នៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ជាឥណទានដែលត្រូវរៀបចំឡើងវិញ និងឥណទានដែលកំណត់កាលវិភាគសងប្រាក់ឡើងវិញ ចំនួនពីរដង ឬច្រើនជាងនេះ ដោយសារផលប៉ះពាល់របស់ កូវីដ-១៩។ ការរៀបចំឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វានស៊ីលីដីឥណទានមួយ គឺពាក់ព័ន្ធនឹងការកែប្រែដែលបានធ្វើឡើងចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វានស៊ីលីដីឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារទូទាត់សង នោះការវាយតម្លៃសំវិធានធនចាំបាច់ ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន

ការខាតឥណទានរំពឹងទុក (ECL) ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ការខាតឥណទានរំពឹងទុកគឺជាផលិតផលដែលបានធ្វើអប្បបរមានៃប្រូបាបនៃការមិនសងប្រាក់ (PD) ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default) និងចំនួនដែលមានហានិភ័យពេលមិនសង (Exposure at Default) ដែលត្រូវបានឱ្យនិយមន័យដូចខាងក្រោម៖

- PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន (ដូចគ្នានឹង និយមន័យនៃការមិនសងប្រាក់ និង ការថយចុះតម្លៃឥណទាន ខាងលើ) ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។
- ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (LGD) គឺជាការរំពឹងទុករបស់ធនាគារ អំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។
- EAD គឺអាស្រ័យទៅតាមចំនួនដែលធនាគាររំពឹងថាត្រូវបានគេជំពាក់ នាចំណុចពេលមិនសងប្រាក់ ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (EAD ពេញមួយអាយុកាល)។

ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នា ដើម្បីគណនា ECL ឱ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាប្រហាក់ប្រហែល។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយយកទិន្នន័យកាលផុតកំណត់ គុណនឹង PD១២ខែនាពេលបច្ចុប្បន្ន។

LGDs ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមកត្តានានា ដែលមានផលប៉ះពាល់ចំពោះការប្រមូលប្រាក់បានមកវិញ បន្ទាប់ពីការមិនសងប្រាក់។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

(iii) ការវាស់វែង ECL - ការពន្យល់អំពីវិធីសាស្ត្រធាតុចូល ការសន្មត និងការប៉ាន់ស្មាន (ត)

EAD ១២ខែ និង ពេញមួយអាយុកាល ត្រូវបានកំណត់ដោយផ្អែកទៅតាមទិន្នន័យការសងប្រាក់រំពឹងទុក ដែលខុសប្លែកពីគ្នាទៅតាមប្រភេទផលិតផល។ ចំពោះផលិតផលដែលត្រូវដករំលស់ និងឥណទានដែលត្រូវទូទាត់សងតែមួយដង គឺអាស្រ័យទៅតាមការទូទាត់សងក្នុងកិច្ចសន្យាដែលអតិថិជនជំពាក់ ទៅតាមមូលដ្ឋាន១២ខែ ឬពេញមួយអាយុកាល ហើយវាក៏ត្រូវបានកែតម្រូវដែរ ប្រសិនបើអតិថិជនទូទាត់សងលើសពីការរំពឹងទុក។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងឆ្នាំរាយការណ៍នេះទេ លើកលែងតែបម្រែបម្រួលដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៧(ច)(iv)។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL ពិចារណាអំពីព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគស្ថិតិដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន ដើម្បីកំណត់អថេរសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុក សម្រាប់ផលបត្រនីមួយៗ។

ការវិភាគត្រូវបានអនុវត្តចំពោះ PD ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៃអថេរទាំងនេះ ដែលធ្លាប់មានចំពោះអត្រាមិនសងប្រាក់។ អថេរសេដ្ឋកិច្ចក្នុងគ្រាមុនសម្រាប់ការវិភាគ ត្រូវបានយកប្រភពមកពីទិន្នន័យដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា គេហទំព័រ មូលនិធិរូបិយវត្ថុពិភពលោក និងធនាគារពិភពលោក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ការវិភាគស្ថិតិវិប្បស្ស័យ (statistical regression analysis) បង្ហាញថា មិនមានទំនាក់ទំនងនៃអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs) ទាំងនេះ ជាមួយនឹងអត្រានៃការមិនសងប្រាក់ទេ ដែលវាត្រូវឆ្លុះបញ្ចាំងពីទំនាក់ទំនងនៃលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន។

ធនាគារបានសន្មតទំនាក់ទំនងសំខាន់មួយ និងបានអនុវត្តការប៉ាន់ស្មានមាត្រដ្ឋានរំពឹងទុកទៅពេលអនាគតលើប្រូបាបនៃការមិនសងប្រាក់ក្នុងគ្រាមុន និងការខាតបង់នៅពេលមិនមានការសងប្រាក់។ ធនាគារបានអនុវត្តការផ្ទៀងផ្ទាត់ទិសដៅ ជាការធ្វើតេស្តត្រឡប់មកវិញ និងវាយតម្លៃថាមាត្រដ្ឋាននេះមានភាពសមស្រប។ គណៈគ្រប់គ្រងបានវាយតម្លៃថា វិធីសាស្ត្រនេះមានប្រសិទ្ធភាពស្របយកហានិភ័យឥណទាន សម្រាប់ស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗនេះ។

MEVs សម្រាប់សេណារីយ៉ូមូលដ្ឋាន កើនឡើង និងថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តកម្មលើ MEVs មូលដ្ឋានដោយការបូក/ដក ជាមួយនឹងគម្លាតស្តង់ដារពីរ។ បន្ទាប់មក សេណារីយ៉ូដែលបានថ្លឹងប្រូបាប ត្រូវបានអនុវត្តដូចខាងក្រោម៖

លទ្ធផលដែលបានឆ្លើយតប (PWO)	មូលដ្ឋាន	កើនឡើង	ថយចុះ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០%	២០%	៦០%

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (ត)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ក្នុងការព្យាករណ៍ប្រែប្រួលនៃការមិនសងប្រាក់សម្រាប់ឆ្នាំក្នុងពេលអនាគតខាងមុខ អត្រាមិនសងប្រាក់ដែលបានសង្កេត (ODRs) ប្រចាំត្រីមាសដែលបានដឹង ត្រូវបានវិភាគត្រឡប់ក្រោយ ធៀបនឹងតម្លៃអចេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស (MEVs) ។ ធនាគារបានអនុវត្តសេណារីយ៉ូដែលបានថ្លឹងប្រូបាប ដើម្បីព្យាករ MEVs សម្រាប់ពេលអនាគត។

មាត្រដ្ឋានសម្រាប់ពេលអនាគតត្រូវបានគណនាជាអនុបាតនៃ ODR ផ្អែកទៅតាម MEVs ថ្មីៗចុងក្រោយបំផុតដែលគេបានដឹង និង MEVs ដែលបានព្យាករទុក។

MEVs សម្រាប់សេណារីយ៉ូមូលដ្ឋាន កើនឡើង និងថយចុះ ត្រូវបានគណនាដោយធ្វើនិយ័តកម្ម MEVs មូលដ្ឋាន ដោយបូក/ដក ជាមួយនឹងគម្លាតស្តង់ដារពីរ។ បន្ទាប់មក សេណារីយ៉ូដែលបានថ្លឹងប្រូបាប ត្រូវបានអនុវត្តដូចខាងក្រោម៖

លទ្ធផលដែលបានថ្លឹងប្រូបាប (PWO)	មូលដ្ឋាន	កើនឡើង	ថយចុះ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤០%	២០%	៤០%

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលបត្ររបស់ធនាគារ។

ការរំពឹងមើលទៅអនាគតផ្សេងៗទៀត មិនបានបញ្ចូលក្នុងសេណារីយ៉ូខាងលើទេ ដូចជា ផលប៉ះពាល់នៃបទប្បញ្ញត្តិណាមួយ បម្រែបម្រួលផ្នែកនីតិវិធី ឬនយោបាយ ក៏ត្រូវបានយកមកពិចារណាដែរ ប៉ុន្តែត្រូវបានចាត់ទុកថាមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះក្រុមហ៊ុនមិនបានធ្វើនិយ័តកម្មចំពោះ ECL សម្រាប់កត្តាទាំងនេះទេ។

ការវិភាគភាពប្រែប្រួល

ការសន្មតសំខាន់បំផុតដែលមានផលប៉ះពាល់ចំពោះសំវិធានធន ECL គឺការប្រែប្រួលការថ្លឹងដែលត្រូវបានកំណត់រួច សម្រាប់សេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ។

ធនាគារត្រូវអនុវត្តការវិភាគស្ថិតិតាមការិយបរិច្ឆេទ និងតាមដានកាលៈទេសៈនៃផលបត្ររបស់ធនាគារ។

- (v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ
ចំពោះសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។ ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

- (គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) ការជម្រះពីបញ្ជី និងការកែប្រែគោលការណ៍សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)
- (vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

- (vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទាន និងបុរេប្រទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបរៀងជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់ ដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទានត្រូវបាន កែតម្រូវឱ្យកាន់តែស្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬ ដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលប្រើប្រាស់ក្រុមហ៊ុន ឬមុនពេលកែប្រែឥណទានផ្សេងៗរបស់ធនាគារ មានដូចខាងក្រោម៖

	ហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ហានិភ័យ ឥណទានអតិបរមា ពាន់រៀល
៣១ ធ្នូ ២០២២		
ខ្ទង់ក្នុងតារាងតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥.៩៤៦.១៣៧	២៤.៤៨០.២៤៦
ឥណទាន និងបុព្វប្រទានអតិថិជន	៤.២៩៦.១២១.៧៨៥	១៧.៦៨៧.១៣៣.៣៨៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩៣២.៦១០	៣.៨៣៩.៥៥៥
សរុប	<u>៤.៣០៣.០០០.៥៣២</u>	<u>១៧.៧១៥.៤៥៣.១៩០</u>
ខ្ទង់ក្រៅតារាងតុល្យការ		
កិច្ចសន្យាផ្សេងៗ	-	-
៣១ ធ្នូ ២០២៣		
ខ្ទង់ក្នុងតារាងតុល្យការ		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៧.៨២៦.៨៨៦	៧២.៨២២.៨២៩
ឥណទាន និងបុព្វប្រទានអតិថិជន	៤.៩០៦.០៤៧.២៩៦	២០.០៤១.២០៣.២០៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០៥.១៣៣	១១.០៥០.៤៦៩
សរុប	<u>៤.៩២៦.៥៧៩.៣១៥</u>	<u>២០.១២៥.០៧៦.៥០២</u>
ខ្ទង់ក្រៅតារាងតុល្យការ		
កិច្ចសន្យាផ្សេងៗ	<u>៣.១៤៥.៣៥២</u>	<u>១២.៨៤៨.៧៦៣</u>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៩៩,៩% (២០២២ ៖ ៩៩,៩%) នៃហានិភ័យឥណទានអតិបរមាសរុបរបស់ធនាគារ កើតមកពីប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងឥណទាន និងបុព្វប្រទាន។ នៅពេលដែលប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានហានិភ័យឥណទានទាប គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុព្វប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ឥណទាន និងបុព្វប្រទានភាគច្រើនបំផុត ត្រូវបានធានាដោយទ្រព្យបញ្ចាំ
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុព្វប្រទាន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើចំណាត់ថ្នាក់របស់ធនាគារកណ្តាល។ ការពណ៌នាអំពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

ចំណាត់ថ្នាក់របស់ ធនាគារកណ្តាល	ចំនួនថ្ងៃផុតកំណត់ (DPD)	គុណភាព ឥណទាន	បរិយាយ
ស្តង់ដារ	រយៈពេលខ្លី ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ១៤ រយៈពេលវែង ៖ $0 \leq$ ចំនួនថ្ងៃផុតកំណត់ < ៣០	តាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
តាមដានពិសេស	រយៈពេលខ្លី ៖ $១៥ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៣០ រយៈពេលវែង ៖ $៣០ \leq$ ចំនួនថ្ងៃផុតកំណត់ < ៩០	តាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការ បំពេញកាតព្វកិច្ចសងប្រាក់។
ក្រោមស្តង់ដារ	រយៈពេលខ្លី ៖ $៣១ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៦០ រយៈពេលវែង ៖ $៩០ \leq$ ចំនួនថ្ងៃផុតកំណត់ < ១៨០	ការមិនសងប្រាក់/ ការថយចុះតម្លៃ ឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយ តម្លៃថាមានការថយចុះតម្លៃ។
សង្ស័យ	រយៈពេលខ្លី ៖ $៦១ \leq$ ចំនួនថ្ងៃផុតកំណត់ ≤ ៩០ រយៈពេលវែង ៖ $១៨០ \leq$ ចំនួនថ្ងៃផុតកំណត់ < ៣៦០		
បាត់បង់	រយៈពេលខ្លី ៖ ចំនួនថ្ងៃផុតកំណត់ ≥ ៩១ រយៈពេលវែង ៖ ចំនួនថ្ងៃផុតកំណត់ ≥ ៣៦០		

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល ឬត្រូវបានធានាដោយធនាគារកណ្តាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញ កាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាបចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

		ECL	ECL	
		ពេញមួយរយៈ កាល-មិនថយចុះ	ពេញមួយរយៈ កាល-ថយចុះ	
	ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	១៦.៩៥០.៥៦៤	-	-	១៦.៩៥០.៥៦៤
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	៨៩០.២២០	-	-	៨៩០.២២០
តម្លៃយោងដុល	១៧.៨៤០.៧៨៤	-	-	១៧.៨៤០.៧៨៤
សំវិធានធនសម្រាប់ការខាត (ECL)	(១៣.៨៩៨)	-	-	(១៣.៨៩៨)
តម្លៃយោងសុទ្ធ	១៧.៨២៦.៨៨៦	-	-	១៧.៨២៦.៨៨៦
គិតជាពាន់រៀល	៧២.៨២២.៨២៩	-	-	៧២.៨២២.៨២៩

		ECL	ECL	
		ពេញមួយរយៈ កាល-មិនថយចុះ	ពេញមួយរយៈ កាល-ថយចុះ	
	ECL ១២ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០២២				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
មានចំណាត់ថ្នាក់វិនិយោគ	៥.៨៤៦.៥៥៨	-	-	៥.៨៤៦.៥៥៨
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-
មិនមានចំណាត់ថ្នាក់	១៥៩.៦៤០	-	-	១៥៩.៦៤០
តម្លៃយោងដុល	៦.០០៦.១៩៨	-	-	៦.០០៦.១៩៨
សំវិធានធនសម្រាប់ការខាត (ECL)	(៦០.០៦១)	-	-	(៦០.០៦១)
តម្លៃយោងសុទ្ធ	៥.៩៤៦.១៣៧	-	-	៥.៩៤៦.១៣៧
គិតជាពាន់រៀល	២៤.៤៨០.២៤៦	-	-	២៤.៤៨០.២៤៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមគុណភាពឥណទាន និងតាមដំណាក់កាលរួមជាមួយនឹងសំវិធានធន ECL៖

	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
ឥណទាន និងបុរេប្រទានចាស់រ៉េចតាម				
ថ្លៃដើមដករំលស់				
តាមដានធម្មតា	៤.៤៣០.៩២៦.២០៦	-	-	៤.៤៣០.៩២៦.២០៦
តាមដានពិសេស	-	៤៤១.២៤៣.៦១៦	-	៤៤១.២៤៣.៦១៦
មិនសង់ប្រាក់	-	-	១៩៤.៣០៧.៥២២	១៩៤.៣០៧.៥២២
តម្លៃយោងដុល	៤.៤៣០.៩២៦.២០៦	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៤៤
សំវិធានធនសម្រាប់ការខាត (ECL)	(១៧.៤១៤.៨៤១)	(២២.០១២.៦៧២)	(១២១.០០២.៥៣៥)	(១៦០.៤៣០.០៤៨)
តម្លៃយោងសុទ្ធ	៤.៤១៣.៥១១.៣៦៥	៤១៩.២៣០.៩៤៤	៧៣.៣០៤.៩៨៧	៤.៩០៦.០៤៧.២៩៦
គិតជាពាន់រៀល	១៨.០២៩.១៩៣.៩២៥	១.៧១២.៥៥៨.៤០៦	២៩៩.៤៥០.៨៧២	២០.០៤១.២០៣.២០៣
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២២				
ឥណទាន និងបុរេប្រទានចាស់រ៉េចតាម				
ថ្លៃដើមដករំលស់				
តាមដានធម្មតា	៤.០៦៣.៧៥៦.២០៩	-	-	៤.០៦៣.៧៥៦.២០៩
តាមដានពិសេស	-	២៣២.៧៩០.០៣០	-	២៣២.៧៩០.០៣០
មិនសង់ប្រាក់	-	-	៥៣.៥៣៨.៩២៤	៥៣.៥៣៨.៩២៤
តម្លៃយោងដុល	៤.០៦៣.៧៥៦.២០៩	២៣២.៧៩០.០៣០	៥៣.៥៣៨.៩២៤	៤.៣៥០.០៨៥.១៦៣
សំវិធានធនសម្រាប់ការខាត (ECL)	(១២.៥២៦.៨៣៨)	(១១.៦៧៩.៨២៦)	(២៩.៧៥៦.៧១៤)	(៥៣.៩៦៣.៣៧៨)
តម្លៃយោងសុទ្ធ	៤.០៥១.២២៩.៣៧១	២២១.១១០.២០៤	២៣.៧៨២.២១០	៤.២៩៦.១២១.៧៨៥
គិតជាពាន់រៀល	១៦.៦៧៨.៩១១.៣២០	៩១០.៣១០.៧១០	៩៧.៩១១.៣៥៩	១៧.៦៨០.១៣៣.៣៨៩

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាត

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ECL ១២ខែ ដុល្លារអាមេរិក			
ខាតឥណទានរំពឹងទុក				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១២.៥២៦.៨៣៨	១១.៦៧៩.៨២៦	២៩.៧៥៦.៧១៤	៥៣.៩៦៣.៣៧៨
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	៦២៤.០២៣	(២៧៨.៥៤៤)	(៣៤៤.៥២១)	-
ផ្ទេរទៅដំណាក់កាលទី២	(៩០៨.២៥៧)	១.៥៨០.៩៨៤	(៦៧២.៣២៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(២.១៣៣.២៣៤)	(៥.៨៩០.៤៩៤)	៨.០២៣.៧២៨	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	២.៣៤៦.៣២៤	៨.៨២៧.៨៨៦	១០២.៩០៤.០៥៣	១១៤.០៧៨.២៦៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬទិញ	៧.៦៧១.៤៨៥	៨.៤៤៥.៦៩១	៥.៧០១.៩២៦	២១.៨១៩.១០២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងកាលបរិច្ឆេទ	(៣.៥៧៨.២០៦)	(២.៦១៩.២៩៩)	(២.៤៣៩.៣៩៥)	(៨.៦៣៦.៩០០)
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៨៦៥.៨៦៨	២៦៦.៦២២	៣.១៥៥.៥៧០	៤.២៨៨.០៦០
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(២៥.០៨១.៨៥៥)	(២៥.០៨១.៨៥៥)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៧.៤១៤.៨៤១	២២.០១២.៦៧២	១២១.០០២.៥៣៥	១៦០.៤៣០.០៤៨
គិតជាពាន់រៀល	៧១.១៣៩.៦២៥	៨៩.៩២១.៧៦៥	៤៩៤.២៩៥.៣៥៥	៦៥៥.៣៥៦.៧៤៥

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

		ECL ពេញមួយរយៈ កាល-មិនថយចុះ តម្លៃឥណទាន ដុល្លារអាមេរិក	ECL ពេញមួយរយៈ កាល-ថយចុះតម្លៃ ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ECL ១២ខែ ដុល្លារអាមេរិក			
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៤.០៦៣.៧៥៦.២១០	២៣២.៧៩០.០២៩	៥៣.៥៣៨.៩២៥	៤.៣៥០.០៨៥.១៦៤
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	១.៩២៦.០៧៤	(១.២៧២.១៦៨)	(៦៥៣.៩០៦)	-
ផ្ទេរទៅដំណាក់កាលទី២	(២៥១.៦៧៨.១៨៨)	២៥២.៩០០.៦១៥	(១.២២២.៤២៧)	-
ផ្ទេរទៅដំណាក់កាលទី៣	(១២៥.២៤៩.៩០៦)	(៤១.៩៣៦.៤៣៤)	១៦៧.១៨៦.៣៤០	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬទិញ	១.៥០២.៥៧៧.៩០៣	៦៣.២៤៥.២៥២	៤៥៣.២៣៣	១.៥៦៦.២៧៦.៤៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងកាលបរិច្ឆេទ	(១.១៦១.១០៧.៨៦០)	(៦៧.៣១៦.០៥៣)	(៤.៤៣២.៣៧៩)	(១.២៣២.៨៥៦.២៩២)
កំណើនក្រោមការរួមបញ្ចូលតាមផ្លូវច្បាប់ជាមួយ KBC	៤០០.៧០២.៣៧៣	២.៨៣២.៣៧៥	៤.៥១៩.៥៩១	៤០៨.០៥៤.៣៣៩
ជម្រះចេញពីបញ្ជីក្នុងឆ្នាំ	-	-	(២៥.០៨១.៨៥៥)	(២៥.០៨១.៨៥៥)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.៤៣០.៩២៦.២០៦	៤៤១.២៤៣.៦១៦	១៩៤.៣០៧.៥២២	៥.០៦៦.៤៧៧.៣៤៤
គិតជាពាន់រៀល	១៨.១០០.៣៣៣.៥៥២	១.៨០២.៤៨០.១៧១	៧៩៣.៧៤៦.២២៧	២០.៦៩៦.៥៥៩.៩៥០

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(២) សំវិធានធនសម្រាប់ការខាត (ត)

ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានអតិថិជន (ត)

		ECL តេឡេមួយនេយ្យ កាល-មិនថយចុះ កន្លែងឥណទាន ដុល្លារអាមេរិក	ECL តេឡេមួយនេយ្យ កាល-ថយចុះកន្លែង ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ECL ១២ខែ ដុល្លារអាមេរិក			
ខាតឥណទានកើតឡើង				
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៨.៦៩៣.៨៨៨	១៨.៨៧១.៥៦២	២៩.២២៤.៩៨២	៥៦.៧៩០.៤៣២
<i>បម្រែបម្រួលដោយសារហានិភ័យ៖</i>				
ផ្ទេរទៅដំណាក់កាលទី១	១.៤៣៧.៣១៦	(៣១៧.៧៨៤)	(១.១១៩.៥៣២)	-
ផ្ទេរទៅដំណាក់កាលទី២	(១៤៣.២៧១)	៣.១១៣.៤៦១	(២.៩៧០.១៩០)	-
ផ្ទេរទៅដំណាក់កាលទី៣	(២៤១.៦៧៦)	(២.៧៦២.៦០៣)	៣.០០៤.២៧៩	-
ការវាស់វែងឡើងវិញនៃសំវិធានធនសម្រាប់ការខាតសុទ្ធ	(៩៨.៨៧៧)	(៤.៣៩៤.៤៦៤)	២៣.៧៤២.៩០២	១៩.២៤៩.៦១១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬទិញ	៥.០២៩.៣៩១	៧១២.៣១៧	៧៩៥.០៨៥	៦.៥៣៦.៧៩៣
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងកាលិយបរិច្ឆេទ	(២.១៤៩.៩៨៣)	(៣.៥៤២.៦៦៣)	(១.០៧៨.៧៧៥)	(៦.៧៧១.៤២១)
ជម្រះចេញពីបញ្ជី	-	-	(២១.៨៤២.០៣៧)	(២១.៨៤២.០៣៧)
សំវិធានធនសម្រាប់ការខាត គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១២.៥២៦.៨៣៨	១១.៦៧៩.៨២៦	២៤.២០៦.៧៩៤	៥៨.៤១៣.៤៦៨
គិតជាពាន់រៀល	៥១.៥៧២.៩៩១	៤៨.០៨៥.៨៤៤	១២២.៥០៨.៣៩២	២២២.១៦៧.២២៧

(*) នេះគឺជាផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PDs, LGDs និងចំណាត់ថ្នាក់ឥណទានរបស់អតិថិជនក្នុងឆ្នាំ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

		ECL តេឡេមួយនេយ្យ កាល-មិនថយចុះ កន្លែងឥណទាន ដុល្លារអាមេរិក	ECL តេឡេមួយនេយ្យ កាល-ថយចុះកន្លែង ឥណទាន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ECL ១២ខែ ដុល្លារអាមេរិក			
កន្លែងយាងដុល				
តម្លៃយោងដុល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៣.៣២៤.៥០៦.៨១៦	៣៧៧.៧៦៤.៥៥០	៥០.៧៤០.១២៦	៣.៧៥៣.០១១.៤៩២
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់៖</i>				
ផ្ទេរទៅដំណាក់កាលទី១	២.៧៨៩.៤០១	(១.១៤៦.២៨៨)	(១.៦៤៣.១១៣)	-
ផ្ទេរទៅដំណាក់កាលទី២	(១៣.៦៦៦.៩៥៣)	១៨.០៩១.៣៤៥	(៤.៤២៥.៣៩២)	-
ផ្ទេរទៅដំណាក់កាលទី៣	(១៦.០៧៤.៨៣៣)	(១៨.៩៨១.១៣៨)	៣៥.០៥៥.៩៧១	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬទិញ	២.១៨៣.៨៧០.៦៥០	៣.១៤៩.៥២៩	១.៤៦១.៨៦០	២.១៨៨.៤៨២.០៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានប្រមូលបានក្នុងអំឡុងកាលិយបរិច្ឆេទ	(១.៤១៧.៦៦៨.៨៧១)	(១៤៦.០៨៧.៩៦៩)	(៥.៨០៩.៤៩១)	(១.៥៦៩.៥៦៦.៣៣១)
ជម្រះចេញពីបញ្ជី	-	-	(២១.៨៤២.០៣៧)	(២១.៨៤២.០៣៧)
តម្លៃយោងដុល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤.០៦៣.៧៥៦.២១០	២៣២.៧៩០.០២៩	៥៣.៥៣៨.៩២៥	៤.៣៥០.០៨៥.១៦៤
គិតជាពាន់រៀល	១៦.៧៣០.៤៨៨.៣១៧	៩៥៨.៣៩៦.៥៤៩	២២០.៤១៩.៧៥០	១៧.៩០៩.៣០៤.៦១៦

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្ម។

	ប្រាក់បញ្ញើ និងការ ជាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២៣				
អន្តរការីផ្នែកហិរញ្ញវត្ថុ	១៧.៨៤០.៧៨៤	-	-	១៧.៨៤០.៧៨៤
ជំនួញ និងពាណិជ្ជកម្ម	-	១.២៩១.៨៨៤.៤៥១	-	១.២៩១.៨៨៤.៤៥១
សេវាកម្ម	-	៩៨០.៦៤៧.១៣៤	-	៩៨០.៦៤៧.១៣៤
ឥណទានអចលនទ្រព្យ	-	៧២៩.៥០៥.៤០៦	-	៧២៩.៥០៥.៤០៦
ការកែលម្អគេហដ្ឋាន	-	៧១៩.៦០៨.៧០៩	-	៧១៩.៦០៨.៧០៩
កសិកម្ម	-	៥៧៩.៣៣៧.០៩៦	-	៥៧៩.៣៣៧.០៩៦
ឥណទានរថយន្ត	-	៣៣៧.៣៤១.២៨៩	-	៣៣៧.៣៤១.២៨៩
ដឹកជញ្ជូន	-	២៤១.៤៧៨.៤០៩	-	២៤១.៤៧៨.៤០៩
សំណង់	-	៦៨.០៦៧.៧២៤	-	៦៨.០៦៧.៧២៤
ឥណទានបុគ្គល	-	៦៥.៦២១.៥៨២	-	៦៥.៦២១.៥៨២
ផលិតកម្ម	-	៥២.៩៨៥.៥៤៤	-	៥២.៩៨៥.៥៤៤
ផ្សេងៗ	-	-	២.៧០៥.១៣៣	២.៧០៥.១៣៣
សរុប	១៧.៨៤០.៧៨៤	៥.០៦៦.៤៧៧.៣៤៤	២.៧០៥.១៣៣	៥.០៨៧.០១៣.២៦១
ដក៖ ខាតឥណទានរំពឹងទុក	(១៣.៨៩៨)	(១៦០.៤៣០.០៤៨)	-	(១៦០.៤៤៣.៩៤៦)
តម្លៃយោងសុទ្ធ	១៧.៨២៦.៨៨៦	៤.៩០៦.០៤៧.២៩៦	២.៧០៥.១៣៣	៤.៩២៦.៥៧៩.៣១៥
គិតជាពាន់រៀល	៧២.៨២២.៨២៩	២០.០៤១.២០៣.២០៤	១១.០៥០.៤៦៨	២០.១២៥.០៨៦.៥០១

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.១ ហានិភ័យឥណទាន (ត)

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ រៀបរៀងហានិភ័យឥណទាន (ត)

(i) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ប្រាក់បញ្ញើ និងការ ជាកប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង មុរេប្រទាន អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
៣១ ធ្នូ ២០២២				
អន្តរការីផ្នែកហិរញ្ញវត្ថុ	៦.០០៦.១៩៨	-	-	៦.០០៦.១៩៨
ជំនួញ និងពាណិជ្ជកម្ម	-	១.១៦៨.៤៤៣.២៧៦	-	១.១៦៨.៤៤៣.២៧៦
សេវាកម្ម	-	៧១៥.៩៦៣.៥៩២	-	៧១៥.៩៦៣.៥៩២
ឥណទានអចលនទ្រព្យ	-	៦៦៦.០៩៤.៤៧៩	-	៦៦៦.០៩៤.៤៧៩
ការកែលម្អគេហដ្ឋាន	-	៥៨០.១០៩.៣៨០	-	៥៨០.១០៩.៣៨០
កសិកម្ម	-	៥១៤.០៦៨.៣៥៨	-	៥១៤.០៦៨.៣៥៨
ឥណទានរថយន្ត	-	៣២៧.៦៦៦.៩២៣	-	៣២៧.៦៦៦.៩២៣
ដឹកជញ្ជូន	-	២៥៣.១១១.៣៣៥	-	២៥៣.១១១.៣៣៥
សំណង់	-	៤៧.៥៥៦.៥១០	-	៤៧.៥៥៦.៥១០
ឥណទានបុគ្គល	-	២៨.៦៤០.៤២៨	-	២៨.៦៤០.៤២៨
ផលិតកម្ម	-	៤៨.៤៣០.៨៨២	-	៤៨.៤៣០.៨៨២
ផ្សេងៗ	-	-	៩៣២.៦១០	៩៣២.៦១០
សរុប	៦.០០៦.១៩៨	៤.៣៥០.០៨៥.១៦៣	៩៣២.៦១០	៤.៣៥៧.០២៣.៩៧១
ដក៖ ខាតឥណទានរំពឹងទុក	(៦០.០៦១)	(៥៣.៩៦៣.៣៧៨)	-	(៥៤.០២៣.៤៣៩)
តម្លៃយោងសុទ្ធ	៥.៩៤៦.១៣៧	៤.២៩៦.១២១.៧៨៥	៩៣២.៦១០	៤.៣០៣.០០០.៥៣២
គិតជាពាន់រៀល	២៤.៤៨០.២៤៦	១៧.៦៨៧.១៣៣.៣៨៩	៣.៨៣៩.៥៥៥	១៧.៧១៥.៤៥៣.១៩០

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយប័ណ្ណច្រើនប្រភេទ ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល និងប្រាក់បាត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ធនាគារ ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានទទួលស្គាល់ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ តាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	សមមូលជាប្រាក់ដុល្លារអាមេរិក				
	ដុល្លារអាមេរិក	រៀល	ដៃគាត	ផ្សេងៗ	សរុប
៣១ ធ្នូ ២០២៣					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៧៨.០៤៣.២២៩	៣៦.២៤១.២៥២	៣០៨.៨០១	-	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	៥៩.៣១៨.៩៨៦	៣៩.៨៤៤.៣៦៤	-	-	៩៩.១៦៣.៣៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៦.៣៥៣.៧១៥	៧៨៧.១០១	៤៦.៨២៩	៦៣៩.២៤១	១៧.៨២៦.៨៨៦
ឥណទាន និងបុព្វបទអតិថិជន	៤.៣០០.៦២៦.៦៣៩	៦០៤.៥៥៣.៤៦៤	៨៦៧.១៩៣	-	៤.៩០៦.០៤៧.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវរ៉ាប់រង FVOCI	៥៣.៧៥៥	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០២.៤៤៩	២.៦៨៤	-	-	២.៧០៥.១៣៣
	<u>៤.៤៥៧.០៩៨.៧៧៣</u>	<u>៦៨១.៤២៨.៨៦៥</u>	<u>១.២២២.៨២៣</u>	<u>៦៣៩.២៤១</u>	<u>៥.១៤០.៣៨៩.៧០២</u>
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១០៩.៧៦៥.៣៦៤	៦១.៨៨១	-	-	១០៩.៨២៧.២៤៥
ប្រាក់បញ្ញើរបស់អតិថិជន	២.៧៦៨.៦៣៦.៧៧៦	២៣១.៦៨៥.៦២៥	៥១.៥៨៣	-	៣.០០០.៣៧៣.៩៨៤
ប្រាក់កម្ចី	១.១៤៤.១០១.៣៣៤	២៥០.៦៩៣.០២៦	-	-	១.៣៩៤.៧៩៤.៣៦០
មូលបត្របំណុលបានបោះផ្សាយ	-	-	-	-	-
បំណុលភក្តិសន្យា	១៩.៩២២.៥៩១	-	-	-	១៩.៩២២.៥៩១
បំណុលបន្ទាប់បន្សំ	៥០.៨០៤.៣៦៤	-	-	-	៥០.៨០៤.៣៦៤
បំណុលផ្សេងៗ	៥.៧៦៨.៥០៦	២៩៣.០៩០	៩៩០	-	៦.០៦២.៥៨៦
	<u>៤.០៩៨.៩៩៨.៩៣៥</u>	<u>៤៨៦.៧៣៣.៦២២</u>	<u>៥២.៥៧៣</u>	<u>-</u>	<u>៤.៥៨១.៧៨៥.១៣០</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៣៥៨.០៩៩.៨៣៨</u>	<u>១៩៤.៦៩៥.២៤៣</u>	<u>១.១៧០.២៥០</u>	<u>៦៣៩.២៤១</u>	<u>៥៥៨.៦០៤.៥៧២</u>
គិតជាពាន់រៀល	<u>១.៤៦២.៨៣៧.៨៣៨</u>	<u>៨១១.៦៧០.០៦៨</u>	<u>៤.៧៨០.៤៧១</u>	<u>២.៦១១.២៩៩</u>	<u>២.២៨១.៨៩៩.៦៧៦</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ (ត)

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

៣១ ធ្នូ ២០២២	សមមូលជាប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	រៀល	ដុល្លារអាមេរិក	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	១១៤.៤១៩.៦០២	១២.៧៣៦.០៥២	២៦៨.១៧៣	១២៧.៤២៣.៨២៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃកម្ពុជា	៤៩.៦៧២.៦៦២	១៥.៨៣៦.១៤១	-	៦៥.៥០៨.៨០៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤.១៦៧.១១៩	១.៧៧៩.០១៨	-	៥.៩៤៦.១៣៧
ឥណទាន និងបុព្វបទឥណទាន	៣.៧៥៨.៣៥៥.៨៥៣	៥៣៤.៦៣៧.២១៤	៣.១២៨.៧១៨	៤.២៩៦.១២១.៧៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលម៉ូតូផ្សេងៗ	២៨.១៦៧	-	-	២៨.១៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩៣០.៣១៩	២.២៩១	-	៩៣២.៦១០
	<u>៣.៩២៧.៥៧៣.៧២២</u>	<u>៥៦៤.៩៩០.៧១៦</u>	<u>៣.៣៩៦.៨៩១</u>	<u>៤.៤៩៥.៩៦១.៣២៩</u>
ចំណូលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៥០.០១៣.៩៤៤	២៣.១៧៤	-	៥០.០៣៧.១១៨
ប្រាក់បញ្ញើរបស់អតិថិជន	២.៥៤៦.០៤៦.៣៤៥	១៨១.០២៦.០៣៦	១៣៥.៤៨១	២.៧២៧.២០៧.៨៦២
ប្រាក់កម្ចី	៧៩៨.៣៧៥.៤៦៧	១៧២.៨៨៣.៩៥៨	-	៩៧១.២៥៩.៤២៥
មូលបត្របំណុលបានបោះផ្សាយ	-	៣១.១៦៨.៤២៨	-	៣១.១៦៨.៤២៨
បំណុលកតិសន្យា	១៨.៩៧៣.២២៧	-	-	១៨.៩៧៣.២២៧
បំណុលបន្ទាប់បន្សំ	៨៩.៦៧៧.៤២៧	-	-	៨៩.៦៧៧.៤២៧
បំណុលផ្សេងៗ	៦.៦១០.១២១	២៨៧.៧១៦	៨៨៦	៦.៨៩៨.៧២៣
	<u>៣.៥០៩.៦៩៦.៥៣១</u>	<u>៣៨៥.៣៨៩.៣១២</u>	<u>១៣៦.៣៦៧</u>	<u>៣.៨៩១.២៧២.២១០</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>៤១៧.៨៧៧.១៩១</u>	<u>១៧៩.៦០១.៤០៤</u>	<u>៣.២៦០.៥២៤</u>	<u>៦០០.៧៣៩.១១៩</u>
គិតជាពាន់រៀល	<u>១.៧២០.៤០០.៣៩៥</u>	<u>៧៣៥.៤១៨.៩៨០</u>	<u>១៣.៤២៣.៥៧៧</u>	<u>២.៤៧៩.២៤២.៩៥២</u>

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

ការវិភាគខាងក្រោមនេះគឺផ្អែកទៅលើការសន្មតថា អត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់រៀល និងអត្រាប្តូរប្រាក់ដុល្លារអាមេរិកធៀបនឹងប្រាក់បាត មិនមានការកើនឡើង ឬ ថយចុះ លើស/ក្រោម ២% ឬ -២% ទេ ដែលត្រូវបានកំណត់ដោយផ្អែកទៅលើការប្រែប្រួលជាមធ្យមនៃអត្រាប្តូរប្រាក់ ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។

	៣១ ធ្នូ ២០២៣		៣១ ធ្នូ ២០២២	
	-២%	+២%	-២%	+២%
	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(៣.៨៩៥.៩៨៥)	៤.០៥៥.០០៥	(៣.៥២១.៥៩៨)	៣.៦៦៥.៣៣៥
ប្រាក់បាត	(២២.៩៤៧)	២៣.៨៨៣	(៦៣.៩៣២)	៦៦.៥៤១
	<u>(៣.៩១៨.៩៣២)</u>	<u>៤.០៧៨.៨៨៨</u>	<u>(៣.៥៨៥.៥៣០)</u>	<u>៣.៧៣១.៨៧៦</u>
គិតជាពាន់រៀល	<u>(១៦.០០៨.៨៣៧)</u>	<u>១៦.៦៦២.២៥៧</u>	<u>(១៤.៧៦១.៦២៧)</u>	<u>១៥.៣៦៤.១៣៣</u>

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃមូលបត្រ

ហានិភ័យតម្លៃមូលបត្រគឺជាហានិភ័យដែលការប្រែប្រួលតម្លៃមូលបត្រលើទីផ្សារ នឹងធ្វើឱ្យមានការប្រែប្រួលដល់ប្រាក់ចំណូល ឬ តម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារមិនមានការវិនិយោគមូលបត្រ ដែលត្រូវប្រែប្រួលតាមការផ្លាស់ប្តូរតម្លៃលើទីផ្សារទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់ធនាគារ ភាគច្រើនកើតឡើងពីកម្ចីដែលមានអត្រាអថេរ ប្រសិនបើមាន ដែលធ្វើឱ្យធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ២២.៤១% នៃប្រាក់កម្ចីសរុបរបស់ធនាគារ (២០២២ ៖ ភាគច្រើននៃប្រាក់កម្ចីរបស់ធនាគារមានអត្រាអថេរប្រមាណ ៣១,០៤% នៃប្រាក់កម្ចីសរុបរបស់ធនាគារ)។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារដែរ។

ធនាគារមានគោលការណ៍កំណត់កម្រិតនៃភាពមិនស្មើគ្នានៃការកំណត់អត្រាការប្រាក់ ដែលត្រូវបានអនុវត្តហើយអ្នកគ្រប់គ្រងតែងតែត្រួតពិនិត្យភាពមិនស្មើគ្នានោះ។ លើសពីនេះអ្នកគ្រប់គ្រងតែងតែវិភាគនិងព្យាករណ៍ពីការផ្លាស់ប្តូរដែលរំពឹងទុកនៃអត្រាការប្រាក់ និងគ្រប់គ្រងហានិភ័យអត្រាការប្រាក់ លំហូរសាច់ប្រាក់ដោយវាយតម្លៃទៅលើផលប៉ះពាល់ និងសកម្មភាពដែលបានកើតឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ ទ្រព្យសកម្ម និងបំណុលតាមតម្លៃយោងត្រូវបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១១៤.៥៩៣.២៨២	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	-	៧.៦៥៨.៩៧៤	៥២២.១៧៣	-	-	៩០.៩៨២.២០៣	៩៩.១៦៣.៣៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	-	-	-	-	១៧.៨២៦.៨៨៦	១៧.៨២៦.៨៨៦
ឥណទាន និងបុរេប្រទានអតិថិជន	២.៩៣៨.៦៣២	៩.៨៦២.៧៥៩	១០៣.៩៥៤.៩២២	១.៨៨០.៤២៩.៣៥៩	២.៩០៨.៨៦១.៦២៤	-	៤.៩០៦.០៤៧.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុវិស័យកសិកម្មសម្របក្នុងចំណូលម្ចាស់ផ្សេងៗ	-	-	-	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	២.៧០៥.១៣៣	២.៧០៥.១៣៣
	២.៩៣៨.៦៣២	១៧.៥២១.៧៣៣	១០៤.៤៧៧.០៩៥	១.៨៨០.៤២៩.៣៥៩	២.៩០៨.៨៦១.៦២៤	២២៦.១៦១.២៥៩	៥.១៤០.៣៨៩.៧០២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០.៣៤៦.៧៥៥	៦.២៦៥.៥៩៦	៨១.៦៦៣.៨២០	១.៥៥១.០៧៤	-	-	១០៩.៨២៧.២៤៥
ប្រាក់បញ្ញើរបស់អតិថិជន	៣៦៦.០៣៥.៣២៤	៦៤៩.៨៥៧.៩៤០	១.៨៦៩.៧៣៦.៥៩៥	១១៣.៨៤៣.៦៤១	៩០០.៤៨៤	-	៣.០០០.៣៧៧.៩៨៤
ប្រាក់កម្ចី	៣៨.៩៧៧.០៩៩	១០៦.៥៦៤.៤០៨	៤២០.៦៣៧.៦៧២	៨២៧.៣៩៧.២៨៥	១.២១៧.៨៩៦	-	១.៣៩៤.៧៩៤.៣៦០
មូលបត្របំណុលបានបោះផ្សាយ	៤៦០.២២៤	៨៧៨.៨៩២	៣.៦៦៥.៨៩៧	១១.២៦៨.៨៨៨	៣.៦៤៨.៦៩០	-	១៩.៩២២.៥៩១
បំណុលកកស្ទះ	-	-	-	-	-	-	-
បំណុលបន្ទាប់បន្សំ	-	-	-	៥០.៨០៤.៣៦៤	-	-	៥០.៨០៤.៣៦៤
បំណុលផ្សេងៗ	-	-	-	-	-	៦.០៦២.៥៨៦	៦.០៦២.៥៨៦
	៤២៥.៨១៩.៤០២	៧៦៣.៥៦៦.៨៣៦	២.៣៧៥.៧០៣.៩៨៤	១.០០៤.៨៦៥.២៥២	៥.៧៦៧.០៧០	៦.០៦២.៥៨៦	៤.៥៨១.៧៨៥.១៣០
គម្លាតការប្រែប្រួលអត្រាការប្រាក់	(៤២២.៨៨០.៧៧០)	(៧៤៦.០៤៥.១០៣)	(២.២៧១.២២៦.៨៨៩)	៨៧៥.៥៦៤.១០៧	២.៩០៣.០៩៤.៥៥៤	២២០.០៩៨.៦៧៣	៥៥៨.៦០៤.៥៧២
គិតជាពាន់រៀល	(១.៧២៧.៤៦៧.៩៤៥)	(៣.០៤៧.៥៩៤.២៤៦)	(៩.២៧៧.៩៦១.៨៤២)	៣.៥៧៦.៦៧៩.៣៧៧	១១.៨៥៩.១៤១.២៥៣	៨៩៩.១០៣.០៧៩	២.២៨១.៨៩៩.៦៧៧

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១២៧.៤២៣.៨២៧	១២៧.៤២៣.៨២៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារជាតិ នៃ កម្ពុជា	១៥០.០០០	៣៧០.០២៧	៣៩៨.១៥៨	-	-	៦៤.៥៩០.៦១៨	៦៥.៥០៨.៨០៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៣.០៩៤.៩៣០	-	-	-	-	២.៨៥១.២០៧	៥.៩៤៦.១៣៧
ឥណទាន និងបុរេប្រទានអតិថិជន	២.០៧៩.៨៩៣	៦.៥៩៩.៧៩៧	៥៩.២៥៤.៦២៦	១.៨៥៩.៣០៥.៨១៣	២.៣៦៨.៨៨១.៦៥៦	-	៤.២៩៦.១២១.៧៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមតម្លៃសមស្របក្នុងចំណូលម៉ឺតផ្សេងៗ	-	-	-	-	-	២៨.១៦៧	២៨.១៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៩៣២.៦១០	៩៣២.៦១០
	<u>៥.៣២៤.៨២៣</u>	<u>៦.៥៩៩.៨២៤</u>	<u>៥៩.៦៥២.៧៨៤</u>	<u>១.៨៥៩.៣០៥.៨១៣</u>	<u>២.៣៦៨.៨៨១.៦៥៦</u>	<u>១៩៥.៨២៦.៤២៩</u>	<u>៤.៤៩៥.៩៦១.៣២៩</u>
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣.០១៩.៧៧៤	៥.២២៥.៧៤១	៣១.៧៩១.៦០៣	-	-	-	៥០.០៣៧.១១៨
ប្រាក់បញ្ញើរបស់អតិថិជន	៤១៩.៦០៦.៣២៣	៥៥៨.០៨៧.៧៨០	១.៦៧៣.៤២០.២៣១	៧៤.០៩១.២៩៦	២.០០២.២៣២	-	២.៧២៧.២០៧.៨៦២
ប្រាក់កម្ចី	-	១៥២.២៤៨.៩៩៨	១៣៤.០៣៨.៨១៥	៦៨០.៩១៥.២៣៣	៤.០៥៦.៣៧៩	-	៩៧១.២៥៩.៤២៥
មូលបត្របំណុលបានបោះផ្សាយ	-	-	៣១.១៦៨.៤២៨	-	-	-	៣១.១៦៨.៤២៨
បំណុលកកស្ទះ	៣៣៩.៤៨៧	៦៦៥.៩៣៣	២.៩៩៣.៥៣៤	១១.១៧៧.៧១៥	៣.៧៩៦.៥៥៨	-	១៨.៩៧៣.២២៧
បំណុលបន្ទាប់បន្សំ	-	-	៣.០២៦.៣៣៨	៨៦.៦៥១.០៨៩	-	-	៨៩.៦៧៧.៤២៧
បំណុលផ្សេងៗ	-	-	-	-	-	៦.៨៩៨.៧២៣	៦.៨៩៨.៧២៣
	<u>៤៣២.៩៦៥.៥៨៤</u>	<u>៧១៦.២២៨.៤៥២</u>	<u>១.៨៧៦.៤៣៨.៩៨៩</u>	<u>៨៥២.៨៣៥.៣៣៣</u>	<u>៩.៨៥៥.១៦៩</u>	<u>៦.៨៩៨.៧២៣</u>	<u>៣.៨៩៥.២២២.២១០</u>
គុណភាពប្រែប្រួលអត្រាការប្រាក់	(៤២៧.៦៤០.៧៦១)	(៧០៩.២៥៨.៦២៨)	(១.៨១៦.៧៨៦.១៦៥)	១.០០៦.៤៧០.៤៨០	២.៣៥៩.០២៦.៤៨៧	១៨៨.៩២៧.៧០៦	៦០០.៧៣៩.១១៩
គិតជាពាន់រៀល	<u>(១.៧៦០.៥៩៧.០១៣)</u>	<u>(២.៩២០.០១៧.៧៧១)</u>	<u>(៧.៤៧៩.៧០៨.៦៤១)</u>	<u>៤.១៨៣.៦៣៨.៩៦៦</u>	<u>៩.៧១២.១១២.០៤៧</u>	<u>៧៧៧.៨១៥.៣៦៦</u>	<u>២.៤៧៣.២៤២.៩៥៥</u>

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ចំណេញ-ខាតមិនប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។ មិនមានសមាសធាតុមូលធនផ្សេងទៀត ដែលងាយនឹងប្រែប្រួលទៅតាមចំណូលការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលខ្ពស់ជាង ឬទាបជាង ដែលជាលទ្ធផលនៃការប្រែប្រួលអត្រាការប្រាក់ទេ។

តារាងខាងក្រោមនេះសង្ខេបអំពីផលប៉ះពាល់នៃចំណេញក្រោយពន្ធរបស់ធនាគារ សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២២។

	ផលប៉ះពាល់លើ ប្រាក់ចំណេញក្រោយពន្ធ	
	ដុល្លារអាមេរិក	ពាន់រៀល
២០២៣		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	១៧.៣១៤.៧៧០	៧០.៧៣០.៨៣៥
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(១៧.៣១៤.៧៧០)	(៧០.៧៣០.៨៣៥)
២០២២		
អត្រាការប្រាក់កើនឡើង២០០អត្រាគោលមូលដ្ឋាន	១០.៦៥៨.០០០	៤៣.៨៧៨.៩៨៦
អត្រាការប្រាក់ថយចុះ២០០អត្រាគោលមូលដ្ឋាន	(១០.៦៥៨.០០០)	(៤៣.៨៧៨.៩៨៦)

៣៧.៣ ហានិភ័យសាច់ប្រាក់នាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារ មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដែលជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ ជាងនេះទៅទៀត គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារ បានមកពីការដាក់ដើមទុនរបស់ភាគទុនិក ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទៅតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាការបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ក)

	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១១៤.៥៩៣.២៨២	-	-	-	-	១១៤.៥៩៣.២៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៩០.៩៨២.២០៣	៧.៦៧៧.៤៣៨	៥២៦.៤៧១	-	-	៩៩.១៨៦.១១២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៧.៨២៦.៨៨៦	-	-	-	-	១៧.៨២៦.៨៨៦
ឥណទាន និងបុរេប្រទានអតិថិជន	១៨៨.១៦៦.៣៩៣	២៨៣.៩១៥.៨៩១	១.២១២.៧៧០.៩៩៩	៤.២០៣.៨០៥.៣៤៧	១.២១៤.០៦៦.៦៩១	៧.១០២.៧២៥.២០១
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមកម្រិតបញ្ចូលក្នុងចំណូលម្ចាស់ផ្សេងៗ	៥៣.៧៥៥	-	-	-	-	៥៣.៧៥៥
ទ្រព្យសកម្មផ្សេងៗ	២.៧០៥.១៣៣	-	-	-	-	២.៧០៥.១៣៣
	<u>៤១៤.៣២៧.៦១២</u>	<u>២៩១.៥៩៣.២៨៩</u>	<u>១.២១៣.២៩៧.៤៧០</u>	<u>៤.២០៣.៨០៥.៣៤៧</u>	<u>១.២១៤.០៦៦.៦៩១</u>	<u>៧.៣៣៧.០៩០.៣៦៩</u>
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០.៣៨៩.៨០១	៦.៣៤៤.៤៦២	៨៤.៧៨៩.០៤៧	១.៨៥៧.៣៩៧	-	១១៣.៣៨០.៧០៧
ប្រាក់បញ្ញើរបស់អតិថិជន	៣៦៦.៦៤១.៨៦៣	៦៥៧.៥៨២.៩០៣	១.៩៦៥.២៥៧.៧៩៤	១៣៣.៩៦១.២០០	១.៣៤៤.០៦៩	៣.១២៤.៧៨៧.៨២៩
ប្រាក់កម្ចី	៩៨.៩៤៣.៩៦០	១៧២.៣៣៥.៩៣៧	៥៥១.១១៦.២១៥	៦៦៧.៥៥៩.២២៧	១៥៤.៥៤៥	១.៤៩០.១០៩.៨៨៤
មូលបត្របំណុលបានបោះផ្សាយ	-	-	-	-	-	-
បំណុលកតិសន្យា	៥៩១.៨៤៦	១.១២៤.៨៦៦	៤.៦៦៤.៨៦៦	១៣.៩៤០.៦២៩	៤.១០៤.៤០៨	២៤.៨២៦.៦១៥
បំណុលបន្ទាបបន្សំ	-	-	១៧.៧៥១.៧៧៧	៤២.៩៤៣.៨៩៥	-	៦០.៦៥៥.៦៧២
បំណុលផ្សេងៗ	៦.០៦២.៥៨៦	-	-	-	-	៦.០៦២.៥៨៦
	<u>៤៩២.៦៣០.០៩៦</u>	<u>៨៣៧.៣៨៨.១៦៨</u>	<u>២.៦២៣.៥៧៩.៦៩៩</u>	<u>៨៦០.២៦២.៣៤៨</u>	<u>៥.៤៥២.០២២</u>	<u>៤.៨១៩.៤៦៣.២៩៣</u>
គម្លាតសាច់ប្រាក់ងាយស្រួល	<u>(៧៨.៣០២.៤៨៤)</u>	<u>(៥៤៥.៧៩៤.៨៧៩)</u>	<u>(១.៤១០.២៨២.២២៩)</u>	<u>៣.៣៤៣.៥៤២.៩៩៩</u>	<u>១.២០៨.៤៦៣.៦២៩</u>	<u>២.៥១៧.៦២៧.០៧៦</u>
គិតជាពាន់រៀល	<u>(៣១៩.៨៦៥.៤៨៤)</u>	<u>(២.២២៩.៥៧២.០៨១)</u>	<u>(៥.៧៦១.០០២.៩០៥)</u>	<u>១៣.៦៥៨.៣៧៣.១៥១</u>	<u>៤.៩៣៦.៥៧៣.៩២៤</u>	<u>១០.២៨៤.៥០៦.៦០៥</u>
ខ្ទង់ត្រូវការទុនស្របការ						
ហ្វាស៊ីលីតធីឥណទានដែលបានអនុម័តរួច តែមិនបានប្រើ - ឥណទានមានកាលកំណត់						
ឥណទានវិបារបន៍ និងការធានា	៣.១៤៥.៣៥២	-	-	-	-	៣.១៤៥.៣៥២
គិតជាពាន់រៀល	<u>១២.៨៤៨.៧៦៣</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>១២.៨៤៨.៧៦៣</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៣ ហានិភ័យសាច់ប្រាក់ចាយស្រួល (ត)

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (ក)

	១ខែ ដុល្លារអាមេរិក	១ខែ ទៅ ៣ខែ ដុល្លារអាមេរិក	៣ខែ ទៅ ១២ខែ ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	១២៧.៤២៣.៨២៧	-	-	-	-	១២៧.៤២៣.៨២៧
សមតុល្យនៅ NBC	៦៤.៧៤០.៦១៨	៣៩១.៤២០	៥០០.៩៩៩	-	-	៦៥.៦៣៣.០៣៧
សមតុល្យនៅធនាគារផ្សេងៗ	៦.០០៦.១៩៩	-	-	-	-	៦.០០៦.១៩៩
ឥណទាន និងបុរេប្រទានអតិថិជន	១៤១.៩១១.១៨១	២៥៥.២៩៨.៨៤៩	១.០៦៧.៦៦៣.១១៩	៣.៧១៦.៧៧៨.២៣៤	៨៦២.៤១០.៨០២	៦.០៤៤.០៦២.១៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូលម្ចាស់ផ្សេងៗ	២៨.១៦៧	-	-	-	-	២៨.១៦៧
ទ្រព្យសកម្មផ្សេងៗ	៩៣២.៦១០	-	-	-	-	៩៣២.៦១០
	<u>៣៤១.០៤២.៦០២</u>	<u>២៥៥.៦៩០.២៦៩</u>	<u>១.០៦៨.១៦៤.១១៨</u>	<u>៣.៧១៦.៧៧៨.២៣៤</u>	<u>៨៦២.៤១០.៨០២</u>	<u>៦.២៤៤.០៨៦.០២៥</u>
ចំណូលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣.០៣២.១៤៧	៥.២៦៣.៧១៣	៣២.៦៣១.៩៨៨	-	-	៥០.៩២៧.៨៤៨
ប្រាក់បញ្ញើរបស់អតិថិជន	៤១៣.៥១៨.៧៣០	៥៧១.០១៦.៩០៩	១.៧៤៩.៥៧៣.៩៨៦	៨៥.៨១៨.៦៦១	២.០១៥.៩៨៨	២.៨២១.៩៤៤.២៧៤
ប្រាក់កម្ចី	១២.២៤២.៣៤៤	២២០.១២៣.៧៧៧	២៥៤.៥០១.៦៨៤	៥៨៤.៣៧៩.៦៥៩	៧៨៧.៩៤៣	១.០៧២.០៣៥.៤០៧
មូលបត្របំណុលបានបោះផ្សាយ	៣២៥.៣១៥	៦៧៤.៧៩៦	៣.២៩៨.៩២៨	១២.៩២៥.៨៦១	៤.៨១២.៨៧៤	២២.០៣៧.៧៧៤
បំណុលកតិសន្យា	-	-	៣២.០៥៤.៨៩៤	-	-	៣២.០៥៤.៨៩៤
បំណុលបន្ទាប់បន្សំ	១.២៩០.០៦៥	២៣.៧៥០	២៨.៧៩៣.៤០៨	៧៩.៤១៦.៨២៣	-	១០៩.៥២៤.០៤៦
បំណុលផ្សេងៗ	៦.៨៩៨.៧២៣	-	-	-	-	៦.៨៩៨.៧២៣
	<u>៤៨៧.៣០៧.៣២៤</u>	<u>៧៩៧.១០២.៩៤៥</u>	<u>២.១០០.៨៥៨.៨០៨</u>	<u>៧៦២.៥៤១.០០៤</u>	<u>៧.៦១៦.៨០៥</u>	<u>៤.១១៥.៤២២.៩០៦</u>
គម្លាតសាច់ប្រាក់ងាយស្រួល	<u>(១០៦.២៦៤.៧២២)</u>	<u>(៥៤១.៤១២.៦៧៦)</u>	<u>(១.០៣២.៦៩០.៧៧០)</u>	<u>២.៩៥៤.២៣៧.២៣០</u>	<u>៨៥៤.៧៩៣.៩៩៧</u>	<u>២.១២៥.៦៦៣.០៩៩</u>
គិតជាពាន់រៀល	<u>(៤៣៧.៤៩១.៨៦១)</u>	<u>(២.២២៨.៩៩៥.៩៨៧)</u>	<u>(៤.២៥១.៥៨៧.៩០០)</u>	<u>១២.១៦២.៥៩៤.៦៧៦</u>	<u>៣.៥១៩.១៨៦.៨៨៦</u>	<u>៨.៧៦៣.៧០៥.៨១៤</u>

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឋានានុក្រមតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាននៃធាតុចូល ដែលបានប្រើក្នុងការកំណត់តម្លៃសមស្រប ធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នានៅក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពី កម្រិតនីមួយៗ ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដែលវាស់វែងនិងទទួលស្គាល់តាមតម្លៃ សមស្រប គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ តាមមូលដ្ឋានដែលបានកើតឡើង។

	កម្រិត១ ដុល្លារអាមេរិក	កម្រិត២ ដុល្លារអាមេរិក	កម្រិត៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI	-	-	-	-
មូលបត្រកម្មសិទ្ធិ	-	-	៥៣.៧៥៥	៥៣.៧៥៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	៥៣.៧៥៥	៥៣.៧៥៥
គិតជាពាន់រៀល	-	-	២១៩.៥៨៩	២១៩.៥៨៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI	-	-	-	-
មូលបត្រកម្មសិទ្ធិ	-	-	២៨.១៦៧	២៨.១៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	២៨.១៦៧	២៨.១៦៧
គិតជាពាន់រៀល	-	-	១១៥.៩៦៤	១១៥.៩៦៤

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(ក) ឋានានុក្រមតម្លៃសមស្រប (ត)

កម្រិត ១ ៖ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលបានជួញដូរនៅលើទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទដែលជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺផ្អែកទៅលើតម្លៃដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធនាគារកាន់កាប់ គឺជាតម្លៃដាក់លក់បច្ចុប្បន្ន។ ឧបករណ៍ទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងកម្រិត១។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើធាតុចូលសំខាន់ៗមិនអាចសង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិមិនបានចុះបញ្ជីគឺជាការវិនិយោគក្នុង ការិយាល័យឥណទានកម្ពុជា (CBC) ដែលវាស់វែងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរទេ ហើយធនាគារបានជ្រើសរើសទទួលស្គាល់លើកដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាម FVOCI ។ ទាំងនេះគឺជាវិធីសាស្ត្រក្នុងការវិនិយោគ ហើយធនាគារយល់ឃើញថា ការចាត់ថ្នាក់បែបនេះមានភាពសមស្របជាង។

តម្លៃសមស្របនៃ FVOCI ត្រូវបានកំណត់ផ្អែកទៅតាមតម្លៃបច្ចុប្បន្ន និងអត្រាអប្បបរមាដែលបានប្រើ ដោយកែតម្រូវទៅតាមភាគីដៃគូ ឬ ហានិភ័យឥណទានរបស់ធនាគារផ្ទាល់។

មិនមានចំណេញ/ខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ ប្រាក់បញ្ញើរបស់អតិថិជនដែលមានរយៈពេលនៅសល់មួយឆ្នាំ ឬលើស ត្រូវបានរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារផ្តល់អត្រាការប្រាក់ប្រហែលនឹងឧបករណ៍ដែលមាន កាលកំណត់ និងរយៈពេលស្រដៀងគ្នា។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ទីផ្សារទេ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(គ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (ត)

(v) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់ថេរ មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលមានអត្រាការប្រាក់អថេរ ត្រូវបានកំណត់តម្លៃឡើងវិញតាមការិយបរិច្ឆេទ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រាការប្រាក់របស់វាប្រហាក់ប្រហែលនឹងអត្រាទីផ្សារនៃប្រាក់កម្ចីដែលមានលក្ខខណ្ឌ និងកាលផុតកំណត់ស្រដៀងគ្នា។

(vi) មូលបត្របំណុល

ជាទូទៅតម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺផ្អែកទៅតាមតម្លៃដាក់លក់ និងតម្លៃទីផ្សារដែលអាចសង្កេតបាន នាការិយបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដែលផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

៣៧.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន នៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ យ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

ធនាគារ ខេប៊ីប្រាសាក់ ម.ក

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៧.៥ ការគ្រប់គ្រងដើមទុន (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	៦០០.០០០.០០០	២.៤៥១.០០០.០០០	៤០០.០០០.០០០	១.៦៤៦.៨០០.០០០
ទុនបម្រុង	៩១.៩៤៤.៧៩៦	៣៧៥.៥៩៤.៤៩២	-	-
ចំណេញរក្សាទុក	១៩៤.៧១៦.៣៤៥	៧៩៥.៤១៦.២៦៩	១៤៥.៣១៨.៨៣៦	៥៩៨.២៧៧.៦៤៩
ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ	៨៦.៩២០.៥៨៤	៣៥៥.០៧០.៥៨៦	១៨១.២៧៥.៣៤៥	៧៤៦.៣១០.៥៩៥
ដក៖ ទ្រព្យសកម្មអរូបី និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម	(១៦.៤៨០.២៩៣)	(៦៧.៣២១.៩៩៧)	(១.០៧៩.៣២៧)	(៤.៤៤៣.៥៨៩)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(៨១៧.៣០៣)	(៣.៣៣៨.៦៨៥)	(៥២៧.៥២១)	(២.១៧១.៨០៤)
	<u>៩៥៦.២៨៤.១២៩</u>	<u>៣.៩០៦.៤២០.៦៦៥</u>	<u>៧២៤.៩៨៧.៣៣៣</u>	<u>២.៩៨៤.៧៧២.៨៥១</u>
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	៤៧.៤១១.៣៥៩	១៩៣.៦៧៥.៤០២	៤០.៧៧៦.៥៣៧	១៦៧.៨៧៧.០០៣
បំណុលបន្ទាប់បន្សំអនុម័តដោយធនាគារកណ្តាល	៥០.៥០០.០០០	២០៦.២៩២.៥០០	៨៩.០០០.០០០	៣៦៦.៤១៣.០០០
	<u>៩៧.៩១១.៣៥៩</u>	<u>៣៩៩.៩៦៧.៩០២</u>	<u>១២៩.៧៧៦.៥៣៧</u>	<u>៥៣៤.២៩០.០០៣</u>
មូលនិធិផ្ទាល់សុទ្ធសរុប	<u>១.០៥៤.១៩៥.៤៨៨</u>	<u>៤.៣០៦.៣៨៨.៥៦៧</u>	<u>៨៥៤.៧៦៣.៨៧០</u>	<u>៣.៥១៩.០៦២.៨៥៤</u>